



ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.ស
柬埔寨郵政銀行 CAMBODIA POST BANK PLC.

របាយការណ៍ប្រចាំឆ្នាំ ២០២៤



ព័ត៌មានអំពីធនាគារ

· អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ	៤
· ចក្ខុវិស័យ និងបេសកកម្ម	៦
· តម្លៃស្នូល “R.I.C.E.”	៦
· ភាគទុនិក	៧
· ប្រវត្តិដោតជ័យរបស់ធនាគារ	៨
· សេវាធនាគារ ៣៦៥ថ្ងៃ	៩
· បណ្តាញប្រតិបត្តិការ	១០
· អភិបាលកិច្ចសាជីវកម្ម	១២
· ការគ្រប់គ្រងហានិភ័យ	១៦
· អនុលោមភាព	២៣

គណៈគ្រប់គ្រង

· សមិទ្ធផលសម្រេចបាន (របាយការណ៍រួម)	២៥
· យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល	២៦
· យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ	២៨
· ក្រុមប្រឹក្សាភិបាល	៣០
· គណៈគ្រប់គ្រងជាន់ខ្ពស់	៣៣

ពន្យារឆ្នាំ និងព្រឹត្តិការណ៍ផ្សេងៗ

· ពន្យារឆ្នាំ	៣៨
· ការចូលរួមចំណែកក្នុងសង្គម	៤២
· ព្រឹត្តិការណ៍សំខាន់ៗ	៥០

របាយការណ៍ហិរញ្ញវត្ថុ

·	៦៥
---	----

▶ អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជកម្មដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ និងបានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជកម្មដ៏ធំមួយសម្រាប់អតិថិជនទូទៅ ដោយបាននាំយកបទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាថ្មីៗនៅលើសាកលលោកមកអនុវត្ត។ ធនាគារ រាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈចំនួនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារក៏មើលទៅលើសមិទ្ធផលសំខាន់ៗនានា ក្នុងការបំពេញតម្រូវការកើនឡើងរបស់អតិថិជន ដែលជួយឱ្យធនាគារ ក្លាយជាធនាគារដែលមានការប្រកួតប្រជែងធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល១១ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជនអាចស្នើសុំគណនី និងស្នើសុំបើកគណនីតាមប្រព័ន្ធអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការនានា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ ក៏បានដាក់ឱ្យប្រើប្រាស់នូវមុខងារ QRស្កេន ទូទាត់វិក្កយបត្រ សេវាបង់ប្រាក់ពន្ធ-អាករ សេវាផ្ទេរ និងទទួលប្រាក់ឆ្លងប្រទេស សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ប្រព័ន្ធវីដេលដេ (Retail Pay) និងប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជនក្នុងការធ្វើប្រតិបត្តិការនានាតាមប្រព័ន្ធឌីជីថល ធនាគារមិនត្រឹមតែមានប្រព័ន្ធប្រតិបត្តិការធានាសុវត្ថិភាព ២៤/៧ ប៉ុណ្ណោះទេ ធនាគារថែមទាំងបានធ្វើបច្ចុប្បន្នភាព (អាប៊ុនត្រែត) ប្រព័ន្ធធនាគារស្នូលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ។

បច្ចុប្បន្នធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង១,៧៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦៤សាខា ម៉ាស៊ីនអេធីអ៊ីម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៤ទីតាំង ចំនួនគណនីអតិថិជន សរុបជាង៤៤៧.០០០គណនី ចំនួនប័ណ្ណអេធីអ៊ីម និងប័ណ្ណគណនី សរុប

ជាង ១៤៨.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង៩៥.០០០កន្លែងទូទាំងប្រទេស។ ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់សងប្រាក់កម្ចីញបានកាន់តែងាយស្រួល។ ធនាគារ បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតមានដូចជា អេ អ៊ីម ខេ និងអម្រឹត ដែលអនុញ្ញាតឱ្យអតិថិជននៃស្ថាប័ននេះ អាចដកប្រាក់ពីម៉ាស៊ីនអេធីអ៊ីមទៅវិញទៅមកដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប្រព័ន្ធ CSS របស់ធនាគារជាតិនៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញតាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាជីវកម្មធានាគណនីកម្ពុជា និងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច។

ធនាគារ ក៏សម្រេចបាននូវការប្រសិទ្ធភាព និងការរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៤ ធនាគារទទួលបាននូវការរង្វាន់អន្តរជាតិចំនួន ០២ គឺការរង្វាន់ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business និងការរង្វាន់ «អ្នកផ្តល់ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីអាស៊ី (Best Financing Provider for Asian Women Entrepreneurs) នៅក្នុងកម្មវិធី Global SME Finance Forum Awards 2024។

ធនាគារប្តេជ្ញាក្នុងការកសាងគោលដៅហិរញ្ញវត្ថុមួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា។ ធនាគារកំពុងព្យាយាមសម្រេចឱ្យបាននូវ ចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ”។

ចំពោះហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារនឹងផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញាចនា និងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។



▶ ចក្ខុវិស័យ និងបេសកកម្ម



ចក្ខុវិស័យ

ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជាហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គម។



បេសកកម្ម

អភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារព្រមទាំងបម្រើសេវាល្អបំផុតជូនអតិថិជន។



ការជឿទុកចិត្ត

ផ្តល់នូវភាពជឿជាក់ និងទំនុកចិត្តក្នុងការបម្រើសេវាកម្មជូនអតិថិជនជាពិសេសគុណភាពនៃផលិតផល និងសេវាកម្ម។



ការច្នៃប្រឌិត

អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើតផលិតផលដំណើរការផ្តល់សេវាកម្មបច្ចេកវិទ្យា និងគំនិតថ្មីៗ ដើម្បីផ្តល់នូវដំណោះស្រាយសមស្របតាមតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារគោលដៅ។



ការយកចិត្តទុកដាក់

យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជូនសេវាកម្មដ៏ល្អបំផុតជូនអតិថិជនខាងក្នុង និងអតិថិជនខាងក្រៅដើម្បីរីកសាង និងរក្សាបាននូវទំនាក់ទំនងយូរអង្វែង។



សហគ្រិនភាព

លើកកម្ពស់ការអនុវត្តន៍គំនិតថ្មីៗ និង ទំនួលខុសត្រូវរវាងបុគ្គលិកដើម្បីបន្តច្នៃប្រឌិតឱ្យស្របតាមផ្ទះគំនិតរបស់សហគ្រិន។

តម្លៃស្នូល
“R.I.C.E.”

៩៥%



កាណាឌីយ៉ា អ៊ិនវេសមិន ហ្វលឌីង ភីអិលស៊ី

កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង ភីអិលស៊ី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តមួយនៅក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង មានទ្រព្យសកម្មសរុបប្រមាណច្រើនជាង ១១ពាន់លានដុល្លារអាមេរិក (មិនទាន់បានធ្វើសវនកម្ម) គិតត្រឹមចុងឆ្នាំ២០២៤។ កាណាឌីយ៉ា អ៊ិនវេសមិនហ្វលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ទាំងអស់ចំនួន៨ ស្ថាប័ន ក្នុងការផ្តល់នូវសេវាធនាគារ និងហិរញ្ញវត្ថុ (សាជីវកម្មសហគ្រាសខ្នាតធំ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និងទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ាអ៊ិនវេសមិន ហ្វលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយទំនួលខុសត្រូវក្នុងសង្គម។



៥%



ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសសាធារណៈ លក្ខណៈជាក្រុមហ៊ុនរបស់រដ្ឋ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

ប្រៃសណីយ៍កម្ពុជា ទទួលបានសិទ្ធិអំណាចពិសេសដែលផ្តល់ដោយរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវគោលបំណង បេសកកម្ម ចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចក្ខុវិស័យរបស់ប្រៃសណីយ៍កម្ពុជា គឺលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ និងបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។



▶ ដំណើរការវិវត្តន៍របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

២០២០ ~ ២០២៤ ការសាងសង់មូលដ្ឋានគ្រឹះរបស់ធនាគារ



- សម្រេចបានទ្រព្យសកម្មសរុបជាង ១,៧៤ពាន់លានដុល្លារអាមេរិក និងបានពង្រីកបណ្តាញសាខារហូតដល់៦៤ សាខាទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៤
- ដាក់ឱ្យដំណើរការប្រព័ន្ធអនុមតិតណាទានអនុញ្ញាត (Loan Origination System) និងប្រព័ន្ធគ្រប់គ្រងការប្រមូលបំណុល Loan Collection Management System (LCS)
- អនុវត្តប្រព័ន្ធសុវត្ថិភាព២៤/៧ Security Information and Events management (SIEM)
- ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ OCBC របស់ប្រទេសសឹង្ហបុរី
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលទៅ Temenos T24 R21
- សហការជាមួយ អេ អឹម ខេ និង អម្រឹត ក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម រួមគ្នាដោយឥតគិតថ្លៃ និងជាមួយ ទ្រូម៉ាទី សម្រាប់សេវាប្រមូលប្រាក់កម្ចី និងសេវាដកសាច់ប្រាក់
- បង្កើនបណ្តាញម៉ាស៊ីនអេធីអឹម ដកប្រាក់ និងម៉ាស៊ីនដាក់ប្រាក់រហូតដល់ ៣២៤ទីតាំង
- អនុវត្តការផ្ទៀងផ្ទាត់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរតាមប្រព័ន្ធអនុញ្ញាត សម្រាប់KYC
- សាងសង់ស្នាក់ការថ្មីដោយដាក់ឈ្មោះថា “វិមានប្រៃសណីយ៍កម្ពុជា”



២០១៥ ~ ២០១៩ ការពង្រីកវិសាលភាពប្រតិបត្តិការ

- កែសម្រួលដំណើរការប្រតិបត្តិការឡើងវិញ ដោយអនុវត្តតាមបែបមជ្ឈិការប្រតិបត្តិការ
- ដាក់ឱ្យដំណើរការសេវាអេធីអឹម និងដាក់ឱ្យដំណើរការសេវាធនាគារចល័ត
- ទិញភាគហ៊ុន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ១០០%
- ក្លាយជាធនាគារដៃគូ របស់ធនាគារអន្តរជាតិ DBS របស់ប្រទេសសឹង្ហបុរី
- ដាក់ឱ្យដំណើរការ “សេវាធនាគារ ៣៦៥ ថ្ងៃ” នៅសាខាសកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ
- ដាក់ឱ្យដំណើរការប័ណ្ណឥណទាន វីសា
- និងជាសមាជិកដំបូងនៃប្រព័ន្ធចាតង

២០១៣ ~ ២០១៥ ការសាងសង់មូលដ្ឋានគ្រឹះរបស់ធនាគារ



- ធនាគារត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៣ ដោយបានកំណត់គោលដៅអតិថិជនទីផ្សារចំរុះ ដែលជា សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម និងអតិថិជនដែលមានចំណូលជាប្រាក់បៀវត្សរ៍។
- រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្សនៅស្នាក់ការកណ្តាល គណៈគ្រប់គ្រង និងផ្នែកជំនាញៗបានត្រឹមត្រូវដោយអនុវត្តបទពិសោធន៍ល្អៗពីប្រទេសសឹង្ហបុរី
- ពង្រីកបណ្តាញសាខាច្រើន ១៩សាខានៅក្រុងភ្នំពេញ តំបន់ជុំវិញក្រុងភ្នំពេញ និងខេត្តក្រុងសក្តានុពលមួយចំនួននៅទូទាំងប្រទេស
- បំពាក់ប្រព័ន្ធស្នូលល្អបំផុតដំបូងបំផុតរបស់ធនាគារ Temenos T24-R13។

▶ សេវាធនាគារ ៣៦៥ថ្ងៃ



សាខាការិយាល័យកណ្តាល
៨:០០ ព្រឹក – ៤:៣០ ល្ងាច



▶ បណ្តាញប្រតិបត្តិការ

ស្នាក់ការកណ្តាល

អគារលេខ២៦៣ ផ្ទះទី១ - ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

☎ (៨៥៥) ៧០ ២០០ ០០២/១៨០០ ២០០ ៨៨៨ ☒ info@cambodiapostbank.com.kh

ទីតាំងរាជធានីភ្នំពេញ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (សាខាការិយាល័យកណ្តាល)

📍 អគារលេខ២៦៣ ផ្ទះទី១-៦ ផ្លូវ១១០ កែង ៨១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ២០០ ០៨៨

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌជ្រោយចង្វារ-សង្កាត់ជ្រោយចង្វារ)

📍 ផ្ទះលេខ២៦៣ អានីសេ ផ្លូវជាតិលេខ១១ ក្រុម១១ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៧០០ ០៦៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យទី១)

📍 ផ្ទះលេខ១១៧ ផ្លូវលេខ២៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ២០០ ០៥១

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី)

📍 ផ្ទះលេខ៧៥ ១៧៧ & ១៧៩ ផ្លូវលេខ១០០៣ ភូមិបាយ័ន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
☎ (+៨៥៥) ៦៩ ៧០០ ០៨៩

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌទួលគោក-សង្កាត់បឹងកក់ទី១)

📍 ផ្ទះលេខ១៩ ផ្លូវលេខ២៧ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
☎ (+៨៥៥) ៩៣ ៦០០ ០៧៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌមានជ័យ-សង្កាត់បឹងទំពុនទី២)

📍 ផ្លូវលេខ២៧ ភូមិក្បាលទំពុន សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
☎ (+៨៥៥) ៦៩ ៦០០ ០៩២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី២)

📍 ផ្ទះលេខ១១១ អាង & អាព ផ្លូវស្រែចម្ការ ក្រុម១១ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០២៥

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌឈមក-សង្កាត់រាលាំង)

📍 ផ្ទះលេខ០៥៧, ០៥៨ & ០៥៩ មហាវិថីព្រះសីហនុ ភូមិ៧ សង្កាត់រាលាំង ខណ្ឌឈមក រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០១៥

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌបឹងកេងកង-សង្កាត់ទំនប់ទឹក)

📍 ផ្ទះលេខ៣៣៣ & ៣៣៤ ផ្លូវជាយមិន ក្រុម៣៤(២) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០៨៩

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌបឹងកេងកង-សង្កាត់បឹងកេងកងទី១)

📍 ផ្ទះលេខ១៣០អ៊ី & អ៊ី មហាវិថីព្រះសីហនុ ក្រុម៣៤ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
☎ (+៨៥៥) ៦៩ ៦០០ ០២៩

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌច្បារអំពៅ-សង្កាត់ច្បារអំពៅទី២)

📍 ផ្ទះលេខ១០៨ ផ្លូវជាតិលេខ១ ក្រុម១២ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០១៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌដូនពេញ-សង្កាត់វត្តភ្នំ)

📍 អគារ ផ្លូវលេខ១៣ កែង១២ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០២៦

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌឫស្សីកែវ-សង្កាត់ស្វាយប៉ាក)

📍 ផ្ទះលេខ៣៤៤ អេហ្វ ផ្លូវជាតិលេខ២ ក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០៥៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌសែនសុខ-សង្កាត់ទឹកថ្លា)

📍 ផ្ទះលេខ១១១៧ ១២៨ & ១២៩ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
☎ (+៨៥៥) ៧០ ៦០០ ០១៣

ទីតាំងតាមបណ្តាញខេត្ត

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តបន្ទាយមានជ័យ)

📍 ផ្ទះលេខ៧៤២ ក្រុម៧ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
☎ (+៨៥៥) ៧០ ៦០០ ០៤៦

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តកំពង់ចាម)

📍 ផ្ទះលេខ១៨៧ ផ្លូវជាតិលេខ៧ ក្រុម១១ ភូមិ១ សង្កាត់រាលាំង ក្រុងកំពង់ចាម ខេត្តកំពង់ចាម
☎ (+៨៥៥) ៧០ ៦០០ ០៥២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តកំពង់ស្ពឺ)

📍 ផ្ទះលេខ៧៤២ ភូមិសំណង់ សង្កាត់ការ៉ាជី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
☎ (+៨៥៥) ៧០ ៦០០ ០៧៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តមណ្ឌលគីរី)

📍 ក្បាលដីលេខ២៧ ផ្ទះលេខ២៧ ផ្ទះទី៣ ផ្លូវជាតិលេខ៧ ភូមិ កណ្តាល សង្កាត់ស្រែមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី
☎ (+៨៥៥) ៧០ ៨០០ ០៣៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តព្រះសីហនុ)

📍 ផ្ទះលេខ០៩៩ វិថីកង្សារ ក្រុម១១ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
☎ (+៨៥៥) ៧០ ៧០០ ០៨៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តបាត់ដំបង)

📍 ផ្ទះលេខ៧៤២ ក្រុម៧ ភូមិចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៦០០ ០៥៧

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តកោះកុង)

📍 ផ្ទះលេខ៧៤២ ភូមិ១ សង្កាត់ស្រែមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
☎ (+៨៥៥) ១៦ ៦០០ ០៥៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តក្រចេះ)

📍 វិថីសង្គមរាស្ត្រនិយម ភូមិស្រែវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
☎ (+៨៥៥) ៧០ ៧០០ ០៥៨

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តឧត្តរមានជ័យ)

📍 ផ្ទះលេខ២ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
☎ (+៨៥៥) ៧០ ៦០០ ០៤២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តពោធិ៍សាត់)

📍 ផ្ទះលេខ៧៤២ ភូមិស្រែវែង សង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
☎ (+៨៥៥) ៧០ ៦០០ ០៧៨

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តកំពង់ឆ្នាំង)

📍 ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
☎ (+៨៥៥) ៦៩ ៦០០ ០៤៨

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តកំពត)

📍 ផ្ទះលេខ៧៤២ ភូមិកំពង់ចាយខាងជើង សង្កាត់កំពង់ចាយ ក្រុងកំពត ខេត្តកំពត
☎ (+៨៥៥) ៧០ ៦០០ ០៣១

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តកំពង់ធំ)

📍 ផ្ទះលេខ៧៤២ ភូមិ១៨ ភូមិល្អិត ភូមិ១៨ សង្កាត់ជំរំដាងខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
☎ (+៨៥៥) ៧០ ៦០០ ០២៧

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តប៉ៃលិន)

📍 ផ្ទះលេខ៤៣ ផ្ទះលេខ៤៣ ក្រុម២ ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
☎ (+៨៥៥) ៧០ ៦០០ ០៧៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តព្រៃវែង)

📍 ផ្ទះលេខ២២ ផ្ទះលេខ២២ ភូមិ១៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
☎ (+៨៥៥) ៧០ ៦០០ ០៨៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តព្រះវិហារ)
📍 ផ្ទះជាតិលេខ២ ភូមិការិយាល័យ សង្កាត់បឹងកក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ
☎ (+៨៥៥) ៩៩ ៧០០ ២៧២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តស្ទឹងត្រែង)
📍 ភូមិព្រែក សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង
☎ (+៨៥៥) ៩០ ៦០០ ០១៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តរតនគិរី)
📍 ផ្ទះជាតិលេខ៧៨ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងរតនគិរី
☎ (+៨៥៥) ៩៣ ៦០០ ០១២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តស្វាយរៀង)
📍 ផ្ទះជាតិលេខ១ ភូមិភៀសសាង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង
☎ (+៨៥៥) ៧០ ៦០០ ០៧៦

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តសៀមរាប)
📍 ផ្ទះលេខ៥៥៣ & ៥៥៤ ផ្លូវព្រះសង្ឃរាជទេវរាជ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប
☎ (+៨៥៥) ៧០ ៦០០ ០៣៥

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តតាកែវ)
📍 ផ្ទះជាតិលេខ២ ភូមិព្រែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
☎ (+៨៥៥) ៧០ ៦០០ ០៣៤

ទីតាំងតាមបណ្តាញក្រុង - ស្រុក

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកអង្គស្នួល - ឃុំបែកចាន)
📍 ផ្ទះលេខ១ & ២ ផ្លូវជាតិលេខ៤ ភូមិបូកម្នាស់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៧០០ ០៥៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកបាញ់ស្រែ-ឃុំស្ទឹង)
📍 ផ្ទះលេខ១១១ ផ្លូវជាតិលេខ១ ក្រុម១១ ភូមិព្រៃតាត្រា ឃុំស្ទឹង ស្រុកបាញ់ស្រែ ខេត្តកំពង់ធំ
☎ (+៨៥៥) ៩៣ ៧០០ ០៣២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកឈូក-ឃុំឈូក)
📍 ផ្ទះជាតិលេខ៣ ភូមិឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត
☎ (+៨៥៥) ៩៣ ៧០០ ៣៧៩

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ក្រុងបាត់ដំបង-សង្កាត់ស្វាយប៉ោ)
📍 ផ្ទះលេខ១១៩១ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិកម្ពុជា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៧០០ ០៦២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកកោះធំ-ឃុំព្រែកថ្មី)
📍 ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៧០០ ០៦៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកព្រៃនប់-ឃុំសំរោង)
📍 ភ្នំពេញលេខ១១៩ ផ្លូវជាតិលេខ៤ ក្រុម១ ភូមិសំរោងកណ្តាល ឃុំសំរោង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
☎ (+៨៥៥) ៨៧ ៨០០ ០៥០

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ក្រុងប៉ោយប៉ែត-សង្កាត់ផ្សារកណ្តាល)
📍 ផ្ទះជាតិលេខ៥ ក្រុម៥ ភូមិគីឡូលេខ២១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តឧត្តរមានជ័យ
☎ (+៨៥៥) ៧០ ៦០០ ០៤៥

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុករតនមណ្ឌល-ឃុំស្មៅ)
📍 ផ្ទះលេខ២៣០ ផ្លូវលេខ៨៧ ក្រុម២៨ ភូមិស្មៅ ឃុំស្មៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៧០០ ០៥០

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកសំពៅលូន-ឃុំសន្តិភាព)
📍 ផ្ទះលេខ១៩១ ផ្លូវជាតិលេខ៥៧២ ក្រុម១៥ ភូមិអូរស្វាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៦០០ ០៨៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ក្រុងតាខ្មៅ-សង្កាត់តាខ្មៅ)
📍 ផ្ទះលេខ៨៧ ផ្លូវជាតិលេខ ២ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៦០០ ០៨៧

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកអង្គស្នួល-ឃុំដំណាក់អំពិល)
📍 ផ្ទះជាតិលេខ៤ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
☎ (+៨៥៥) ១៥ ៦០០ ០៤៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកបាទី-ឃុំត្រពាំងសាប)
📍 ផ្ទះលេខ៤០ ផ្លូវជាតិលេខ២ ក្រុម៨ ភូមិស្មៅថ្មី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
☎ (+៨៥៥) ៧០ ៦០០ ០៤១

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកជើងព្រៃ-ឃុំសុទ្ធិ)
📍 ផ្ទះជាតិលេខ១២ ភូមិសុទ្ធិ ឃុំសុទ្ធិ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
☎ (+៨៥៥) ៧០ ៧០០ ០៥៦

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកគងពិសី-ឃុំជ្រុង)
📍 ផ្ទះជាតិលេខ៣ ភូមិក្របីត្រា ឃុំជ្រុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
☎ (+៨៥៥) ១៥ ៦០០ ០៧១

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ)
📍 ផ្ទះលេខ៤៥១ ផ្លូវជាតិលេខ១២ & ៥៣១ ផ្លូវជាតិលេខ១២ ក្រុម៣៤ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៦០០ ០៤៧

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកពញាត្រែក-ឃុំត្រែក)
📍 ផ្ទះជាតិលេខ៧ ក្រុម១២ ភូមិត្រែកត្បូង ឃុំត្រែក ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ
☎ (+៨៥៥) ៩៣ ៧០០ ០២៦

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកព្រៃនប់-ឃុំបន្ទីប្រាសាទ)
📍 ភូមិព្រៃនប់ ឃុំបន្ទីប្រាសាទ ស្រុកព្រៃនប់ ខេត្តព្រៃវែង
☎ (+៨៥៥) ៧០ ៦០០ ០៥៧

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកស្អាង-ឃុំព្រែកគយ)
📍 ផ្ទះជាតិលេខ២១ ភូមិព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
☎ (+855) ៧០ ៦០០ ០១៩

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកស្អាង-ឃុំកំពង់ចិនត្បូង)
📍 ផ្ទះជាតិលេខ១២ ភូមិបាទី ឃុំកំពង់ចិនត្បូង ស្រុកស្អាង ខេត្តកំពង់ធំ
☎ (+៨៥៥) ៧០ ៦០០ ០៤៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកត្រាំកក់-ឃុំអង្គតាសោម)
📍 ផ្ទះជាតិលេខ៣ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
☎ (+៨៥៥) ៩៣ ៦០០ ០៨៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកបាទី-ឃុំបឹងខ្នារ)
📍 ផ្ទះជាតិលេខ៥ ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាទី ខេត្តតាកែវ
☎ (+៨៥៥) ៧០ ៦០០ ០៨២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ក្រុងបាទី-សង្កាត់បាទី)
📍 ភ្នំពេញលេខ១២ ផ្លូវជាតិលេខ១ ភូមិបាទីកណ្តាល សង្កាត់បាទី ក្រុងបាទី ខេត្តស្វាយរៀង
☎ (+៨៥៥) ៧០ ៧០០ ០៤២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកចំការលើ-ឃុំស្វាយទាប)
📍 ភ្នំពេញលេខ៣០១ & ២០៣ ផ្លូវជាតិលេខ២ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
☎ (+៨៥៥) ៩៣ ៥០០ ០៧៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកភ្នំស្វាយ-ឃុំដីគង្គ)
📍 ផ្ទះជាតិលេខ១ ភូមិដីគង្គកោះផ្សារ ឃុំដីគង្គ ស្រុកភ្នំស្វាយ ខេត្តកណ្តាល
☎ (+៨៥៥) ៧០ ៦០០ ០៥២

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកមេមត់-ឃុំមេមត់)
📍 ផ្ទះជាតិលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
☎ (+៨៥៥) ៩៣ ៧០០ ០១៩

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកពញាត្រែក-ឃុំព្រៃវែង)
📍 ផ្ទះជាតិលេខ៥ ភូមិព្រៃវែង ឃុំព្រៃវែង ស្រុកពញាត្រែក ខេត្តកណ្តាល
☎ (+៨៥៥) ១៥ ៦០០ ០៧៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកព្រៃនប់-ឃុំព្រៃនប់)
📍 ផ្ទះជាតិលេខ១២ ភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តសៀមរាប
☎ (+៨៥៥) ៧០ ៦០០ ០៥៣

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ក្រុងសៀមរាប-សង្កាត់ស្វាយរៀង)
📍 ភ្នំពេញលេខ៤២២ & ៤២៣ ផ្លូវជាតិលេខ១ ក្រុម១៥ ភូមិចុងកៅស៊ូ សង្កាត់ស្វាយរៀង ក្រុងសៀមរាប ខេត្តសៀមរាប
☎ (+៨៥៥) ៧០ ៧០០ ០៣៤

សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកថ្មគោល-ឃុំតាម៉ឺន)
📍 ផ្ទះលេខ២៨ ផ្លូវជាតិលេខ៥ ក្រុម២ ភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
☎ (+៨៥៥) ៧០ ៦០០ ០៥១

▶ អភិបាលកិច្ចសាធារណៈ

អភិបាលកិច្ចសាធារណៈមួយបង្កើតឡើង ដើម្បីធានាបាននូវសេចក្តីសុខដុមរមនា និងសេចក្តីសុខុមាលភាពដល់អតិថិជន អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ និងសហគមន៍ប្រកបដោយទំនុកចិត្ត។ ធនាគារបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកសាងនូវប្រព័ន្ធគ្រប់គ្រងហានិភ័យ ព្រមទាំងបានបង្កើតនូវមុខងារសម្រាប់ក្រុមប្រឹក្សាភិបាល។

ការបង្កើតនូវរចនាសម្ព័ន្ធអភិបាលកិច្ចសាធារណៈ គឺរួមបញ្ចូលនូវធាតុសំខាន់ៗមួយចំនួនដូចជា (ក) បង្កើតឱ្យមានឯករាជ្យភាពនៃមុខងារសម្រាប់ក្រុមប្រឹក្សាភិបាល ដោយត្រូវរាយការណ៍ផ្ទាល់ ទៅកាន់ប្រធានគណៈកម្មាធិការសម្រាប់ក្រុមប្រឹក្សាភិបាល (ខ) ក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនេះ ត្រូវបានរាយការណ៍ទៅ ក្រុមប្រឹក្សាភិបាលផងដែរ (គ) បង្កើតឱ្យមានគណៈកម្មាធិការប្រតិបត្តិក្នុងគណៈគ្រប់គ្រង ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តន៍កិច្ចការប្រចាំថ្ងៃ (ឃ) បង្កើតឱ្យមានក្រុមសីលធម៌ វិជ្ជាជីវៈក្នុងការអនុវត្តន៍ការងារ និងគោលនយោបាយនៃមុខងារ (ង) គណៈកម្មាធិការក្រុមប្រឹក្សាភិបាលមានតួនាទីក្នុងការត្រួតពិនិត្យ និងសម្រេចនូវកិច្ចការសំខាន់ៗដូចជា ផែនការ ថវិកាប្រចាំឆ្នាំ ផែនការធនធានមនុស្ស ផែនការសម្រាប់ក្រុមប្រឹក្សាភិបាល គោលនយោបាយគណនេយ្យ ដោយការអនុវត្តន៍លើផែនការ និងគោលនយោបាយទាំងនោះ គឺជាភារកិច្ចរបស់គណៈ គ្រប់គ្រង (ច) បង្កើតអោយមានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ ដោយរាយការណ៍ផ្ទាល់ទៅកាន់គណៈកម្មាធិការគ្រប់គ្រងហានិភ័យនៃក្រុមប្រឹក្សាភិបាល។

តួនាទីរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកំណត់តាមខ្នាតគំរូអន្តរជាតិដោយអនុលោមតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេស និងតំបន់។ រចនាសម្ព័ន្ធអភិបាលកិច្ចសាធារណៈក្រុមប្រឹក្សាភិបាល ត្រូវបានរួមបញ្ចូលទាំងក្រុមប្រឹក្សាភិបាល អនុគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ។

ស្ថាប័នការកណ្តាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាលទាំង៣ នឹងជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការផ្តោតលើបញ្ហាជាក់លាក់បំពេញតួនាទី និងការកិច្ចដែលបានធ្វើប្រតិបត្តិដោយក្រុមប្រឹក្សាភិបាល រាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើការសម្រេចចិត្ត និងការអនុវត្តន៍នូវផែនការសកម្មភាពតាមដានការអនុវត្តន៍របស់គណៈគ្រប់គ្រង និងផ្តល់អនុសាសន៍ចាំបាច់ផ្សេងៗដល់គណៈ គ្រប់គ្រង។ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលរួមមានដូចខាងក្រោម៖

១. គណៈកម្មាធិការសមាជិក

គោលបំណងនៃគណៈកម្មាធិការនេះ គឺដើម្បីត្រួតពិនិត្យ និងធានាថា ព័ត៌មានហិរញ្ញវត្ថុ ទាំងអស់ ដែលត្រូវបង្ហាញ និងរាយការណ៍ពីធនាគារទៅកាន់ភាគទុនិក មានភាពត្រឹមត្រូវ គ្រប់គ្រាន់ អាចទុកចិត្តបាន និងទាន់ពេលវេលា។ គណៈកម្មាធិការសមាជិក ត្រូវបាន ចាត់តាំងដោយក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យមើលបញ្ហានានា ដោយគោរពទៅតាម លក្ខខណ្ឌមុខងារភារកិច្ច។ គណៈកម្មាធិការនេះ អាចធ្វើការសាកសួរ និងស្វែងរកព័ត៌មាន នានាពីនិយោជិតគ្រប់រូប ហើយនិយោជិតទាំងអស់នោះត្រូវសហការដោយផ្ទាល់ជាមួយ ដោយធ្វើតាមសំណើរបស់គណៈកម្មាធិការនេះ។

សមាជិក

គណៈកម្មាធិការមានសមាជិក ៣រូប។ ប្រធាននៃគណៈកម្មាធិការ គឺជាសមាជិកក្រុមប្រឹក្សា ភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងធនាគារ។ សមាជិកទាំងអស់នៃគណៈកម្មាធិការមានឯករាជ្យភាពក្នុងក្រុមហ៊ុន។

• លោក Giang Sovann	ប្រធាន
• លោកស្រីវេជ្ជបណ្ឌិត Pung Carolyne	សមាជិក
• សមាជិកនឹងត្រូវតែងតាំង	សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនៃគណៈកម្មាធិការសមាជិក នឹងត្រូវប្រារព្ធឡើងជាញឹកញាប់តាមការស្នើសុំ ប៉ុន្តែ មិនត្រូវតិចជាង៤ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការសមាជិកអាចកោះប្រជុំបន្ថែម ទៀតបាន ប្រសិនបើមានករណីចាំបាច់ណាមួយ។

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាជិក ៣រូប ដែលត្រូវបានជ្រើសតាំងដោយ ក្រុមប្រឹក្សាភិបាល។ ប្រធានគណៈកម្មាធិការនេះ គឺជាបុគ្គលដែលមាន បទពិសោធន៍ និង ជំនាញក្នុងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ គណៈកម្មាធិការនេះ មានភារកិច្ចសំខាន់ៗដូចមានចែងក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រង ហានិភ័យ និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យលើការអនុវត្តន៍គោលនយោបាយគ្រប់គ្រង ហានិភ័យ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ ក៏ដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាលើកិច្ចការពាក់ព័ន្ធនឹងហានិភ័យរបស់ធនាគារស្របតាម ស្តង់ដារអន្តរជាតិ។

សមាជិក

ក្រុមប្រឹក្សាភិបាលជាអ្នកជ្រើសតាំង ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដែលមាន អាណត្តិរយៈពេល ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការជ្រើសតាំង។ គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងមានឯករាជ្យ ភាពពីគណៈគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនឹងមុខជំនួញណាមួយ ឬទំនាក់ទំនងផ្សេងៗដែល អាចជ្រៀតជ្រែកលើការវិនិច្ឆ័យឯករាជ្យរបស់ពួកគាត់។

• លោក Giang Sovann	ប្រធាន
• លោក Leow Ming Fong	សមាជិក
• សមាជិកនឹងត្រូវតែងតាំង	សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមាជិក ប៉ុន្តែយ៉ាងហោចណាស់ ៤ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យអាចកោះប្រជុំបន្ថែមទៀត ប្រសិនបើមានករណីចាំបាច់ណាមួយ។

៣. គណៈកម្មាធិការតម្លៃការ និងតែងតាំង

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាលស្របតាម តម្រូវការអភិបាលកិច្ច ដើម្បីផ្តល់នូវការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ធនាគារ។ ប្រធាន គណៈកម្មាធិការ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ គណៈកម្មាធិការនេះ ទទួលបន្ទុកអនុវត្តគោលនយោបាយតម្លៃការ ដើម្បីឱ្យមានសង្គតិភាពជាមួយនឹងទិសដៅ រយៈពេលវែង និងតម្លៃសាធារណៈរបស់ធនាគារ។ គណៈកម្មាធិការនេះ ផ្តល់អនុសាសន៍ លើនីតិវិធីជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលមានសក្តានុពល ដើម្បីក្លាយជាសមាជិកគណៈកម្មាធិការ។ គណៈកម្មាធិការតម្លៃការ និងតែងតាំង គឺជាអ្នកអនុម័តជ្រើសតាំងគណៈគ្រប់គ្រងដាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយមានសមាជិក ៣ រូប និងលេខាធិការនៃគណៈកម្មាធិការ ១ រូប។ ក្រុមប្រឹក្សាភិបាលមានអំណាចគ្រប់ពេល ក្នុងការដកសមាជិកណាមួយចេញពីគណៈកម្មាធិការនេះ និងតែងតាំងសមាជិកថ្មីដើម្បី បំពេញកន្លែងទំនេរក្រោយពីការដកចេញនោះ។

សមាជិក

• លោក Leow Ming Fong	ប្រធាន
• លោកស្រី អ៊ូលីវីយ៉ា Pung Carolyne	សមាជិក
• សមាជិកនឹងត្រូវតែងតាំង	សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមាម្យ ប៉ុន្តែយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

គណៈកម្មាធិការនាយក

គណៈកម្មាធិការនាយកទាំង ៩ នឹងជួយដល់ប្រធាននាយកប្រតិបត្តិក្នុងការផ្ដោតទៅលើបញ្ហាជាក់លាក់តាមរយៈការត្រួតពិនិត្យ និងតាមដាននូវដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធាននាយកប្រតិបត្តិ និងរាយការណ៍ជូនប្រធាននាយកប្រតិបត្តិ ដើម្បីធ្វើសេចក្តីសម្រេចនិងដោះស្រាយនូវបញ្ហាផ្សេងៗ ត្រួតពិនិត្យលទ្ធផលការងាររបស់ធនាគារ និងផ្តល់អនុសាសន៍ចាំបាច់មួយចំនួនដើម្បីដោះស្រាយនូវប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

១. គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការនេះ រួមមានប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រងនាយកដ្ឋាននីមួយៗ ដែលមានតួនាទីរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធាននាយកប្រតិបត្តិ។ បុគ្គលិកផ្សេងទៀត អាចត្រូវបានអញ្ជើញឱ្យចូលរួមប្រសិនបើមានករណីចាំបាច់។ គណៈកម្មាធិការប្រតិបត្តិ ត្រូវជួយដល់ប្រធាននាយកប្រតិបត្តិ ក្នុងការត្រួតពិនិត្យ និងតាមដានដំណើរការការអនុវត្តន៍ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងរាយការណ៍ពីវឌ្ឍនភាពនៃសកម្មភាពការងារប្រចាំថ្ងៃ គ្រប់ផ្នែកពាក់ព័ន្ធទៅប្រធាននាយកប្រតិបត្តិ ព្រមទាំងផ្តល់អនុសាសន៍ ដើម្បីគាំទ្រដល់ការអនុវត្តលើបញ្ហាទូទៅដែលកើតឡើងក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

សមាជិក

សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ រួមមាន៖

• ប្រធាននាយកប្រតិបត្តិ	ប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	សមាជិក
• នាយកប្រតិបត្តិគណនេយ្យ	សមាជិក
• ប្រធានផ្នែកនីតិកម្ម	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមាម្យ ប៉ុន្តែយ៉ាងហោចណាស់ គឺត្រូវប្រជុំ មួយខែម្តង។ កិច្ចប្រជុំអាចត្រូវបានធ្វើឡើងលើសពី មួយដងក្នុងមួយខែ ឬមិនត្រូវបានប្រជុំ ប្រសិនបើចាំបាច់ ដោយផ្អែកតាមការសម្រេចរបស់ប្រធាននៃកិច្ចប្រជុំ។

២. គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល

គោលបំណងនៃគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គឺដើម្បីជួយសម្របសម្រួលដល់អ្នកគ្រប់គ្រងធនធានខ្ពស់ ក៏ដូចជា ក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងនូវទ្រព្យសម្បត្តិ និងបំណុលរបស់ធនាគារទាំងមូល និងដើម្បីធ្វើអោយប្រាកដថាធនាគារមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទៅតាមកាតព្វកិច្ចដែលបានកំណត់ ក្នុងពេលសមស្របណាមួយ និងរៀបចំការចំណាយដោយមានប្រសិទ្ធភាពខ្ពស់ មានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវតាមតម្រូវការបទប្បញ្ញត្តិ ដោយផ្សារភ្ជាប់ទៅនឹងទិសដៅនៃផលចំណេញក៏ដូចជាការរីកចម្រើនរយៈពេលវែងរបស់ធនាគារ ។

សមាជិក

គណៈកម្មាធិការគ្រប់គ្រងហានិភ័យក្រុមប្រឹក្សាភិបាល (ROC) មានតួនាទីតែងតាំងប្រធានគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល និងមានសិទ្ធិសម្រេចក្នុងការផ្លាស់ប្តូរសមាជិក ក្នុងគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គ្រប់ពេលទាំងអស់ ហើយបំពេញបន្ថែមការខ្វះខាតសមាជិកដែលបានកើតឡើងនៅពេលមានការផ្លាស់ប្តូរសមាជិក ។

• ប្រធាននាយកប្រតិបត្តិ	ប្រធាន
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• នាយករតនាភិបាល	សមាជិក
• នាយកប្រតិបត្តិវិភាគហានិភ័យ	សមាជិក
• លេខាធិការប្រតិបត្តិធានខ្ពស់	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលណាមួយសមាម្យ ប៉ុន្តែយ៉ាងហោចណាស់ ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៣. គណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម

គោលបំណងរបស់គណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម គឺដើម្បីជួយដល់ការគ្រប់គ្រង និងត្រួតពិនិត្យ ការអភិវឌ្ឍន៍ ការអនុវត្ត និងការអនុវត្តន៍គម្រោងអភិវឌ្ឍន៍អាជីវកម្មនានា ឱ្យស្របតាមផែនការយុទ្ធសាស្ត្រ។

សមាជិក

• ប្រធាននាយកប្រតិបត្តិ	ប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	សមាជិក
• នាយកប្រតិបត្តិគ្រប់គ្រងប្រាក់កម្ចី	លេខាធិការ

ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អាជីវកម្ម អាចអញ្ជើញសមាជិកដទៃទៀតឱ្យចូលរួមកិច្ចប្រជុំ ក្នុងករណីចាំបាច់ណាមួយ។

កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅពេលណាមួយសមាម្យ ប៉ុន្តែយ៉ាងហោចណាស់១ដងក្នុង១ត្រីមាស។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើចាំបាច់។

៤. គណៈកម្មាធិការគណនា

គណៈកម្មាធិការគណនា ត្រូវបានបង្កើតឡើងដើម្បីធានាការអនុលោមតាមអភិបាលកិច្ច និងការគ្រប់គ្រងសម្ពាធគណនារបស់ធនាគារ។

គោលបំណងនៃគណៈកម្មាធិការគណនា៖ គឺអនុម័តគោលការណ៍ណែនាំគណនា ដែលស្ថិតក្រោមក្របខ័ណ្ឌអភិបាលកិច្ច និងកម្រិតគណនាដែលបានផ្តល់ជូនអតិថិជន ឬក្រុមអតិថិជន ដែលបានពាក់ព័ន្ធនឹងសិទ្ធិអំណាចដែលផ្តល់ឱ្យពីគណៈកម្មាធិការ គ្រប់គ្រងហានិភ័យ។ គណៈកម្មាធិការនេះទទួលខុសត្រូវចំពោះការអនុវត្ត និងតាមដាន ប្រព័ន្ធគ្រប់គ្រងហានិភ័យគណនា និងគោលនយោបាយទាក់ទងនឹងអាជីវកម្មរបស់ ធនាគារទាំងមូល ធានាឱ្យបានការអនុលោមតាមកម្មវិធីអភិបាលកិច្ច និងលក្ខខណ្ឌ ត្រួតពិនិត្យ។

សមាជិក

សមាសភាពគណៈកម្មាធិការគណនារួមមានសមាជិកដូចខាងក្រោម៖

• នាយកប្រតិបត្តិគណនា	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• នាយកប្រតិបត្តិភាគហានិភ័យ	លេខាធិការ

កិច្ចប្រជុំ

ការអនុម័តអាចធ្វើឡើងដោយប្រើប្រាស់សារអេឡិចត្រូនិក នៅពេលមានករណីចាំបាច់ ណាមួយ។ កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយដែលសមរម្យប៉ុន្តែយ៉ាងហោច ណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការគណនាអាចរៀបចំឱ្យមានការ ប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៥. គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន

គោលបំណងនៃការបង្កើតឱ្យមានគណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹង អតិថិជននេះឡើង គឺដើម្បីផ្តល់ព័ត៌មានដល់សមាជិកអំពីសារៈសំខាន់នៃបណ្តឹងរបស់ អតិថិជន និងដើម្បីជួយក្នុងការសម្របសម្រួល ផ្តល់ដាច់នោះដឹងបន្ថែម និងផ្តល់ការ បណ្តុះបណ្តាល ក៏ដូចជាបង្កើតឱ្យមានទម្រង់នៃការបម្រើសេវាអតិថិជនដែលល្អ និង ការដោះស្រាយនូវបណ្តឹងអតិថិជនជាលក្ខណៈស្តង់ដារ ក្នុងគោលបំណងដើម្បីពង្រឹង និងផ្តល់ឱ្យអតិថិជននូវសេវាកម្មដែលល្អប្រសើរជាទីទុកចិត្ត។ បន្ថែមពីនេះទៅទៀត គណៈកម្មាធិការនេះនឹងធ្វើការតាមដាន ត្រួតពិនិត្យ រាយការណ៍ និងផ្តល់ជាអនុសាសន៍ នានាទាក់ទងទៅនឹងការយល់ឃើញរបស់អតិថិជន បណ្តឹង និងភាពជឿទុកចិត្តរបស់ អតិថិជន រួមទាំងការផ្តល់សេវាជូនអតិថិជន។

សមាជិក

គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងរួមមានសមាជិកដូចខាងក្រោម៖

• នាយិកាប្រតិបត្តិប្រតិបត្តិការ	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	សមាជិក
• នាយកប្រតិបត្តិទីផ្សារស្តីទី	សមាជិក
• ប្រធានផ្នែកទីតាំង	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៦. គណៈកម្មាធិការធនធានមនុស្ស

គោលបំណងនៃការបង្កើតគណៈកម្មាធិការធនធានមនុស្សគឺ៖

- ដើម្បីធានាបានថាគោលនយោបាយធនធានមនុស្សត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ជាមួយនឹងគោលបំណងយូរអង្វែង និងគុណតម្លៃរបស់ធនាគារ។
- ផ្តល់អនុសាសន៍ ជូនដល់គណៈគ្រប់គ្រង អំពីបញ្ហាទាក់ទងទៅនឹងធនធានមនុស្ស នៅក្នុងកន្លែងការងាររបស់ពួកគេ ដែលបញ្ហាទាំងនោះមិនត្រូវបានបញ្ជាក់ នៅក្នុង គោលនយោបាយរបស់ធនាគារ។
- ផ្តល់អនុសាសន៍ជូនដល់គណៈគ្រប់គ្រងអំពីវិធីវិន័យបុគ្គលិកទៅលើចំណុចដែល ពួកគេកំពុងមានបញ្ហាសម្រេចចិត្តបាន។
- ទទួលខុសត្រូវចំពោះបញ្ហាធនធានមនុស្សបន្ថែមផ្សេងទៀត ទៅតាមការចាត់តាំង របស់ប្រធាននាយកប្រតិបត្តិ។

សមាជិក

សមាជិកគណៈកម្មាធិការធនធានមនុស្ស គួរតែប្រុងប្រយ័ត្នដើម្បីជៀសវាងទំនាស់ ផលប្រយោជន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ពួកគេ ហើយគួរតែដកខ្លួន ចេញពីការសម្រេចចិត្តណាមួយដែលអាចនឹងមានទំនាស់ផលប្រយោជន៍ (ទោះបីជាការ អាចនឹងកើតមាន ឬកើតមានជាក់ស្តែងក៏ដោយ)។ គណៈកម្មាធិការធនធានមនុស្សមាន សមាជិកអចិន្ត្រៃយ៍ដែលមានសមាសភាពដូចខាងក្រោម៖

• ប្រធាននាយកប្រតិបត្តិធនធានមនុស្ស	ប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធានផ្នែកទីតាំង	សមាជិក
• នាយកជ្រើសរើសបុគ្គលិក និងអ្នកសម្រប សម្រួលកិច្ចការធនធានមនុស្សជាតំបន់	លេខាធិការ

សមាជិកផ្សេងទៀតអាចនឹងតែងតាំងជាតំណាងក្នុងករណីសមាជិកខាងលើមិនអាច ចូលរួមការប្រជុំបាន។ ក្នុងករណីដែលប្រធានគណៈកម្មាធិការតែងតាំងតំណាងខ្លួន កិច្ច ប្រជុំចាំបាច់ត្រូវបានដឹកនាំដោយសមាជិកណាម្នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើស ដោយសមាជិកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំ

កិច្ចប្រជុំរបស់គណៈកម្មាធិការធនធានមនុស្ស នឹងត្រូវបានធ្វើឡើងនៅពេលណាមួយដែល មានតម្រូវការ។ ប្រធានគណៈកម្មាធិការ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើ ចាំបាច់។

៧. គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ ការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ហេតុការណ៍ហានិភ័យ ប្រតិបត្តិការទាំងអស់របស់ធនាគារ។ គោលបំណងនៃគណៈកម្មាធិការគ្រប់គ្រង ហានិភ័យប្រតិបត្តិការរួមមាន៖

- អនុវត្ត និងរក្សាចន្លោះសម្ព័ន្ធគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ។
- ត្រួតពិនិត្យ និងកែលម្អរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការដែលអាចធ្វើឱ្យប៉ះ ពាល់ដល់ធនាគារធ្ងន់ធ្ងរ ដើម្បីបញ្ចៀស ឬកាត់បន្ថយឱ្យស្ថិតក្នុងកម្រិតទាបមួយ ដែលអាចទទួលយកបាន។
- ទទួលខុសត្រូវលើការអនុវត្ត និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមទាំងគោល នយោបាយនានាដែលសមស្របទៅនឹងអាជីវកម្ម និងយន្តការស្រ្តីក្នុងការគ្រប់គ្រង ហានិភ័យ។
- ធ្វើឱ្យប្រាកដថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការអនុលោមតាមគោលនយោបាយ គ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារទាំងមូល។

សមាជិក

សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវដឹកនាំដោយប្រធាន នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងមានសមាជិកដូចខាងក្រោម៖

• អនុប្រធាននាយកប្រតិបត្តិ	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	សមាជិក
• នាយកហានិភ័យប្រតិបត្តិការ	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំផ្លូវការលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវរៀបចំឡើងយ៉ាងហោចណាស់ ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៨. គណៈកម្មាធិការលទ្ធកម្ម

គោលបំណងគណៈកម្មាធិការលទ្ធកម្ម គឺដើម្បីស្វែងយល់លើគុណតម្លៃនៃសាច់ប្រាក់នៅ គ្រប់ការធ្វើលទ្ធកម្ម។ តម្លៃដែលត្រូវបានសម្រេចជ្រើសរើស តាមរយៈការប្រកួតប្រជែង ដោយបើកចំហ នៅពេលដែលអ្នកផ្គត់ផ្គង់ណាមួយ អាចជឿទុកចិត្តបានថា គម្រោង សំណើរបស់ពួកគេ ត្រូវបានរាយការណ៍ជាមួយអ្នកទទួលបានមិនមានន័យថា “តម្លៃ ទាប” ជានិច្ចកាលត្រូវបាន ជ្រើសរើសដោយស្វ័យប្រវត្តិនោះទេ ពោលគឺរួមបញ្ចូលទាំង ការពិចារណា ទៅលើភាពសមស្រប និងគោលបំណងតម្លៃលើទីផ្សារ ចំណូលលើការ វិនិយោគ ការចំណាយទាំងអស់ក្នុងមួយរដ្ឋឆ្នាំ ការផ្គត់ផ្គង់ទាន់ពេលវេលា ការគាំទ្រ បន្ទាប់ពីផ្គត់ផ្គង់រួច និងនិរន្តរភាព បរិស្ថានទំនួលខុសត្រូវសង្គមកស្ថាន នៃបទពិសោធន៍ ដែលបានអនុវត្តពីមុន ការធានាបាននូវប្រសិទ្ធភាព និងការអនុលោមទៅតាមច្បាប់។

សមាជិក

គណៈកម្មាធិការលទ្ធកម្មមានសមាជិកដូចខាងក្រោម៖

• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• នាយកប្រតិបត្តិរដ្ឋបាល និងលទ្ធកម្មស្តីទី	លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំតាមពេលវេលាសមស្របណាមួយ។ ប្រធានគណៈកម្មាធិការ លទ្ធកម្ម អាចកោះហៅប្រជុំបន្ថែមប្រសិនបើចាំបាច់។

៩. គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ជាអង្គការមួយដើម្បីផ្តល់នូវអភិបាលកិច្ច/ការ ត្រួតពិនិត្យលើសកម្មភាព/គម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងការចាំបាច់ផ្នែក បច្ចេកវិទ្យាព័ត៌មាន និងដើម្បីជួយដល់ការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹង បច្ចេកវិទ្យាព័ត៌មាន។ គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន អនុវត្តមុខងារសំខាន់ៗ ក្នុងការកំណត់ទិសដៅ និងការត្រួតពិនិត្យគម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយ ហានិភ័យ និងសម្រេចផែនការអាជីវកម្ម។

សមាជិក

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានមានសមាជិកដូចខាងក្រោម៖

• ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន	ប្រធាន
• ប្រធាននាយកប្រតិបត្តិ	អនុប្រធាន
• អនុប្រធាននាយកប្រតិបត្តិ	សមាជិក
• ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ	សមាជិក
• ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ	សមាជិក
• ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ	សមាជិក
• នាយកប្រតិបត្តិប្រព័ន្ធបណ្តាញធនាគារអេឡិចត្រូនិក	សមាជិក
• នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធធនាគារស្តុល	សមាជិក

សមាជិកដទៃទៀតត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅពេលមានករណីពាក់ព័ន្ធ។

កិច្ចប្រជុំ


កិច្ចប្រជុំនេះត្រូវរៀបចំ និងធ្វើឡើងតាមការស្នើសុំពីប្រធាននៃគណៈកម្មាធិការបច្ចេកវិទ្យា ព័ត៌មាន។

▶ ការគ្រប់គ្រងហានិភ័យ

អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (អគហ) កំណត់យកបុព្វបទ និងការយល់ដឹងពីហានិភ័យជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងហានិភ័យ មុនសកម្មភាពនៃការទទួលយក និងកាត់បន្ថយហានិភ័យ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជឿជាក់ថាការគ្រប់គ្រងហានិភ័យមិនគ្រាន់តែជាការការពារប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងអនាគតរួមមួយសម្រាប់អតិថិជន អាជីវកម្ម សហការី និងសហគមន៍របស់ធនាគារ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ ការជំរុញជាមុនដើម្បីឱ្យធនាគារបង្កើនសកម្មភាពនិងដំណើរការគោលដៅរបស់ខ្លួនដោយមានសុវត្ថិភាពគ្រប់គ្រាន់ដែលបុគ្គលិកទាំងអស់ត្រូវមានទំនួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យ ដែលអាចជួយបង្កើតគណនេយ្យភាពរួមមួយសម្រាប់ធនាគារ។

តាមរយៈការផ្តល់អាទិភាពដល់ការគ្រប់គ្រងហានិភ័យ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានផ្តល់តម្លៃទៅដល់អតិថិជនក្នុងការបង្កើតទំនុកចិត្តជាមួយអាជីវកម្ម ជំរុញបរិយាកាសសុវត្ថិភាពសម្រាប់សហសេរីក ផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន និងរួមចំណែកជាវិជ្ជមានដល់សហគមន៍ ស្របពេលដែលធនាគារជំរុញកំណើនប្រកបដោយចីរភាព និងសម្រេចបាននូវចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួន។ ធនាគារមានគោលបំណងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងហានិភ័យនៅទូទាំងស្ថាប័ននិងលើគ្រប់ប្រភេទហានិភ័យទាំងអស់ដោយឈរលើវប្បធម៌និងគុណតម្លៃរបស់ធនាគារ។ នេះត្រូវបានរៀបរាប់នៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ ដែលរួមមានគោលការណ៍ និងការអនុវត្តសំខាន់ៗដែលធនាគារប្រើប្រាស់ក្នុងការគ្រប់គ្រងហានិភ័យ ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ក្របខ័ណ្ឌនេះជំរុញឱ្យមានការត្រួតពិនិត្យហានិភ័យ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងលើកទឹកចិត្តឱ្យមានការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រ និងដំណើរការប្រកបដោយខ្សែនភាព។ ក្របខ័ណ្ឌនេះក៏គាំទ្រវិធីសាស្ត្រស្របគ្នាក្នុងការកំណត់អត្តសញ្ញាណ រាយការណ៍តម្លៃគ្រប់គ្រង និងរាយការណ៍អំពីហានិភ័យដែលអាចនឹងកើតឡើងពីសកម្មភាពរបស់ពួកយើង ជាមួយនឹងគណនេយ្យភាពច្បាស់លាស់។ ធនាគារបន្តត្រួតពិនិត្យ បង្កើនក្របខ័ណ្ឌប្រព័ន្ធគ្រប់គ្រងហានិភ័យ និងពង្រឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ ដែលជាប់ទាក់ទងទៅនឹងបុគ្គលិក សមត្ថភាពរបស់បុគ្គលិក អភិបាលកិច្ច ការធ្វើរបាយការណ៍ និងការគ្រប់គ្រងព័ត៌មាន ឥណទាន ប្រតិបត្តិការ សន្ទនីយភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន (ដោយរួមបញ្ចូលហានិភ័យនៃសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត) ដំណើរការគ្រប់គ្រងហានិភ័យនៃអាកាសធាតុ និងសង្គម គោលនយោបាយ រួមទាំងការគ្រប់គ្រងទិន្នន័យផងដែរ។

ការគ្រប់គ្រងហានិភ័យ និងភាពមិនច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គឺជាកត្តាសំខាន់ក្នុងការអនុវត្តន៍យុទ្ធសាស្ត្ររបស់ធនាគារប្រកបដោយភាពជោគជ័យ និងក្នុងការសម្រេចគោលដៅរបស់ធនាគារក្នុងការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តរភាព និងភាពធន់។ ធនាគារតែងប្រឈមនឹងភាពមិនប្រាកដប្រជាប្រចាំ ហើយតាមរយៈវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងហានិភ័យ ធនាគារអាចឆ្លើយតបបានយ៉ាងល្អក្នុងការកាត់បន្ថយហានិភ័យ គ្រប់គ្រងហានិភ័យ និងចាប់យកឱកាសថ្មីៗ ជារៀងរាល់ឆ្នាំក្រុមប្រឹក្សាភិបាលអនុម័តលើហានិភ័យធំៗ និងហានិភ័យដែលអាចកើតមាន និងធានាឱ្យមានក្របខ័ណ្ឌអភិបាលកិច្ចគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយដែលអនុញ្ញាតឱ្យធនាគារកំណត់អាទិភាព និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ ក្រុមប្រឹក្សាភិបាលអនុវត្តការត្រួតពិនិត្យអោយមានប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារយ៉ាងហោចណាស់មួយឆ្នាំម្តងជាមួយនឹងការប្តេជ្ញាចិត្តក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្នដែលអនុវត្តដោយឯករាជ្យ និងរួមបញ្ចូលការអនុវត្តតាមស្តង់ដារអន្តរជាតិដ៏ល្អមួយផងដែរ។



ការគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើកិច្ចការរបស់ធនាគារ និងផ្តល់នូវភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រង។ ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល គណៈកម្មាធិការក្រុមប្រឹក្សាភិបាលផ្សេងៗត្រូវត្រួតពិនិត្យទទួលខុសត្រូវទៅតាមលក្ខខណ្ឌដែលបានកំណត់។ ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (ROC) ដើម្បីត្រួតពិនិត្យគណៈកម្មាធិការផ្សេងៗដូចជា គណៈកម្មាធិការឥណទាន (CC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ (ORMC) គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) និងគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានដែលទទួលខុសត្រូវក្នុងការផ្តល់អនុសាសន៍ អនុវត្ត និងត្រួតពិនិត្យគោលនយោបាយ និងដំណើរការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងហានិភ័យទាំងនេះត្រូវបានបង្កើតឡើង និងគាំទ្រដោយក្រុមការងារផ្នែកហានិភ័យ។ ផ្នែកហានិភ័យគឺជាផ្នែកឯករាជ្យនៃខ្សែបន្ទាត់អាជីវកម្ម ក៏ដូចជាត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹងសញ្ញាណហានិភ័យ។

ក្រុមប្រឹក្សាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (ROC) កំណត់វិស័យហានិភ័យ (Risk Appetite) របស់ធនាគារ ដោយត្រួតពិនិត្យការបង្កើតគោលនយោបាយ និងដំណើរការគ្រប់គ្រងហានិភ័យ និងបង្កើតផែនការកំណត់នៃវិស័យហានិភ័យ (Risk Appetite) ដើម្បីណែនាំអំពីហានិភ័យទាំងនោះទៅកាន់ធនាគារ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ក៏គ្រប់គ្រងលើការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ ការគ្រប់គ្រង និងការរាយការណ៍អំពីហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ ហានិភ័យបច្ចេកវិទ្យា ជាមួយហានិភ័យនៃអាកាសធាតុនិងសង្គម។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារមានទំនួលខុសត្រូវខ្ពស់ ក្នុងការត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យដែលបានបង្កើតឡើង ដើម្បីកំណត់ និងវិភាគហានិភ័យដែលធនាគារប្រឈមមុខ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការកំណត់ និងការគ្រប់គ្រងហានិភ័យ ក្នុងការតាមដានហានិភ័យ រៀបចំផែនការកំណត់ ដើម្បីពង្រឹងរបៀបគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព តាមរយៈការទទួលយកវិស័យហានិភ័យ (Risk Appetite) ។

គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈការបណ្តុះបណ្តាល បទដ្ឋានគ្រប់គ្រង និងនីតិវិធីផ្សេងៗ ធនាគារ មានគោលបំណងបង្កើតបរិយាកាសគ្រប់គ្រងហានិភ័យប្រកបដោយវិន័យភាព និងប្រសិទ្ធភាព ដែលបុគ្គលិកទាំងអស់យល់អំពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។ ការកំណត់សម្គាល់ហានិភ័យរួមមាន ហានិភ័យនៃឥណទាន ប្រតិបត្តិការ សន្ទនីយភាព ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន អាកាសធាតុ និងសង្គម ដែលត្រូវបានត្រួតពិនិត្យនិងកាត់បន្ថយ ជាប្រចាំប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ធនាគារតែងតែរក្សាបាននូវភាពខ្លាំងក្លា និងប្រតិបត្តិតាម នៃដើមទុន ភាពគ្រប់គ្រាន់នៃដើមទុនស្របតាមបទប្បញ្ញត្តិ ស្ថានភាពសន្ទនីយភាព និងការអនុលោមតាមតម្រូវការនៃបទប្បញ្ញត្តិផ្សេងៗ។

គណៈកម្មាធិការសរសេរកម្មរបស់ធនាគារ ត្រួតពិនិត្យការអនុវត្តការគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ។ គណៈកម្មាធិការនេះ តែងតែត្រូវបានជួយត្រួតពិនិត្យដោយក្រុមសរសេរកម្មផ្ទៃក្នុង និងផ្នែកប្រតិបត្តិតាម។ សរសេរកម្មផ្ទៃក្នុងអនុវត្តទៅតាមកាលវិភាគ និងមិនតាមកាលវិភាគក្នុងការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីផ្សេងៗដែលបានប្រតិបត្តិ ជាមួយគ្នានេះផងដែរផ្នែកប្រតិបត្តិតាម បានធ្វើការយ៉ាងពេញលេញ ដើម្បីធានាថាបទប្បញ្ញត្តិទាំងអស់ត្រូវបានអនុវត្ត និងត្រូវបានរាយការណ៍ទៅកាន់គណៈកម្មាធិការសរសេរកម្មរបស់ធនាគារ។

ធនាគារគ្រប់គ្រងការកំណត់អត្តសញ្ញាណ ការរាយការណ៍ និងការកាត់បន្ថយហានិភ័យធំៗ និងហានិភ័យដែលកំពុងកើតមាន តាមរយៈដំណើរការគ្រប់គ្រងអភិបាលកិច្ចផ្ទៃក្នុងជាមួយនឹងការប្រើប្រាស់ វិធីសាស្ត្រនិងដំណើរការគ្រប់គ្រងហានិភ័យ។ វិធីសាស្ត្ររបស់ធនាគារក្នុងការកំណត់អត្តសញ្ញាណ និងរាយការណ៍ផលប៉ះពាល់ មានគោលបំណងធានាថា ធនាគារអាចកាត់បន្ថយផលប៉ះពាល់នៃហានិភ័យផ្សេងៗទៅលើលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុ គោលដៅយុទ្ធសាស្ត្រដែលមានរយៈពេលវែង និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ការកំណត់សម្គាល់ទៅលើការប្រែប្រួលនៃហានិភ័យផលប្រសិទ្ធភាពខ្លាំងៗ ត្រូវបានត្រួតពិនិត្យឡើងវិញដោយបានរាយការណ៍អំពីហានិភ័យគ្រប់កម្រិតទាំងអស់ និងបំពេញបន្ថែមដោយការវិភាគសេណាវិយ៉ុយ៉ាងលម្អិតលើ ម៉ាត្រូសេដ្ឋកិច្ច និងស្ថានភាពនយោបាយ ដែលជាផ្នែកមួយនៃការវិភាគជាប្រចាំរបស់ធនាគារផងដែរ។ វិធីសាស្ត្រពី

យ៉ាងនេះ អនុញ្ញាតឱ្យធនាគារយល់ដឹងអំពីអ្នកបង្កហានិភ័យ ដែលមានផលប៉ះពាល់ដល់ហានិភ័យទាំងមូលរបស់ធនាគារ ក៏ដូចជាអ្នកដែលពាក់ព័ន្ធចំពោះផលប្រយោជន៍ការយល់ដឹងអំពីហានិភ័យត្រូវបានលើកឡើងឥតឈប់ឈរតាមរយៈ វគ្គបណ្តុះបណ្តាល ការទំនាក់ទំនង និងការប្រជុំ ទាំងផ្ទៃក្នុង និងខាងក្រៅធនាគារផងដែរ។ ធនាគារប្តេជ្ញាបន្តពង្រឹងសមត្ថភាព ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង តាមរយៈការពង្រឹងទៅលើ គោលការណ៍ប្រតិបត្តិវិធីហានិភ័យផ្សេងៗដែលបានបង្កើតឡើង គោលនយោបាយហានិភ័យ វិធីសាស្ត្ររាល់វិធីហានិភ័យ ការវិភាគហានិភ័យ និងរបាយការណ៍ហានិភ័យជាដើម។

វិស័យហានិភ័យ RISK APPETITE

វិស័យហានិភ័យ (Risk Appetite) របស់ធនាគារ ប្រែសម្រួលយ៉ាងមួយ ក.អ ត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាលដែលបង្ហាញពីកម្រិតហានិភ័យដែលធនាគារទទួលយកបាន និងការផ្សារភ្ជាប់ទៅកាន់យុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារផងដែរ។ ភក្តីជួយពង្រឹងការគ្រប់គ្រងហានិភ័យរបស់ធនាគារដោយកំណត់ការជូនដំណឹងយ៉ាងច្បាស់លាស់ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើង។ របៀបគ្រប់គ្រងហានិភ័យរបស់ធនាគារដ៏រឹងមាំជាមួយនឹងការបំពេញបន្ថែមដោយការលើកទឹកចិត្តឱ្យស្មើភាព ក៏បានជួយជំរុញបន្ថែមនូវការកំណត់វិស័យហានិភ័យ (Risk Appetite) មួយឱ្យសមស្របផងដែរ។

វិស័យហានិភ័យ (Risk Appetite) របស់ធនាគាររួមបញ្ចូលការពិចារណាអំពីហានិភ័យហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ ធនាគារបានកំណត់ហានិភ័យហិរញ្ញវត្ថុជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុដែលកើតចេញពីសកម្មភាពអាជីវកម្ម។ ធនាគារទទួលយកប្រភេទហានិភ័យទាំងនេះ ដោយបង្កើតនូវការគ្រប់គ្រងនិងសកម្មភាពកាត់បន្ថយហានិភ័យ ក្នុងគោលបំណងបង្កើតម្លៃប្រសើរឡើងនៃកិច្ចការសម្រាប់ភាគហ៊ុនធនាគារ។ ហានិភ័យមិនមែនហិរញ្ញវត្ថុ គឺជាហានិភ័យដែលមិនសម្រេចបានតាមផែនការយុទ្ធសាស្ត្រនិងគោលបំណង ដែលជាលទ្ធផលនៃការបរាជ័យនៃដំណើរការផ្ទៃក្នុង មនុស្ស និងប្រព័ន្ធ ឬព្រឹត្តិការណ៍ខាងក្រៅ។ វិស័យហានិភ័យ (Risk Appetite) របស់ធនាគារបន្តវិវត្តន៍ និងពង្រីកវិសាលភាព ដែលជាផ្នែកមួយនៃដំណើរការត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារ ដើម្បីធានាថាវិធីសាស្ត្ររបស់ធនាគារចំពោះ វិស័យហានិភ័យ (Risk Appetite) នៅតែស្របតាមការអនុវត្តបំផុតតាមទីផ្សារជាក់ស្តែង តាមបទប្បញ្ញត្តិ និងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ធនាគារបានកំណត់អំពីប្រភេទហានិភ័យដែលយើងបានពិនិត្យ តាមដាន និងការគ្រប់គ្រងដោយប្រើប្រាស់កម្រិតហានិភ័យដែលយើងបានបង្កើត គោលនយោបាយដែលបានអនុម័ត ផ្សារភ្ជាប់ជាមួយនឹងដំណើរការ និងការគ្រប់គ្រងប្រព័ន្ធផ្ទៃក្នុង។ ការកំណត់នៃកម្រិតហានិភ័យ មានសារៈសំខាន់ក្នុងការធ្វើឱ្យ វិស័យហានិភ័យ (Risk Appetite) របស់ធនាគារ ជាផ្នែកមួយនៃអាជីវកម្ម ដោយជួយរក្សាហានិភ័យទាំងអស់ នៅក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ហានិភ័យនៃផលប៉ះពាល់កំណត់នៃការរាល់ដៃផ្សេងៗរបស់ប្រភេទហានិភ័យ ដែលត្រូវបានបង្កើតឡើងពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយត្រូវបានអនុវត្តដោយប្រើគោលការណ៍ និងក្របខ័ណ្ឌផ្សេងៗ។ ចំពោះប្រភេទហានិភ័យដែលមិនអាចគណនាបាន ត្រូវបានគ្រប់គ្រងដោយប្រើគោលការណ៍គុណភាព។ Risk Appetite របស់ធនាគារ ត្រូវបានបង្ហាញទាំងក្នុងកម្រិតបរិមាណ និងគុណភាព ហើយអនុវត្តទៅនឹងកម្រិតអាជីវកម្មស្នូល។ លទ្ធផលនៅលើរបាយការណ៍ វិស័យហានិភ័យ (Risk Appetite) ត្រូវបានរាយការណ៍ជាប្រចាំទៅកាន់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីពិភាក្សាទៅលើភាពមិនប្រក្រតីបូកបញ្ចូលគោលនយោបាយនិងសកម្មភាពកែតម្រូវដែលជាប់ពាក់ព័ន្ធនានា។ ការរាយការណ៍នេះអនុញ្ញាតឱ្យធនាគារកំណត់អត្តសញ្ញាណហានិភ័យបានក្លាយៗ និងកាត់បន្ថយផលប៉ះពាល់ ហើយជួយលើកកម្ពស់របៀបគ្រប់គ្រងហានិភ័យរបស់ធនាគារឱ្យកាន់តែរឹងមាំ។

ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលកើតចេញពីអតិថិជន ឬសមភាគីមិនបានបំពេញកាតព្វកិច្ចក្នុងការសងបំណុល ឬមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ ហានិភ័យឥណទានកើតឡើងចម្បងពីការផ្តល់ឥណទានដោយផ្ទាល់ ហិរញ្ញវត្ថុពាណិជ្ជកម្ម និងការធានាអាជីវកម្ម។ ការខាតបង់ឥណទានក៏អាចកើតឡើងមុនពេលអ្នកខ្ចីទុនក្នុងការទូទាត់ផងដែរ។ ការខាតបង់អាចកំណត់សម្គាល់បាន នៅពេលដែលធនាគារសង្កេតឃើញថា លទ្ធភាពនៃការមិនទូទាត់សងរបស់ភាគីខ្ចីប្រាក់នាពេលអនាគតមានភាពកើនឡើង ខណៈផលប៉ះពាល់គឺជាសមតុល្យនៅសល់។ ជាទូទៅទម្រង់នៃការខាតបង់នេះត្រូវបានគេបញ្ចូលក្រោមនិយមន័យដ៏ទូលំទូលាយនៃហានិភ័យឥណទានផងដែរ។ សម្រាប់គោលបំណងនៃរបាយការណ៍គ្រប់គ្រងហានិភ័យ ធនាគារ

ពិចារណា និងរួមបញ្ចូលគ្រប់ធាតុផ្សំទាំងអស់នៃហានិភ័យឥរិយាបថ ជាឧទាហរណ៍ ហានិភ័យនៃកាតព្វកិច្ចបុគ្គលក្នុងការខកខានសងប្រាក់ និងហានិភ័យក្នុងវិស័យផ្សេងៗ។ រាត្រូវបានរាស់រវែងជាចំនួនដែលអាចត្រូវបានបង់នៅពេលអតិថិជន ឬភាគីម្ខាងទៀត ខកខានក្នុងការសងប្រាក់មកវិញ ហើយក៏ត្រូវបានត្រួតពិនិត្យដោយប្រើប្រាស់វិធានការ គ្រប់គ្រងហានិភ័យផ្ទៃក្នុងផ្សេងៗ និងស្ថិតក្នុងដែនកំណត់របស់បុគ្គលិកដែលត្រូវបាន ផ្តល់សិទ្ធិ ស្របតាមក្របខ័ណ្ឌនៃការប្រទានសិទ្ធិអនុម័ត និងគ្រប់គ្រងតាមរយៈក្របខ័ណ្ឌ នៃ ការគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយ ដែលបង្ហាញអំពីភាពច្បាស់លាស់និងត្រឹមត្រូវនៃ គោលនយោបាយ គោលការណ៍ និងការណែនាំ សម្រាប់អ្នកគ្រប់គ្រងហានិភ័យ។

វិធីសាស្ត្ររបស់ធនាគារ ចំពោះការគ្រប់គ្រងហានិភ័យឥរិយាបថមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ ការរាស់រវែងនៃហានិភ័យឥរិយាបថ និងវិសាលភាពនៃការអនុវត្ត ត្រូវបានកំណត់នៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យឥរិយាបថ។ គណៈគ្រប់គ្រង ជាទីសំខាន់កំណត់ទិសដៅ និងគោលនយោបាយរួមសម្រាប់ការគ្រប់គ្រងហានិភ័យ ឥរិយាបថនៅកម្រិតធនាគារទាំងមូល។ គោលនយោបាយហានិភ័យឥរិយាបថ បាន កំណត់គោលការណ៍ ដែលធនាគារត្រូវគ្រប់គ្រងហានិភ័យឥរិយាបថ និងសកម្មភាព ត្រួតពិនិត្យរបស់ខ្លួន។ គោលការណ៍ទាំងនេះដែលបញ្ចេញបន្ថែមដោយបទដ្ឋានប្រតិបត្តិការ និងសេចក្តីណែនាំមួយចំនួន ធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងការកំណត់ ការរាយការណ៍ ការធានា ការរាស់រវែង ការរាយការណ៍ និងការគ្រប់គ្រងហានិភ័យឥរិយាបថក្នុងធនាគារ និងផ្តល់ការណែនាំក្នុងទម្រង់អាជីវកម្ម និង/ឬ គោលនយោបាយ និងបទដ្ឋានហានិភ័យ ឥរិយាបថជាក់លាក់មួយ។

បទដ្ឋាននិងសេចក្តីណែនាំអំពីប្រតិបត្តិការត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានលម្អិត បន្ថែមលើការអនុវត្តគោលការណ៍ឥរិយាបថនៅក្នុងធនាគារ ហើយត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពឥរិយាបថ និងទម្រង់ហានិភ័យផលបត្រផ្សេងៗ។ ផលិតផល ឥរិយាបថរបស់ធនាគារទាំងអស់ត្រូវបានគ្រប់គ្រងដោយគោលការណ៍ណែនាំផលិតផល ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើកម្រិតការបស់អតិថិជន និងការសិក្សាទីផ្សារ ហើយត្រូវបានអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។ ស្របពេលជាមួយគ្នា នេះដែរ នីតិវិធីនៃការសិក្សាលើឥរិយាបថ គោលនយោបាយត្រួតពិនិត្យឥរិយាបថ និង គោលនយោបាយនានា ត្រូវបានកែសម្រួលជាទៀងទាត់ផងដែរ ដើម្បីឱ្យមានគុណភាព រវាងល្បឿន ការចំណាយ និងការគ្រប់គ្រងហានិភ័យជាមួយនឹងការផ្លាស់ប្តូរបទប្បញ្ញត្តិ និងការអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល។

វិធីសាស្ត្រហានិភ័យ៖ ហានិភ័យឥរិយាបថត្រូវបានគ្រប់គ្រងដោយការយល់ដឹងអំពី អតិថិជន អាជីវកម្ម និងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។ ហានិភ័យឥរិយាបថត្រូវ បានគ្រប់គ្រងតាមរយៈការវិភាគទិន្នន័យផងដែរ។ ការកំណត់លក្ខណៈវិនិច្ឆ័យហានិភ័យ ឥរិយាបថ និងដែនកំណត់នៃការផ្តល់ឥរិយាបថគឺជាផ្នែកសំខាន់នៃដំណើរការគ្រប់គ្រង ហានិភ័យឥរិយាបថរបស់ធនាគារ ដែលត្រូវបានបង្ហាញតាមរយៈរបាយការណ៍ វិស អាប៉ែតៃត (Risk Appetite) ទីផ្សារគោលដៅ និងលក្ខណៈវិនិច្ឆ័យនៃការ ទទួលយកហានិភ័យ (Risk Acceptance)។ អ្នកខ្លះត្រូវបានរាយការណ៍ជាលក្ខណៈ បុគ្គលហើយត្រូវបានពិនិត្យ និងរាយការណ៍បន្ថែមដោយអ្នកគ្រប់គ្រងហានិភ័យឥរិយាបថ ដែលមានបទពិសោធន៍ ដោយពិចារណាលើកត្តាហានិភ័យឥរិយាបថ ក្នុងការកំណត់ ហានិភ័យរបស់អ្នកខ្លីប្រាក់។ ធនាគារប្រើវិធីសាស្ត្រផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បី សម្រេចបាននូវការគ្រប់គ្រងប្រកបដោយគុណភាពរវាងហានិភ័យ និងការផ្តល់រង្វាន់។ ការប្រឈមមុខនឹងហានិភ័យរបស់ដៃគូប្រកួតប្រជែងដែលអាចត្រូវបានកើតឡើងដោយសារ ហានិភ័យទីផ្សារ ត្រូវបានកំណត់ ពិនិត្យ និងធ្វើសកម្មភាព ដោយគណៈគ្រប់គ្រងហើយ ត្រូវបានរាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។

ការគ្រប់គ្រងហានិភ័យប្រមូលផ្តុំ៖ សម្រាប់ហានិភ័យឥរិយាបថប្រមូលផ្តុំធនាគារផ្តោតលើ វិសអាប៉ែតៃត (Risk Appetite) ។ វាត្រូវបានគ្រប់គ្រងក្នុងកម្រិតពីរផងដែរ កម្រិត ផលិតផល ដែលកំណត់ទំហំឥរិយាបថ និងកម្រិតបំណែកទីផ្សារ ដើម្បីគ្រប់គ្រងការរីករាលដាល នៃទីផ្សារដែលមានហានិភ័យខ្ពស់។ ដំណើរការអភិបាលកិច្ចត្រូវបានរៀបចំឡើង ដើម្បី ធានាថាដែនកំណត់ត្រូវបានត្រួតពិនិត្យជាប្រចាំហើយសកម្មភាពសមស្របផ្សេងៗត្រូវ បានធ្វើឡើងនៅពេលហួសដែនកំណត់។ ធនាគារត្រួតពិនិត្យជាប្រចាំនូវហានិភ័យប្រមូល ផ្តុំរបស់ខ្លួនតាមរយៈផលិតផល អតិថិជន វិស័យអាជីវកម្ម។ នៅឆ្នាំ២០២៤ ធនាគារ បានពិនិត្យលើកលើកទី២ហានិភ័យរបស់សមាគមនៃស្ថាប័នហិរញ្ញវត្ថុទាំងអស់។

ធនាគារបន្តពិនិត្យវិធីសាស្ត្រ ដែលអាចឱ្យធនាគារបង្កើនវិសាលភាពនៃដែនកំណត់ និង វិធីសាស្ត្រនានា ដើម្បីគ្រប់គ្រងហានិភ័យប្រមូលផ្តុំ។

ហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច៖ ការផ្តល់ហិរញ្ញប្បទានប្រកបដោយទំនួល ខុសត្រូវ គ្របដណ្តប់លើបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាប្រធានបទ ដ៏មានសារៈសំខាន់ ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តដល់ការវិនិយោគ និងផ្តល់ ហិរញ្ញប្បទាននៅក្នុងរង្វង់ធនាគារ។ ធនាគារ ប្រែសម្រួលយ៉ាងម៉ឺងម៉ាត ក.អ ទទួលស្គាល់ថា ការអនុវត្តផ្នែកហិរញ្ញប្បទានរបស់ធនាគារមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ហើយ ការបរាជ័យរបស់អតិថិជនក្នុងការគ្រប់គ្រងបញ្ហា បរិស្ថាន សង្គម និងអភិបាលកិច្ច ឱ្យបានត្រឹមត្រូវ អាចជះឥទ្ធិពលដោយផ្ទាល់ដល់ប្រតិបត្តិការ និងលទ្ធភាពសេដ្ឋកិច្ច រយៈពេលវែងរបស់ពួកគេក៏ដូចជាសហគមន៍ និងបរិស្ថានដែលពួកគេកំពុងរស់នៅផង ដែរ។ ធនាគារចាត់ទុកហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ចថាមានសារៈសំខាន់ក្នុង យុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ។ ធនាគារបានរាយការណ៍ហានិភ័យបរិស្ថាន និងសង្គម ទៅលើទំហំឥរិយាបថជាង ២៥,០០០ ដុល្លារអាមេរិកផ្នែកទៅលើគោលការណ៍ប្រព័ន្ធ គ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមដើម្បីបង្ហាញពីកិច្ចប្រឹងប្រែងរបស់យើងទៅកាន់ ស្ថិរភាពដ៏ប្រសើរមួយ។

ដំណើរការប្រព័ន្ធ និងរបាយការណ៍៖ ធនាគារវិនិយោគឥរិយាបថលំដាប់នៅក្នុងប្រព័ន្ធ ដើម្បីត្រួតពិនិត្យហានិភ័យ និងការរាយការណ៍សម្រាប់អាជីវកម្មរបស់ ធនាគារ។ ដំណើរការឥរិយាបថពេលចាប់ផ្តើមហូតដល់បញ្ចប់ដែលត្រូវបានពិនិត្យ និងកែសម្រួលជាបន្តបន្ទាប់ តាមរយៈគំនិតថ្មីៗដែលទាក់ទងនឹងអាជីវកម្ម ប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ ប្រព័ន្ធរាយការណ៍ឥរិយាបថ (LOS) របស់ធនាគារត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយចំពោះទាំងអតិថិជនថ្មី និង អតិថិជនចាស់ហើយយើងក៏បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រមូលបំណុលផងដែរ ដើម្បីតាមដានសកម្មភាពប្រមូលបំណុលក្រោយពេលផ្តល់ឥរិយាបថ។ ប្រព័ន្ធ និង ស្វ័យប្រវត្តិកម្មទាំងនេះនឹងជួយធនាគារក្នុងការសម្របសម្រួលការគ្រប់គ្រងហានិភ័យ គ្រប់ដំណាក់កាលនៃឥរិយាបថ។ យើងចង់ក្លាយជាធនាគារដែលផ្តល់ឱកាសឥរិយាបថ កំណត់ដែលគាំទ្រដោយបច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាពបម្រើសេវាកម្មអតិថិជន ប្រកបដោយភាពងាយស្រួលជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យពេញចិត្ត។ ការត្រួតពិនិត្យ និងការគ្រប់គ្រងជាប្រចាំថ្ងៃទៅលើទំហំឥរិយាបថ ការអនុវត្តផលបត្រ និងកត្តាខាងក្រៅ ដែលអាចប៉ះពាល់ដល់ហានិភ័យឥរិយាបថគឺជាគន្លឹះរបស់ធនាគារក្នុងការគ្រប់គ្រង ហានិភ័យឥរិយាបថប្រកបដោយប្រសិទ្ធភាព។

ផលបត្រត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយផ្អែកលើកត្តាជំរុញផលបត្រផ្សេងៗគ្នា ដើម្បី ធានាបានថាធនាគារដំណើរការក្នុងដែនរង្វង់នៃការដែលបានកំណត់។ ធនាគារមាន របាយការណ៍ផលបត្រប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែដែលអាចចាត់វិធានការ ទាន់ពេលវេលាដើម្បីកាត់បន្ថយហានិភ័យឥរិយាបថណាមួយដែលអាចកើតឡើង។ ដើម្បីធានាថាដំណើរការឥរិយាបថទាំងអស់ទទួលបានការរាយការណ៍ដោយឯករាជ្យ រាល់ ការស្នើសុំឥរិយាបថទាំងអស់ត្រូវតែទទួលការអនុម័តពីបុគ្គលិកដែលត្រូវបានផ្តល់សិទ្ធិ ក្នុងការគ្រប់គ្រងហានិភ័យឥរិយាបថ។ ធនាគារបានអនុវត្តក្របខ័ណ្ឌប្រទានសិទ្ធិអនុម័ត ដែលបានផ្ទេរសិទ្ធិដល់គណៈគ្រប់គ្រង ដើម្បីអនុម័តដំណើរការឥរិយាបថក្នុងដែនកំណត់ របស់ខ្លួន។ ហានិភ័យឥរិយាបថត្រូវបានហ្វឹមថ្លៃយ៉ាងសកម្ម ត្រួតពិនិត្យជាប្រចាំ និង រាយការណ៍ជូនគណៈកម្មាធិការហានិភ័យឥរិយាបថជាទៀងទាត់រាល់ខែ។ ភាពមិនល្អនៃផល បត្រត្រូវបានកំណត់ វិភាគ និងពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ សមស្របណាមួយប្រសិនបើចាំបាច់។

លើសពីនេះ ភាពឡើងចុះនៃឥរិយាបថជាមួយនឹងការវិភាគទៅលើឧស្សាហកម្ម ការ ជូនដំណឹងពីបញ្ហាជាមុន និងចំណុចខ្សោយនៃឥរិយាបថ ត្រូវបានដាក់ជូនគណៈកម្មាធិការ ហានិភ័យផ្សេងៗគ្នា ដែលអាចអោយយើងកំណត់យក និងរាយការណ៍យុទ្ធសាស្ត្រសំខាន់ៗ និងនៃការសកម្មភាព ដែលធនាគារនឹងត្រូវអនុវត្ត។ យើងក៏បានធ្វើតេស្តពីភាពតានតឹង នៃឥរិយាបថ ទៅលើផលបត្រក្នុងមួយឆ្នាំម្តងផងដែរដោយប្រើស្រួសសេណារីយ៉ូ ផ្សេងៗ គ្នា ដើម្បីបញ្ជាក់ថាតើដើមទុនរបស់ធនាគារមានភាពគ្រប់គ្រាន់ ក្នុងការទប់ទល់ការរំខាន មិនល្អនានានៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចបែបនេះ។ ធនាគារមានផ្នែកត្រួតពិនិត្យ ឥរិយាបថគឺជាធនាគារដ៏រឹងមាំហានិភ័យឥរិយាបថដែលបានកើតឡើងគឺ ស្របតាម គោលនយោបាយ និងបទដ្ឋានហានិភ័យឥរិយាបថរបស់ធនាគារ។ ផ្នែកទាំងនេះត្រូវ ធានាថាទំហំអនុម័តឥរិយាបថពិតជាដំណើរការឥរិយាបថដែលខុសគោលការណ៍ត្រូវបាន ពិនិត្យលើយ៉ាងត្រឹមត្រូវ ហើយអនុលោមតាមបទដ្ឋានឥរិយាបថដែលបានអនុវត្ត ហើយ សិទ្ធិអនុម័តត្រូវបានត្រួតពិនិត្យជាប្រចាំ។

ការកាត់បន្ថយហានិភ័យឥណទាន

ធនាគារប្រកាន់ខ្ជាប់នូវការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវជាមួយនឹងគោលនយោបាយហានិភ័យ និងក្របខ័ណ្ឌត្រួតពិនិត្យដ៏រឹងមាំ ការចាប់ផ្តើម និងភាពប្រកួតប្រជែងនៃអាជីវកម្ម នឹងជំរុញនៅក្នុងការកំណត់ ចាត់វិធានការ និងបន្តរាយការណ៍ វិសមភាពតែបាយ (Risk Appetite) របស់យើងក្រោមលក្ខខណ្ឌ និងសេណារីយ៉ូ ជាក់ស្តែងដើម្បីធានាថាហានិភ័យឥណទាន ការចំណាយ និងវិធានការកាត់បន្ថយ ហានិភ័យឥណទានត្រូវបានរាយការណ៍ដោយឯករាជ្យ និងត្រួតពិនិត្យដោយអ្នកជំនាញ។ ធនាគារបានបង្កើតគោលនយោបាយឥណទានប្រកបដោយការប្រុងប្រយ័ត្ន និងប្រព័ន្ធគ្រប់គ្រងព័ត៌មានដ៏រឹងមាំសម្រាប់ផលិតផលឥណទាន និងអតិថិជន ហើយត្រូវបានរាល់ផែនការហានិភ័យជាមុន។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យឥណទាន ក្នុងឆ្នាំ២០១៩ និងបញ្ហាវិវាទសកលដែលកើតឡើងបន្តបន្ទាប់ រាជរដ្ឋាភិបាលយើងបានពិនិត្យលើកលែងកាត់បន្ថយ និងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ ជាពិសេសភាពមិនប្រាកដប្រជាទៅកាន់ភាពប្រសើរឡើងវិញរបស់ពិភពលោក។ សម្រាប់ប្រទេសកម្ពុជា សកម្មភាពសេដ្ឋកិច្ចនៅមានស្ថិរភាពនៅឡើយក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់ចំពោះវិស័យផ្សេងៗគ្នា។ ការស្ទង់មើលឡើងវិញនៃតម្រូវការ និងពាណិជ្ជកម្មខាងក្រៅប្រទេស បានជំរុញឱ្យមានការកើនឡើងវិញនៃការទាញចេញទំនិញ និងសេវាកម្ម។ លើសពីនេះទៀត ការស្ទង់មើលឡើងវិញនៃការប្រើប្រាស់ក្នុងសកម្មភាពឯកជនក៏កំពុងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឱ្យប្រសើរឡើងផងដែរ។ ផ្ទុយទៅវិញ ការវិនិយោគលើវិស័យអចលនទ្រព្យនៅមានកម្រិតទាបនៅឡើយ។ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យបានបន្តឆ្លុះបញ្ចាំងពីភាពផ្គុំផ្គង់លើសប្រមាណនៅក្នុងទីផ្សារអចលនទ្រព្យ និងបន្តការកើនឡើងនៃការរំលោភបំពានលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយប្រកបដោយប្រសិទ្ធភាពនៃគោលនយោបាយប្រកបដោយសម្បទាន និងការងារកើនឡើងនៃការផ្គត់ផ្គង់ប្រាក់កម្ចីនៅពេលថ្មីៗនេះ។ សម្ភារៈកើនឡើងទៅលើអត្រាការប្រាក់ក្នុងស្រុកកំពុងចាប់ផ្តើមស្ថិតក្នុងកម្រិតមធ្យម ខណៈដែលសេដ្ឋកិច្ចដែលមានតម្លៃដុល្លារខ្ពស់របស់កម្ពុជានៅចូលគោលនយោបាយប្រកបដោយសម្បទានរបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមឆ្លុះបញ្ចាំង បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ ដោយមូលដ្ឋានគោល ៥០(50 basis points) ក្នុងខែកញ្ញា និងកាត់បន្ថយអត្រាការប្រាក់ដោយមូលដ្ឋានគោលមកសល់ត្រឹមតែ ២៥(25 basis points) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងនេះក្តី កំណើនឥណទានក្នុងស្រុកបានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ស្របពេលតម្រូវការឥណទានចុះខ្សោយដែលជាប់ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យផងដែរ។ ទន្ទឹមនឹងនេះ អនុប្រតិបត្តិករកម្ចីដែលមិនដំណើរការនៅក្នុងប្រទេសកម្ពុជាបានកើនឡើងនៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។

វិស័យធនាគាររបស់កម្ពុជាបានបង្ហាញឱ្យឃើញនូវភាពរឹងមាំ និងគួរឱ្យទុកចិត្ត ដែលជាចំណែកដ៏សំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ច ទោះបីជាមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាប្រឈមក្នុងស្រុកក៏ដោយ។ ដោយសារមានការគាំទ្រដោយវិធានការបទប្បញ្ញត្តិប្រកបដោយភាពច្បាស់លាស់និងភាពរឹងមាំនៃទំនុកចិត្តសាធារណៈ វិស័យនេះនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារសេដ្ឋកិច្ចឡើងវិញ។ ខណៈពេលដែលកំណើនឥណទានបានធ្លាក់ចុះក្នុងសកលគ្រោះថ្នាក់ ហើយតម្រូវការធ្លាក់ចុះលំហូរប្រាក់បញ្ញើសន្សំច្រើនលើសលប់ និងសន្ទនីយភាពខ្ពស់ កំពុងបន្តបង្ហាញពីសមត្ថភាពរបស់វិស័យនេះក្នុងការទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ ហើយសម្របខ្លួនទៅនឹងការវិវត្តនៃស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននេះ។ ធនាគារក៏បានជួបប្រទះនូវបទពិសោធន៍ស្រដៀងគ្នានេះផងដែរ តែទោះជាយ៉ាងណា យើងបានគ្រប់គ្រងផលប្រយោជន៍ដោយជោគជ័យតាមរយៈការបន្តបង្កើនកំណើនឥណទាន។ ធនាគារបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពរបស់អ្នកខ្ចី ដូច្នេះវិធានការដោះស្រាយចាំបាច់នានាអាចត្រូវបានធ្វើឡើងក្នុងលក្ខណៈទាន់ពេលវេលា ជាមួយនឹងការវិភាគយ៉ាងម៉ត់ចត់ទៅលើសមត្ថភាពសងបំណុលរបស់ពួកគេ។ នៅក្នុងកាលៈទេសៈនេះ ធនាគារបានប្រកាន់គោលជំហរ ប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលដែលត្រូវអនុវត្តឥណទានថ្មី។ យើងបានផ្តោតលើការវិភាគដោយផ្អែកលើព័ត៌មានពីប្រភពផ្សេងៗគ្នា ដើម្បីធានាថាការវិភាគ និងការត្រួតពិនិត្យរបស់យើងគឺធ្វើឡើងបានត្រឹមត្រូវ និងអាចគ្រប់គ្រងហានិភ័យបានទាំងមូល។

ធនាគារបានអនុវត្តយុទ្ធសាស្ត្រផ្សេងៗដើម្បីដោះស្រាយស្ថានភាពហានិភ័យឥណទានផ្សេងៗគ្នា។ ធនាគារបានបន្តជាមួយនឹងកំរិត CIFRS9 សម្រាប់ អ៊ីមតែមិន ធនាគារក៏បានពិនិត្យមើលវិធីសាស្ត្រនានានៅពេលខាងមុខ ដែលធនាគារមានក្នុងកំរិត CIFRS9 នេះ ហើយធ្វើការប៉ាន់ស្មានការខាតបង់នៃឥណទានផ្នែកទៅលើវិធីសាស្ត្រនេះ។ ក្នុងឆ្នាំនេះ ការពិនិត្យឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងគុណភាពទ្រព្យសកម្មតាមរយៈការវិភាគឥណទាន បញ្ហារាំងស្ទះនៃអាជីវកម្ម ការវិភាគគុណភាពឥណទាន និងការស៊ើបអង្កេតលើកំហុសឆ្គងជាក់លាក់នានាត្រូវបានធ្វើឡើង។ គំនិតផ្តួចផ្តើមផ្សេងៗទៀតក្នុងគោលបំណង

កាត់បន្ថយហានិភ័យរួមមានការកំណត់ហានិភ័យឥណទានទាំងមូល ការស្វែងរកឱកាសសក្តានុពល និងការកែសម្រួលផែនការអភិវឌ្ឍន៍របស់ធនាគារ ដោយសារហានិភ័យកើតឡើង ដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចទាំងមូល។ ការបែងចែកផលប្រយោជន៍ធនាគារក្នុងបញ្ជីខកខានសងបស់អតិថិជន ក៏រួមបញ្ចូលផលប៉ះពាល់ពីបញ្ហាសេដ្ឋកិច្ចផងដែរ។ ដោយសារធនាគារបានអនុវត្តវិធីសាស្ត្រនានាក្នុងការគ្រប់គ្រងបញ្ហាប្រឈមនានា ពួកយើងជឿជាក់ថាផលប្រយោជន៍ឥណទានកំពុងវិវត្តលឿនទៅរកភាពធម្មតាវិញជាបណ្តើរៗ ទោះបីជាសេដ្ឋកិច្ចទាំងមូលអាចត្រូវការពេលវេលាបន្ថែមទៀតដើម្បីស្តារ និងត្រលប់មក ស្ថានភាពធម្មតាដូចមុនពេលការរាលដាលនៃវិស្វកូវីដ ១៩ វិញក៏ដោយ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ៖ គឺជាហានិភ័យដែលកើតចេញពីដំណើរការនានាក្នុងមិនគ្រប់គ្រាន់ការបរាជ័យរបស់មនុស្ស ប្រព័ន្ធ ឬព្រឹត្តិការណ៍ខាងក្រៅ។ រាជរដ្ឋាភិបាលហានិភ័យផ្នែកច្បាប់ ប៉ុន្តែមិនរាប់បញ្ចូលហានិភ័យយុទ្ធសាស្ត្រ និងកេរ្តិ៍ឈ្មោះទេ។

ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យនិងការរាយការណ៍យ៉ាងត្រឹមត្រូវអំពីសកម្មភាពអាជីវកម្ម ដែលគ្រប់គ្រង និងត្រួតពិនិត្យដោយគណៈគ្រប់គ្រងជាន់ខ្ពស់ រួមមានហានិភ័យនៃផ្នែកច្បាប់ ហានិភ័យនៃអនុលោមភាព ហានិភ័យនៃគណនេយ្យភាព និងហានិភ័យនៃការក្លែងបន្លំ។

វិធីសាស្ត្ររបស់ធនាគារ ចំពោះការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ គោលនយោបាយគ្រប់គ្រងហានិភ័យប្រតិបត្តិការ (ORM) កំណត់វិធីសាស្ត្ររបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការក្នុងលក្ខណៈដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធ និងស្របតាមនីតិវិធីដែលបានកំណត់។ ធនាគារមានគោលនយោបាយ បទដ្ឋាន វិធីសាស្ត្រ និងកម្មវិធីនានាដើម្បីគ្រប់គ្រងការអនុវត្តរបស់ហានិភ័យប្រតិបត្តិការ នៅទូទាំងធនាគារ។ រាជរដ្ឋាភិបាលទាំងគោលនយោបាយហានិភ័យប្រតិបត្តិការ និងបទដ្ឋាននានាដែលគ្រប់គ្រងដោយផ្នែកនីមួយៗ។ គោលនយោបាយសំខាន់ៗដែលបញ្ជាក់ពីហានិភ័យគ្រប់គ្រងផ្នែក រួមមានគោលនយោបាយដូចជា បច្ចេកវិទ្យាការអនុលោមតាមច្បាប់ ការក្លែងបន្លំ ការសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានលើអំពើហេតុកម្មនិងការដាក់ទណ្ឌកម្ម ផលិតផលថ្មី ភាពជាដៃគូខាងក្រៅ និងប្រព័ន្ធអេកូឡូស៊ី។

វិធីសាស្ត្រហានិភ័យ៖ ធនាគារនឹងអនុវត្តតាមគោលការណ៍ណែនាំរបស់ស្ថាប័នរដ្ឋដើម្បីគណនាមូលធននិយមតកម្មហានិភ័យប្រតិបត្តិការស្របតាមការកំណត់របស់ធនាគារជាតិនៃកម្ពុជា។ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យប្រតិបត្តិការ នាពេលបច្ចុប្បន្ននេះ ធនាគារបានប្រើប្រាស់វិធីសាស្ត្រជាច្រើន រួមមានការវាយតម្លៃ និងគ្រប់គ្រងហានិភ័យដោយខ្លួនឯង (RCSA) ការគ្រប់គ្រងព្រឹត្តិការណ៍ហានិភ័យប្រតិបត្តិការ និងការត្រួតពិនិត្យសុចរិតភាពហានិភ័យសំខាន់ៗ។ គ្រប់ផ្នែកទាំងអស់អនុវត្តការវាយតម្លៃ និងគ្រប់គ្រងហានិភ័យដោយខ្លួនឯង (RCSA) ដែលត្រូវបានពិនិត្យជាទៀងទាត់ដោយផ្នែកហានិភ័យប្រតិបត្តិការ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យប្រតិបត្តិការឱ្យត្រឹមត្រូវនៅក្នុងកម្រិតធនាគារ។ ធនាគារបានបង្កើតប្រព័ន្ធសម្រាប់ការប្រមូលទិន្នន័យបាត់បង់ប្រព័ន្ធបាត់បង់ និងមានសុចរិតភាពហានិភ័យសំខាន់ៗ (KRIs) ដើម្បីតាមដានហានិភ័យជាប្រចាំ។ ធនាគារមានវគ្គបណ្តុះបណ្តាល RCSA សម្រាប់គ្រប់ផ្នែក និងសាខានៅទូទាំងធនាគារ ដើម្បីបង្កើនការយល់ដឹងអំពីការអនុវត្តការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។

គំរូការពារប៊ីស្រទាប់ របស់ធនាគារបានអនុវត្តតាមគោលការណ៍ក្នុងការកំណត់ហានិភ័យទូទៅជាមួយ និងវិធីសាស្ត្រវាយតម្លៃហានិភ័យជាប់លាប់ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ RCSA ត្រូវបានធ្វើឡើងនៅគ្រប់ផ្នែកដើម្បីកំណត់ហានិភ័យប្រតិបត្តិការសំខាន់ៗ និងវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងផ្នែកនីមួយៗ។ នៅពេលដែលបញ្ហាត្រូវបានកំណត់ ផ្នែកនីមួយៗបង្កើតផែនការសកម្មភាព និងតាមដានការដោះស្រាយបញ្ហានោះ។

ព្រឹត្តិការណ៍ហានិភ័យប្រតិបត្តិការត្រូវបានចាត់ថ្នាក់ដោយអនុលោមតាមស្តង់ដារ Basel ។ ព្រឹត្តិការណ៍បែបនេះដែលរួមមានហេតុការណ៍សំខាន់ៗដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ ត្រូវតែរាយការណ៍ដោយផ្អែកលើកម្រិតដែលបានកំណត់ជាក់លាក់។ សុចរិតភាពហានិភ័យសំខាន់ៗដែលបានកំណត់ ត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យហានិភ័យ នាថ្ងៃអនាគត។

វិធីសាស្ត្របន្ថែមត្រូវបានបង្កើតឡើងដើម្បីដោះស្រាយហានិភ័យដាក់លាក់ណាមួយ ដែលមានដូចខាងក្រោម៖

ហានិភ័យបច្ចេកវិទ្យា

ហានិភ័យបច្ចេកវិទ្យាព័ត៌មាន (IT) ត្រូវបានគ្រប់គ្រងតាមរយៈវិធីសាស្ត្រគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាសហគ្រាស ដែលគ្របដណ្តប់លើការកំណត់អត្តសញ្ញាណហានិភ័យ ការវាយតម្លៃ ការកាត់បន្ថយ ការត្រួតពិនិត្យ និងការវាយតម្លៃ។ លើសពីនេះ អភិបាលកិច្ចសមស្រប គោលនយោបាយ និងបទដ្ឋានព័ត៌មានវិទ្យា ដំណើរការត្រួតពិនិត្យ និងកម្មវិធីកាត់បន្ថយហានិភ័យ ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រវិធីសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យារបស់ធនាគារជាតិនៃកម្ពុជា។

ហានិភ័យបច្ចេកវិទ្យាព័ត៌មានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ ភាពជាម្ចាស់ប្រតិបត្តិការ ការចូលរួម ឥទ្ធិពល និងការទទួលយកព័ត៌មានវិទ្យាទៅក្នុងធនាគារ ក៏ដូចជាការរំខានអាជីវកម្មដោយសារកម្រោងផ្នែកបច្ចេកវិទ្យា។ ប្រព័ន្ធបណ្តាញបច្ចេកវិទ្យានិងបណ្តាញហ្វែរត្រូវប្រើប្រាស់ធនាគារ ដែលគាំទ្រដល់ប្រតិបត្តិការអាជីវកម្មបានជ្រើសរើសសាលភាព ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដែលមានប្រព័ន្ធប្រតិបត្តិការក្នុងទីតាំងជាច្រើន និងគាំទ្រដោយអ្នកផ្តល់សេវាផ្សេងៗគ្នា។ ការគ្រប់គ្រងសុវត្ថិភាព និងការកំណត់អត្តសញ្ញាណនៃការគំរាមកំហែងបានទាន់ពេលវេលា បានក្លាយជាភាពចាំបាច់នៃកម្មវិធីបច្ចេកវិទ្យា។ ធនាគារមានគោលការណ៍ដែលបានកំណត់យ៉ាងល្អ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យផ្នែកបច្ចេកវិទ្យាដ៏រឹងមាំ ប្រព័ន្ធមានសុវត្ថិភាពរឹងមាំ ភាពជឿជាក់ ភាពឆន់ និងលទ្ធភាពនៃការស្រាវជ្រាវមកវិញបាន។ នីតិវិធី ទម្រង់គំរូ វិធីសាស្ត្រវាយតម្លៃហានិភ័យ ការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ដើម្បីការពារទិន្នន័យអតិថិជន ប្រតិបត្តិការ និងប្រព័ន្ធសម្រាប់ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន។ ក្របខ័ណ្ឌនេះក៏បានអនុញ្ញាតឱ្យធនាគារមានការវាយតម្លៃហានិភ័យទៅលើដំណោះស្រាយព័ត៌មានវិទ្យា អង្គភាពដែលផ្តល់សេវាព័ត៌មានវិទ្យា និងសេវាផ្សេងៗ និងការឈានចូលការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធដីជម្រកផងដែរ។

ហានិភ័យសុវត្ថិភាពតាមអ៊ីនធឺណិត

ហានិភ័យសុវត្ថិភាពតាមអ៊ីនធឺណិតគឺជាអាទិភាពដែលធនាគារកំពុងតែយកចិត្តទុកដាក់។ មន្ត្រីសុវត្ថិភាពព័ត៌មានបានត្រួតពិនិត្យមុខងារសុវត្ថិភាពតាមអ៊ីនធឺណិត និងជាមជ្ឈមណ្ឌលដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពអ៊ីនធឺណិតទាំងអស់ ដូចជាហានិភ័យប្រតិបត្តិការ ហានិភ័យការពារទិន្នន័យ និងការអនុលោមតាមបទប្បញ្ញត្តិទាក់ទងនឹងសុវត្ថិភាពអ៊ីនធឺណិត។ ធនាគារបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធានាសុវត្ថិភាពព័ត៌មានរបស់អតិថិជន បណ្តាញ ឧបករណ៍ និងកម្មវិធីរបស់ធនាគារ ឱ្យស្របតាមការកំណត់ហានិភ័យរបស់ធនាគារ។ ធនាគារបន្តប្រើប្រាស់ធនធាននានា ដើម្បីកែលម្អសុវត្ថិភាពអ៊ីនធឺណិត និងការគ្រប់គ្រង ដើម្បីអាចបន្តរកដំណោះស្រាយបានក្លាយៗទៅពេលដែលមានការគំរាមកំហែងតាមអ៊ីនធឺណិត។ ផ្នែកសុវត្ថិភាពអ៊ីនធឺណិត ដែលជាខ្សែការពារទីពីរ ធ្វើការវាយតម្លៃជាប្រចាំ ដើម្បីកំណត់សុពលភាពនៃការគ្រប់គ្រងរបស់ធនាគារ និងធានាថា ក្របខ័ណ្ឌគ្រប់គ្រងរបស់ធនាគារនៅតែមានប្រសិទ្ធភាពដើម្បីប្រឆាំងនឹងការគំរាមកំហែងនានា ដែលកំពុងកើតឡើង និងមានការរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ ធនាគារក៏បានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធផងដែរ ដើម្បីជំរុញការយល់ដឹងអំពីសុវត្ថិភាព ដល់បុគ្គលិក និងលើកកម្ពស់វប្បធម៌សុវត្ថិភាពអ៊ីនធឺណិតដ៏រឹងមាំ។

ក្រៅពីការត្រួតពិនិត្យ និងតាមដានហានិភ័យផ្នែកបច្ចេកវិទ្យា ធនាគារក៏កំពុងធ្វើតេស្តតាមកាលកំណត់ដាក់លាក់នៃការជ្រៀតចូលផ្សេងៗពីខាងក្រៅ ដើម្បីធានាបាននូវភាពរឹងមាំនៃសុវត្ថិភាពប្រព័ន្ធរបស់ធនាគារ និងចាត់វិធានការសមស្របដើម្បីបង្កើន និងរក្សាសុវត្ថិភាពប្រព័ន្ធរបស់ធនាគារ។ ធនាគារមានការគ្រប់គ្រងទិន្នន័យសម្រាប់ការពារព័ត៌មាន ក៏ដូចជាកន្លែងផ្ទុកទិន្នន័យ បន្ថែមពីលើកន្លែងរបស់ BCP នៃធនាគារ ដើម្បីធានាបាននូវភាពឆន់នឹងការសង្គ្រោះពីគ្រោះមហន្តរាយនានា។ ធនាគារមាន ដំណើរការគ្រប់គ្រងទៅលើអ្នកប្រើប្រាស់ទិន្នន័យ ដើម្បីធានាថាការចូលប្រើប្រាស់បានត្រឹមត្រូវ និងដំណើរការគ្រប់គ្រងសំណើផ្លាស់ប្តូរដើម្បីធានាថាការផ្លាស់ប្តូរទាំងអស់ត្រូវបានវាយតម្លៃបានគ្រប់គ្រាន់មុនពេលដាក់ឱ្យប្រើប្រាស់។ ធនាគារមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មាន និងព្រឹត្តិការណ៍ (SIEM) ដោយដំណើរការ ២៤/៧ (SOC) តាំងពីឆ្នាំ២០២១ ដែលបានពង្រឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាទាំងមូលជាមួយនឹងពេលវេលាជាក់ស្តែង (Real Time) ហើយបានទាន់ពេលវេលា និងការពារធនាគារពីបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។ ការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល មិនត្រឹមតែបានផ្តល់នូវភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ធនាគារជាមួយនឹងប្រព័ន្ធធនាគារស្នូលដ៏រឹងមាំ

ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានគាំទ្រប្រព័ន្ធជាច្រើនដែលពាក់ព័ន្ធគ្នា ឱ្យមានភាពទុកចិត្តដែលនឹងផ្តល់បទពិសោធន៍ជូនអតិថិជនកាន់តែប្រសើរឡើងទៅក្នុងសម័យទំនើបកម្មនេះ។

ហានិភ័យនៃផលិតផលថ្មី ដៃគូខាងក្រៅ និងប្រព័ន្ធអេកូឡូស៊ី៖ ផលិតផលថ្មី សេវាកម្មការរៀបចំផ្នែកខាងក្រៅ ឬភាពជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី គឺជាកម្មវត្ថុនៃការត្រួតពិនិត្យនិងអនុម័ត ដោយត្រូវកំណត់ និងវាយតម្លៃហានិភ័យដែលពាក់ព័ន្ធ។ ការប្រែប្រួលនៃផលិតផល ឬសេវាកម្ម ការបន្តការរៀបចំផ្នែកខាងក្រៅ និងដៃគូនៃប្រព័ន្ធអេកូឡូស៊ី ក៏ត្រូវបានឆ្លងកាត់ដំណើរការដូចគ្នានេះផងដែរ។

កម្មវិធីកាត់បន្ថយហានិភ័យផ្សេងទៀត៖ កម្មវិធីគ្រប់គ្រងនៃការបន្តអាជីវកម្ម ត្រូវបានរៀបចំឡើង ដើម្បីធានាថាសេវាកម្មធនាគារសំខាន់ៗនៅតែអាចបន្តផ្តល់ជូនអតិថិជនបើទោះបីមានព្រឹត្តិការណ៍ដែលមិនបានរៀបចំទុក ឬមានការរំខានអាជីវកម្មបែបណាក៏ដោយ។ នេះរួមបញ្ចូលផែនការគ្រប់គ្រងវិបត្តិ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាក្នុងការគ្រប់គ្រងឧប្បត្តិហេតុផ្សេងៗដែលនឹងអាចកើតមានឡើង។ ការអនុវត្តន៍ត្រូវបានធ្វើឡើងរៀងរាល់៦ខែម្តង ដោយបានបង្កើតសេណារីយ៉ូផ្សេងៗគ្នា ដើម្បីសាកល្បងផែនការបន្តអាជីវកម្ម និងវិធីក្នុងការគ្រប់គ្រងវិបត្តិ។ ប្រសិទ្ធភាពនៃការអនុវត្តន៍ការសាកល្បងទាំងនេះ គឺជាការត្រៀមលក្ខណៈបន្តអាជីវកម្មរបស់ធនាគារ និងការដើរឱ្យស្របតាមគោលការណ៍ណែនាំបទប្បញ្ញត្តិផ្សេងៗ ហើយក៏ត្រូវបានបញ្ជូន និងបញ្ជាក់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ទៅកាន់ គណៈកម្មការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ចំនួនពីរដងក្នុងមួយឆ្នាំ។ ដើម្បីកាត់បន្ថយការខាតបង់ពីព្រឹត្តិការណ៍ហានិភ័យធំៗដែលមិនបានគ្រោងទុក ធនាគារបានត្រៀមការធានារ៉ាប់រងទៅលើការទទួលខុសត្រូវរបស់អភិបាល និងមន្ត្រី ព្រមទាំងឧក្រិដ្ឋកម្មអេឡិចត្រូនិច និងកុំព្យូទ័រ ជាមួយនឹងការណ៍លើកលែងមួយចំនួន។

ដំណើរការប្រព័ន្ធ និងរបាយការណ៍៖ ដំណើរការ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ មានសារៈសំខាន់ក្នុងការកំណត់អត្តសញ្ញាណ វាយតម្លៃ ត្រួតពិនិត្យ គ្រប់គ្រង និងវាយតម្លៃហានិភ័យប្រតិបត្តិការ។ ផ្នែកទាំងអស់មានទំនួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យប្រតិបត្តិការប្រចាំថ្ងៃរៀងៗខ្លួន នៅក្នុងផលិតផល ដំណើរការ ប្រព័ន្ធ និងសកម្មភាពដោយអនុលោមតាមក្របខ័ណ្ឌ និងគោលនយោបាយផ្សេងៗ។ ផ្នែកហានិភ័យប្រតិបត្តិការផ្តល់ការត្រួតពិនិត្យមុខងារដូចខាងក្រោម៖

- ត្រួតពិនិត្យ និងតាមដានប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការ
- វាយតម្លៃបញ្ហាហានិភ័យប្រតិបត្តិការសំខាន់ៗជាមួយផ្នែកពាក់ព័ន្ធនានា
- វាយតម្លៃហានិភ័យប្រតិបត្តិការសំខាន់ៗទៅកាន់គណៈកម្មាធិការហានិភ័យជាមួយនឹងការណែនាំអំពីយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ

ធនាគារ មានអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុលោមភាព រួមជាមួយនឹងវិធីសាស្ត្រវាយតម្លៃហានិភ័យដែលស្របតាម ការអនុវត្តទូទៅ និងដំណើរការជាមូលដ្ឋានសម្រាប់ស្រទាប់ការពារទាំងបី។ ធនាគារមានទម្រង់ហានិភ័យប្រតិបត្តិការ ដែលផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់នូវទិន្នន័យសង្ខេប ដែលទម្រង់ហានិភ័យប្រតិបត្តិការរបស់ធនាគារយ៉ាងច្បាស់លាស់ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ដែលបង្ហាញពីហានិភ័យគ្រប់ផ្នែកទាំងអស់ជាមួយនឹង សកម្មភាពអាជីវកម្មសំខាន់ៗផងដែរ។

ការកាត់បន្ថយហានិភ័យប្រតិបត្តិការ

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការធានានូវការបង្កើតចរន្តសម្ព័ន្ធអង្គភាព តួនាទីគោលនយោបាយច្បាស់លាស់ វិធានការត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តន៍ឱ្យបានត្រឹមត្រូវ។ នេះរួមបញ្ចូលទាំងការឆ្លើយតបអនុម័ត ការគ្រប់គ្រងទៅលើការកំណត់ប៉ារ៉ាម៉ែត្រផ្សេងៗនៅក្នុងប្រព័ន្ធ នីតិវិធី និងឯកសារ ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់។ ក្របខ័ណ្ឌ គោលនយោបាយ និងនីតិវិធីទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំ ដើម្បីកំណត់បង្ហាញហានិភ័យប្រតិបត្តិការដែលកើតមាននៅក្នុងប្រតិបត្តិការធនាគារ។ ធនាគារគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅកម្រិតផ្សេងៗពីគ្នា និងបន្តត្រួតពិនិត្យ តាមរយៈគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ នៅឆ្នាំ២០២៤ ធនាគារបានអនុវត្តគម្រោងបន្តនិរន្តរភាពនៃអាជីវកម្ម BCP ជាមួយនឹងសេណារីយ៉ូ ថាធនាគារបានជួបប្រទះនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានធ្វើអោយប្រព័ន្ធទិន្នន័យស្នូលរបស់ធនាគារមិនដំណើរការ ហើយបុគ្គលិករបស់ធនាគារត្រូវធ្វើការពីចម្ងាយដែលមានបញ្ជាក់នៅទីតាំងBCP។ យើងក៏បានអនុវត្តការជូនដំណឹងនិងប្រាប់បុគ្គលិក (call tree exercise) ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តផែនការបន្ត ក៏ដូចជាការត្រៀមខ្លួន ក្នុងការទប់ទល់នឹងការរំខាន ឬ សេណារីយ៉ូដែលអាចកើតឡើង។ ផ្នែកនីមួយៗមានឯកសារ BCP សម្រាប់ត្រាហាសន្តរៀងៗខ្លួន។

BCP រួមបញ្ចូលនូវនីតិវិធីអនុវត្ត ប្លង់តាមដានអគារ និងព័ត៌មានដែលនឹងអនុញ្ញាតឱ្យផ្នែកនីមួយៗធ្វើការឆ្លើយតបទៅនឹងបញ្ហាដែលជាប់គាំង មុខងារនៃវិធីសង្គ្រោះ និងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន។

ការគ្រប់គ្រងហានិភ័យសន្ធឹនីយភាព

ហានិភ័យសន្ធឹនីយភាព៖ គឺជាហានិភ័យដែលកើតឡើងនៅពេលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលកំណត់។ រាជាហានិភ័យដែលធនាគារនឹងជួបផលប៉ះពាល់ក្នុងការបំពេញកាតព្វកិច្ចដែលទាក់ទងនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវទូទាត់ដោយការប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀតទៅកាន់ភាគីម្ចាស់បំណុល។ ហានិភ័យសន្ធឹនីយភាព កើតឡើងដោយសារភាពមិនស៊ីគ្នានៅក្នុងពេលវេលា និងបរិមាណនៃលំហូរសាច់ប្រាក់នៃការធ្វើប្រតិបត្តិការ និងវិនិយោគរបស់ធនាគារ។ ហានិភ័យសន្ធឹនីយភាពរបស់ធនាគារកើតឡើងនៅពេលអតិថិជនដកប្រាក់បញ្ញើសន្សំ ធនាគារត្រូវទូទាត់សងគណនានៅពេលដែលកំណត់ និងនៅពេលធនាគារផ្តល់គណនាបន្ថែមដល់អតិថិជន។ ធនាគារព្យាយាមគ្រប់គ្រងសន្ធឹនីយភាពឱ្យបានល្អ ដើម្បីធានាថាធនាគារអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុនៅគ្រប់កាលៈទេសៈទាំងអស់។

វិធីសាស្ត្ររបស់ធនាគារចំពោះការគ្រប់គ្រងហានិភ័យសន្ធឹនីយភាពមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ គោលនយោបាយគ្រប់គ្រងហានិភ័យសន្ធឹនីយភាពរបស់ធនាគារកំណត់វិធីសាស្ត្ររួមចំពោះការគ្រប់គ្រងហានិភ័យសន្ធឹនីយភាព និងពណ៌នាពីយុទ្ធសាស្ត្រដែលធនាគារប្រើប្រាស់ដើម្បីគ្រប់គ្រងសន្ធឹនីយភាព។ យុទ្ធសាស្ត្រទាំងនេះរួមមានការរក្សានូវសមតុល្យសាច់ប្រាក់ ដើម្បីដោះស្រាយនៅពេលមានកង្វះខាតលំហូរសាច់ប្រាក់ និងការមានប្រភពសន្ធឹនីយភាពច្រើន និងចម្រុះ។ សកម្មភាពរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យសន្ធឹនីយភាព រួមមានតម្លៃទ្រព្យសកម្ម សមត្ថភាពខ្ចីប្រាក់ពីទីផ្សារ និងការអន្តរាគមន៍របស់គណៈគ្រប់គ្រងក្នុងការជួយសម្រួលដល់សន្ធឹនីយភាព។ នៅក្នុងព្រឹត្តិការណ៍ដែលមានសក្តានុពល ឬវិបត្តិដាក់ស្តែង ធនាគារមានផែនការសន្ធឹនីយភាព និងផែនការស្តារឡើងវិញ ដើម្បីធានាថាធនាគារអាចរក្សាបាននូវសន្ធឹនីយភាពគ្រប់គ្រាន់។

គោលនយោបាយគ្រប់គ្រងហានិភ័យសន្ធឹនីយភាព ត្រូវបានគាំទ្រដោយបទដ្ឋានដែលលម្អិតពីការកំណត់អត្តសញ្ញាណហានិភ័យសន្ធឹនីយភាព ការវាស់វែង ការវាយតម្លៃ និងការត្រួតពិនិត្យនៅក្នុងធនាគារ។ គោលនយោបាយ បទដ្ឋាន និងគោលការណ៍បានបង្ហាញពីតម្រូវការមូលដ្ឋាន ដើម្បីធានាបាននូវការអនុវត្តន៍តាមគោលនយោបាយធនាគារ។

វិធីសាស្ត្រហានិភ័យ៖ ក្របខ័ណ្ឌរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យសន្ធឹនីយភាព និងអត្រាការប្រាក់ត្រូវបានសរសេរនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យសន្ធឹនីយភាព គោលការណ៍ណែនាំនៃការគ្រប់គ្រងសាច់ប្រាក់ គោលនយោបាយផ្តល់គណនាបន្ថែម វិធីសាស្ត្រវាស់វែងហានិភ័យ ការត្រួតពិនិត្យសន្ធឹនីយភាពបម្រែបម្រួលសន្ធឹនីយភាព ការវិភាគលើចលនាសន្ធឹនីយភាព ការធ្វើតេស្តភាពតានតឹងសន្ធឹនីយភាព ការវិភាគប្រាក់បញ្ញើស្នូល និងមិនមែនស្នូល ការព្យាបាល អនុបាតគណនាផ្សេងៗគ្នាប្រាក់បញ្ញើសន្សំ LDR, អនុបាតសន្ធឹនីយភាព LCR និង NOP ។ វិធានការគ្រប់គ្រងហានិភ័យសន្ធឹនីយភាពក៏រួមបញ្ចូលផងដែរនូវវិធានការប្រមូលផ្តុំទាក់ទងនឹងអ្នកដាក់ប្រាក់បញ្ញើច្រើនៗ អនុបាតគណនានិងប្រាក់បញ្ញើសន្សំ។ ធនាគារគ្រប់គ្រងសន្ធឹនីយភាពតាមរយៈគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល (ALCO) ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសន្ធឹនីយភាព និងការត្រួតពិនិត្យសន្ធឹនីយភាពជាប្រចាំ។ តម្រូវការទ្រព្យសកម្មអប្បបរមាត្រូវបានបង្កើតឡើង ដើម្បីធានាថាសមាមាត្ររវាងទ្រព្យសកម្ម និងបំណុល ស្ថិតនៅក្រោមកម្រិតអប្បបរមាគ្រប់ពេលវេលា។ ធនាគារត្រួតពិនិត្យសន្ធឹនីយភាពយ៉ាងពេញលេញ ជាមួយនឹងផ្លាស់ប្តូរត្រួតពិនិត្យដូចជា អនុបាតសន្ធឹនីយភាព (LCR), អនុបាតគណនាផ្សេងៗគ្នាប្រាក់បញ្ញើសន្សំ (LDR) និង (NOP) ហើយតាមដានជារៀងរាល់ថ្ងៃ ដើម្បីឱ្យការព្យាបាលកាន់តែប្រសើរឡើង។ ជាងនេះទៅទៀត ធនាគារក៏តាមដានលំហូរសាច់ប្រាក់ និងថ្លៃដើមដែលត្រូវចំណាយ ដើម្បីធានាបាននូវការប្រើប្រាស់ប្រាក់ជាអតិបរមាក្នុងប្រតិបត្តិការធនាគារ។ ការអនុវត្តទាំងនេះបាននឹងកំពុងជួយដល់ធនាគារក្នុងការព្យាបាល និងប្រតិបត្តិយ៉ាងរលូន និងមានប្រសិទ្ធភាពទាំងក្នុងស្ថានភាពធម្មតា និងពេលមានបញ្ហា ព្រមទាំងជួយធនាគារឱ្យរក្សាបាននូវសន្ធឹនីយភាពល្អផងដែរ។ ធនាគារ ក៏អនុវត្តការវិភាគនៃកម្លាំងកាលកំណត់ សម្រាប់គ្រប់គ្រងហានិភ័យទីផ្សារ ដើម្បីធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់

សម្រាប់ធនាគារ។ ធនាគារ បានកំណត់សកម្មភាពគ្រប់គ្រងផ្នែកមួយនៃរបាយការណ៍ហានិភ័យ ដើម្បីអនុវត្តប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ ក្នុងការគ្រប់គ្រងហានិភ័យសន្ធឹនីយភាពតាំងពីដំណាក់កាលដំបូង។

ការធ្វើតេស្តភាពតានតឹងហានិភ័យសន្ធឹនីយភាព ត្រូវបានអនុវត្តជារៀងរាល់ឆ្នាំដោយមានសេណារីយ៉ូជាច្រើន រួមទាំងការវិភាគសេណារីយ៉ូទីផ្សារទូទៅ និងសេណារីយ៉ូប្លែកៗដែលនឹងអាចកើតមានឡើង។ ការធ្វើតេស្តភាពតានតឹងរាយការណ៍ភាពងាយរងគ្រោះរបស់ធនាគារ នៅពេលបំណុលកើនឡើង ឬចរន្ត។ វិធានការគ្រប់គ្រងហានិភ័យសន្ធឹនីយភាពដូចជា អនុបាតដែលទាក់ទងនឹងសន្ធឹនីយភាព និងការវិភាគតារាងតុល្យការហិរញ្ញវត្ថុ គឺជាវិធីសាស្ត្របំពេញបន្ថែមសម្រាប់ការវិភាគភាពមិនស៊ីគ្នានៃកាលកំណត់ក្នុងចលនាលំហូរសាច់ប្រាក់ ហើយឧបករណ៍ទាំងនេះត្រូវបានអនុវត្តជាទៀងទាត់ ដើម្បីយល់ដឹងឱ្យបានត្រឹមត្រូវថា តើមានគ្រប់គ្រងយ៉ាងល្អកម្រិត លើសន្ធឹនីយភាពរបស់ធនាគារ។

ដំណើរការប្រព័ន្ធ និងរបាយការណ៍៖ ដំណើរការ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់បានជួយគាំទ្រវិធីសាស្ត្ររបស់ធនាគារក្នុងការកំណត់ វាស់វែង ប្រមូលផ្តុំ គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យសន្ធឹនីយភាពនៅទូទាំងធនាគារ។ ការកែលម្អជាបន្តបន្ទាប់នៃទម្រង់គ្រប់គ្រងនិរន្តរៈ និងរបាយការណ៍ បានអនុញ្ញាតឱ្យធនាគារគ្រប់គ្រងរបាយការណ៍ហានិភ័យសន្ធឹនីយភាពជារួមបាន។ អគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យត្រូវធ្វើការគ្រប់គ្រងការត្រួតពិនិត្យហានិភ័យសន្ធឹនីយភាព របាយការណ៍ និងការវិភាគប្រចាំថ្ងៃ។

ការគ្រប់គ្រងសន្ធឹនីយភាព និងយុទ្ធសាស្ត្រប្រមូលមូលនិធិ៖ ធនាគារខិតខំប្រមូលមូលនិធិពីប្រភពផ្សេងៗគ្នា ទាំងពីការលក់រាយ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រប្រមូលមូលនិធិរបស់ធនាគារស្ថិតលើការប្រមូលប្រាក់សន្សំ និងសមត្ថភាពក្នុងការរក្សាប្រាក់សន្សំឱ្យមានរយៈពេលវែង។

ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តវិធានការជំរុញសន្ធឹនីយភាពដែលបានអនុវត្តពីមុន ជាពិសេសក្នុងការផ្តល់សន្ធឹនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការសន្ធឹនីយភាពក្នុងការទូទាត់មូលបត្របំណុល (LPCO) ស្របតាមអត្រាប្តូរប្រាក់រៀល និងស្ថានភាពសន្ធឹនីយភាព។ ទោះបីជាសេដ្ឋកិច្ចដែលមានអត្រាប្តូរប្រាក់រៀលបណ្តុះបណ្តាលរបស់កម្ពុជាកំណត់សមត្ថភាពរបស់ធនាគារកណ្តាលរបស់ប្រទេសក្នុងការដោះស្រាយលើសមតុល្យនៃសាច់ប្រាក់ក៏ដោយ ការចរន្តនៃសមាមាត្រតម្រូវការទុនបម្រុង ដែលជាផ្នែកមួយនៃគោលនយោបាយរូបិយវត្ថុក្នុងចំណោមគោលនយោបាយរូបិយវត្ថុមួយចំនួនដែលមាន ទាំងនេះគឺដើម្បីដោះស្រាយដល់ការផ្គត់ផ្គង់ប្រាក់ដែលបានណែនាំកាលពីចុងឆ្នាំមុន ដែលអាចគាំទ្រផ្នែកនៃសន្ធឹនីយភាពទីផ្សារ។

ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាការបន្តយកតម្រូវការទុនបម្រុងធៀបនឹងប្រាក់បញ្ញើសន្សំ និងកម្មវិធីជាមួយនឹងសមតុល្យមធ្យមប្រចាំថ្ងៃស្មើនឹង ៧% (ប្រាំពីរភាគរយ) ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស ហើយបន្តអនុវត្តនៃកំណត់ពី តម្រូវការទ្រទ្រង់ដើមទុនខុសស៊ីន (CCB) ចំនួន 1.25% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរក្សាសាច់ប្រាក់បានយ៉ាងល្អ ហើយលើសពីនេះទៅទៀត ធនាគារបានកំណត់តម្រូវការទ្រទ្រង់ខាងក្នុងសម្រាប់ការអនុលោមតាមច្បាប់ពេញលេញជាមួយនឹងតម្រូវការនៃបទប្បញ្ញត្តិ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ៖ ហានិភ័យនេះ កើតឡើងពីការផ្លាស់ប្តូរដែលមានភាពអវិជ្ជមាននៃអត្រាការប្រាក់ អត្រាប្តូរប្រាក់បរទេស តម្លៃភាគហ៊ុន ទិន្នផលគណនា និងតម្លៃទីផ្សារព្រមទាំងកត្តាពាក់ព័ន្ធផ្សេងៗជាច្រើន។ ភាគីជាហានិភ័យនៃផលប៉ះពាល់អវិជ្ជមានផ្នែកហិរញ្ញវត្ថុលើសកម្មភាពជំនួញ ក៏ដូចជារាប់រយនៃផលប៉ះពាល់នៃលក្ខខណ្ឌហិរញ្ញវត្ថុរបស់ធនាគារ ដោយសារការផ្លាស់ប្តូរនៅក្នុងប្រាក់បៀវត្សនៅក្នុងទីផ្សារដូចជា អត្រាការប្រាក់ អត្រាប្តូរប្រាក់បរទេស តម្លៃភាគហ៊ុន ឬទ្រព្យសកម្ម ទំនាក់ទំនង និងទិន្នផលគណនា។ លក្ខខណ្ឌមួយចំនួនដូចជា មូលបត្របំណុល ភាគហ៊ុន ការប្តូរប្រាក់បរទេស និងឧបករណ៍និស្សន្ទវត្ថុត្រូវបានរក្សាជាចម្បងសម្រាប់ជំនួញ ឬសម្រាប់ការគ្រប់គ្រងទុនបម្រុងឱ្យស្របតាមច្បាប់។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីធ្វើឱ្យហានិភ័យទាំងនោះស្ថិតនៅក្នុងដែនកំណត់ ឬបង្កើនតម្លៃណាមួយដែលធនាគារអាចទទួលយកបាន និងបង្កើនប្រាក់ចំណូល។

វិធីសាស្ត្ររបស់ធនាគារចំពោះការគ្រប់គ្រងហានិភ័យទីផ្សាររួមមានដូចខាងក្រោម៖

- គោលនយោបាយ
- វិធីសាស្ត្រហានិភ័យ
- ដំណើរការប្រព័ន្ធ និងរបាយការណ៍

គោលនយោបាយ៖ គោលការណ៍ណែនាំនៃការប្តូរប្រាក់បរទេសកំណត់វិធីសាស្ត្ររួមរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យទីផ្សារ។ គោលនយោបាយនេះត្រូវបានបំពេញបន្ថែមជាមួយនឹងបទដ្ឋាន និងសេចក្តីណែនាំ ដែលជួយសម្រួលដល់ការកំណត់អត្តសញ្ញាណ ការរាស់រងៃ ការត្រួតពិនិត្យ និងការរាយការណ៍អំពីហានិភ័យទីផ្សារ។

វិធីសាស្ត្រហានិភ័យ៖ ធនាគារកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពហានិភ័យទីផ្សារ និងបានធ្វើការវាយតម្លៃផលប៉ះពាល់ ដើម្បីធានាថា សកម្មភាពដែលមានប្រសិទ្ធភាពត្រូវបានអនុវត្តទាន់ពេលវេលា ដើម្បីទប់ស្កាត់នឹងភាពមិនប្រាកដប្រជា នៃទីផ្សារហិរញ្ញវត្ថុដែលបានប្រែប្រួល។ ធនាគាររាស់រងៃ និងកាត់បន្ថយហានិភ័យទីផ្សារដោយប្រើការធ្វើតេស្តភាពតានតឹង ដោយបង្ហាញភាពលម្អិតនៃផលចំនេញ និងខាតនៃចរន្តទីផ្សារផ្នែកទៅលើសេណារីយ៉ូនានា និងហានិភ័យតាមពេលកំណត់ណាមួយ។

ដំណើរការប្រព័ន្ធ និងរបាយការណ៍៖ ដំណើរការ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ ត្រូវបានរៀបចំ និងអនុវត្ត ដើម្បីគាំទ្រដល់វិធីសាស្ត្រគ្រប់គ្រងហានិភ័យទីផ្សាររបស់ធនាគារ។ ធនាគារពិនិត្យមើលដំណើរការ និងប្រព័ន្ធគ្រប់គ្រងជាទៀងទាត់ ហើយការត្រួតពិនិត្យទាំងនេះអនុញ្ញាតឱ្យគណៈគ្រប់គ្រងដាក់កម្រិតសម្របសម្រួលនៃដំណើរការ និងប្រព័ន្ធទាំងនេះ។ ធនាគារក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងហានិភ័យក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាននៅដែនកំណត់ហានិភ័យរបស់ធនាគារ។

ចំពេលមានការធ្លាក់ចុះរុញច្រាននៃតម្លៃ តារាងតុល្យការនៃវិស័យធនាគារក៏កំពុងចុះខ្សោយ។ ខណៈពេលដែលសម្ពាធសារពើពន្ធនៅតែបន្ត ប្រាក់ចំណូលក្នុងស្រុកបានបង្ហាញពីភាពប្រសើរឡើងតិចតួច។ ការងើបឡើងវិញនៃការនាំចេញបាននាំឱ្យស្ថានភាពទីផ្សារការងារមានភាពប្រសើរឡើង។ ហើយសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាបានបង្ហាញពីការរីកចម្រើនបន្តិចបន្តួចផងដែរ។ ភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ច ភាគច្រើនត្រូវបានកត់សម្គាល់ពីការងើបឡើងវិញនៃសេវាកម្ម និងការនាំចេញទំនិញ។ ដោយសារតែមានបម្រែបម្រួលនៃការមកដល់នៃភ្ញៀវទេសចរ ភ្ញៀវទេសចរកំណត់នូវការចំណាយ ទោះបីជាចំនួននៃការមកដល់មានការកើនឡើងយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ។

ហានិភ័យកេរ្តិ៍ឈ្មោះ

ហានិភ័យកេរ្តិ៍ឈ្មោះ៖ ហានិភ័យនេះ កើតឡើងនៅពេលតម្លៃរបស់ម្ចាស់ភាគហ៊ុនរបស់ធនាគារ (រួមទាំងប្រាក់ចំណូល និងដើមទុន) ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការយល់ឃើញពីភាពអវិជ្ជមានណាមួយរបស់អតិថិជន ឬអ្នកផ្គត់ផ្គង់ ចំពោះកេរ្តិ៍ឈ្មោះរបស់ធនាគារ។ វាបានជះឥទ្ធិពលដល់សមត្ថភាពរបស់ធនាគារក្នុងការបង្កើតទំនាក់ទំនងឬសេវាកម្មថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអតិថិជនដែលមានស្រាប់ និងការទទួលបានប្រភពមូលនិធិនានាបន្ថែមទៀត។ ហានិភ័យកេរ្តិ៍ឈ្មោះជាធម្មតាកើតឡើងនៅពេលដែលហានិភ័យផ្សេងទៀតត្រូវបានគ្រប់គ្រងមិនបានល្អ។

អាទិភាពរបស់ធនាគារជាចម្បង គឺការពារការកើតឡើងនូវហានិភ័យកេរ្តិ៍ឈ្មោះ ដោយប្រកាន់យកអាកប្បកិរិយា និងតវិយាបច្ចេកទេសចំពោះហានិភ័យ ជាជាងការចាត់វិធានការកាត់បន្ថយនៅពេលដែលហានិភ័យកើតឡើង។ ក្នុងឆ្នាំ២០២៤ មិនមានបញ្ហាធំៗដែលទាក់ទងនឹងហានិភ័យកេរ្តិ៍ឈ្មោះ ដែលបង្កគ្រោះថ្នាក់ដល់ធនាគារត្រូវបានកត់ត្រានោះទេ។

ហានិភ័យអាកាសធាតុ និងសង្គម

នៅទូទាំងពិភពលោក ការយល់ដឹង និងការគិតគូរចំពោះផលប៉ះពាល់ពីបញ្ហាបរិស្ថាន និងសង្គមមានការកើនឡើង។ ប្រការនេះបាននាំឱ្យមានការពង្រឹងច្បាប់ និងការអនុវត្តន៍ក៏ដូចជាការបង្កើនសម្ពាធពីសាធារណៈលើគម្រោង និងអ្នកផ្សព្វផ្សាយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់អំពីបញ្ហាបរិស្ថាននិងសង្គម។ ការបម្រែបម្រួលអាកាសធាតុអាចផ្តល់ផលប៉ះពាល់ដល់អតិថិជនរបស់ធនាគារ ដោយគម្រោងអាជីវកម្មរបស់ពួកគេមិនបានកាត់បន្ថយការបំពុលក្នុងបរិយាកាស ឬគោរពតាមបទប្បញ្ញត្តិថ្មីៗអំពីអាកាសធាតុដែលទាំងនេះនឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។ បន្ថែមលើសពីនេះទៅទៀត បញ្ហាអាកាសធាតុ ឬការប្រែប្រួលអាកាសធាតុដែលធ្ងន់ធ្ងរអាចបំផ្លាញទ្រព្យសម្បត្តិ

របស់អតិថិជន ដែលធ្វើឱ្យពួកគេមិនអាចដំណើរការអាជីវកម្មរបស់ពួកគេ ឬមិនអាចរស់នៅក្នុងផ្ទះរបស់ពួកគេបាន។ នៅក្នុងកម្រិតចាំបាច់មួយ ហានិភ័យនៃការប្រែប្រួលអាកាសធាតុជាធម្មតាត្រូវបានបែងចែកទៅជាពីរគឺ ក) ហានិភ័យជាក់ស្តែងដែលផ្តល់ផលប៉ះពាល់ដល់ការខាតបង់សេដ្ឋកិច្ច (ការខូចខាតជាក់ស្តែងចំពោះទ្រព្យសម្បត្តិ) ដោយសារព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុខ្លាំង (ទឹកជំនន់ ព្យុះ ។ល។) និង ខ) ហានិភ័យដែលកើតចេញពីការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ។

និន្នាការនៅក្នុងប្រទេសកម្ពុជា ដូចជាការរឹតបន្តឹងច្បាប់ និងការអនុវត្តច្បាប់ទៅលើបញ្ហាសង្គមនិងបរិស្ថាន ការកើនឡើងពីសម្ពាធសាធារណៈ និងវិវាទនានា បានបង្ហាញថា ហានិភ័យពីបញ្ហាសង្គម និងបរិស្ថានមានសារៈសំខាន់ណាស់។ យ៉ាងណាក៏ដោយ ពេលនិយាយដល់សហគ្រាសតូចៗ ហានិភ័យពីបញ្ហាបរិស្ថាន និងសង្គម មិនគួរមើលរំលងឡើយ។ ឧទាហរណ៍នៃហានិភ័យបែបនេះគឺការប្រើប្រាស់ពលកម្មកុមារ ការបំពុលទឹក ក្រោមដីដោយការប្រើប្រាស់សារធាតុគីមីក្នុងវិស័យកសិកម្ម និងការបំពុលដីដោយសារកាកសំណល់ពីធានីនានា។ ផលប៉ះពាល់បរិស្ថាន និងសង្គម របស់សហគ្រិនខ្នាតតូច អាចត្រូវបានគេចាត់ទុកថាមានកម្រិតតិចតួច ប៉ុន្តែដោយសារចំនួនអតិថិជនមានច្រើន ផលប៉ះពាល់រួម អាចក្លាយជាបញ្ហាធំដែលយើងគួរតែកត់សម្គាល់។

ការកាត់បន្ថយហានិភ័យសង្គម និងអាកាសធាតុ

ជានិច្ចទៅ អាជីវកម្មធនាគារដូចជាធនាគារប្រៃសណីយ៍កម្ពុជា ក.អ មិនមានប្រភេទ និងទំហំហានិភ័យបរិស្ថាន និងសង្គម ដូចនឹងសាជីវកម្ម និងគម្រោងធំៗនានាទេ ដោយសារធនាគារបម្រើសេវាកម្មតែអតិថិជនដែលមានប្រាក់ខែ និងអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការគ្រប់គ្រងបរិស្ថាន និងសង្គមនៅគ្រឹះស្ថានហិរញ្ញវត្ថុរួមមាន ការពិនិត្យមើលហានិភ័យបរិស្ថាន និងសង្គម (រួមទាំងកម្លាំងពលកម្ម) របស់អតិថិជន និងប្រក្សាហានិភ័យទាំងនេះ ទៅជាហានិភ័យឥណទាន និងហានិភ័យកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទាន។ ជានេះទៅទៀត ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារ តែងផ្តោតលើការអភិវឌ្ឍន៍ ដែលផ្តល់ផលវិជ្ជមាននៅក្នុងសង្គម។

ធនាគារបានប្តេជ្ញាចិត្តក្នុងការកំណត់អត្តសញ្ញាណ និងដោះស្រាយរាល់ហានិភ័យបរិស្ថាន និងសង្គមរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដែលពាក់ព័ន្ធជាមួយសកម្មភាពរបស់ខ្លួន ដោយអនុវត្តការគ្រប់គ្រងហានិភ័យពីបញ្ហាបរិស្ថាន និងសង្គមប្រកបដោយគុណភាពនៅកម្រិតអតិថិជន។ ការផ្តោតសំខាន់របស់ធនាគារ គឺធានាឱ្យមានការត្រួតពិនិត្យចំពោះអ្នកខ្ចីប្រាក់ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពីបញ្ហាបរិស្ថាន និងសង្គម (ESMS) ដើម្បីឱ្យស្របតាមតម្រូវការច្បាប់ស្តីពីបរិស្ថាន និងសង្គមនៃប្រទេសកម្ពុជា និងការអនុវត្តតាមស្តង់ដារអន្តរជាតិអោយកាន់តែល្អបំផុត។ ធនាគារ ក៏ជួយអតិថិជនរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណ កាត់បន្ថយ និងគ្រប់គ្រងហានិភ័យពីបញ្ហាបរិស្ថាននិងសង្គម ព្រមទាំងតាមដាន ត្រួតពិនិត្យ និងជួយក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងពីបញ្ហាបរិស្ថាន និងសង្គម (ESMS)។ ប្រព័ន្ធគ្រប់គ្រងបញ្ហាបរិស្ថាន និងសង្គមសម្រាប់ក្របខ័ណ្ឌគោលនយោបាយនិរន្តរភាពត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយហានិភ័យទាំងនេះ។ ការវាយតម្លៃហានិភ័យពីបញ្ហាបរិស្ថាន និងសង្គមគឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ និងអនុវត្តឥណទាន របស់ធនាគារ។ ក្របខ័ណ្ឌនេះបានបញ្ចូលការគិតគូរពីហានិភ័យទៅលើបញ្ហាបរិស្ថាននិងសង្គម នៅក្នុងមុខងារសំខាន់ៗរបស់ធនាគារ ដែលពាក់ព័ន្ធទៅលើ ផ្នែកប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងផ្នែកពាក់ព័ន្ធនានា ដែលតែងរួមបញ្ចូលពីការគិតគូរបញ្ហាបរិស្ថាន និងសង្គមនៅក្នុងការផ្តល់ប្រាក់កម្ចី។

ពេញមួយឆ្នាំ២០២៤ ធនាគារបានគ្រប់គ្រងហានិភ័យដែលអាចកើតមានបានយ៉ាងល្អ។ ធនាគារបានវាយតម្លៃផលប៉ះពាល់របស់ពួកគេ ហើយបញ្ចូលទៅក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីធានាបាននូវភាពរឹងមាំរបស់ធនាគារ។ ធនាគារក៏បានបន្តពិនិត្យគោលនយោបាយ គោលការណ៍ និងនីតិវិធីពាក់ព័ន្ធទាំងអស់ផងដែរ។ ធនាគារនៅតែមានការប្រុងប្រយ័ត្ន ដោយបន្តតាមដានការវិវត្តន៍ រួមទាំងផលប៉ះពាល់ជាបន្តបន្ទាប់នៃបញ្ហាក្រោយកូវីដ បញ្ហាភូមិសាស្ត្រនយោបាយ ជម្លោះ និងសង្គ្រាមជាសកល ដែលជាការខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន។ ជាចុងក្រោយ គណៈគ្រប់គ្រងពិតជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាពិសេសទៅលើ ហានិភ័យឥណទាន សន្តិសុខភាព និងការគ្រប់គ្រងដើមទុនក្នុងឆ្នាំ២០២៤ ជាអាទិភាពចម្បងឱ្យស្របតាមគោលដៅយុទ្ធសាស្ត្រ ការពង្រឹងមូលដ្ឋានដើមទុន និងធ្វើឱ្យភាពងាយស្រួលរបស់ធនាគារប្រសើរឡើងនាពេលអនាគត ជាមួយនឹងការបម្រើអតិថិជនឱ្យកាន់តែល្អបំផុតទៅក្នុងប្រទេសកម្ពុជា។

▶ អនុលោមភាព

ធនាគារ ឬអង្គការណាមួយដែលមានបទដ្ឋានទីផ្សារក្នុងតំបន់ដែលប្រកបដោយគណនេយ្យភាព តម្លាភាព និងក្រមសីលធម៌ខ្ពស់ ក្នុងការប្រកបអាជីវកម្ម ដើម្បីលើកកម្ពស់នូវទំនុកចិត្ត។ អភិបាលកិច្ច និងការចូលរួមចំណែកទទួលខុសត្រូវនៅក្នុងសង្គម ជាផ្នែកនៃការបង្កើតបាននូវទីផ្សារស្តង់ដារ។ ចំណុចស្នូលនៃកិច្ចប្រឹងប្រែងទាំងនេះគឺសំដៅដល់សុចរិតភាព និងហានិភ័យក្តីឈ្មោះរបស់ធនាគារដែលត្រូវប្រឈមនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។ គោលនយោបាយត្រូវបានបង្កើត ដោយមានការអនុម័តពីក្រុមប្រឹក្សាភិបាល និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ឬនៅពេលណាមួយដែលចាំបាច់ ដោយយោងទៅតាមការផ្លាស់ប្តូរនៅក្នុងបទប្បញ្ញត្តិក្នុងគោលបំណងដើម្បីអនុលោមទៅតាមបទប្បញ្ញត្តិនៅក្នុងស្រុក រួមជាមួយនឹងការអនុវត្តន៍ដ៏ល្អបំផុតនៅក្នុងវិស័យធនាគារ។ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ការអនុវត្តន៍នូវមុខងារអនុលោមតាមមានដូចខាងក្រោម៖

ក. ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និង ហិរញ្ញប្បទានដល់ការរឹកសាយភាយអារុធមហាប្រល័យ (AML/CFT/CPF)

ធនាគារបានបង្កើត គោលនយោបាយ នីតិវិធី និងសេចក្តីណែនាំផ្សេងៗ ដែលស្របទៅតាមច្បាប់ ប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និង ហិរញ្ញប្បទានដល់ការរឹកសាយភាយអារុធមហាប្រល័យ បទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធរួមជាមួយនឹងអនុសាសន៍របស់ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ និងការអនុវត្តន៍ដ៏ល្អបំផុតនៅក្នុងវិស័យធនាគារ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងហិរញ្ញប្បទានដល់ការរឹកសាយភាយអារុធមហាប្រល័យ។ ធនាគារបានវិនិយោគក្នុងការបង្កើតប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ ដើម្បីពង្រឹងទៅលើការអនុវត្តន៍ឱ្យបានត្រឹមត្រូវប្រសិទ្ធភាព។ លើសពីនេះទៅទៀត ក្រុមមន្ត្រីប្រតិបត្តិការបានចុះទៅពិនិត្យនៅសាខាដោយផ្ទាល់ដល់ទីកន្លែង ដើម្បីប្រាកដថាការអនុវត្តន៍នៅតាមសាខាអនុលោមទៅតាមគោលនយោបាយរបស់ធនាគារ។ គ្រប់បុគ្គលិកទាំងអស់ត្រូវឱ្យអនុវត្តនូវគោលនយោបាយ និងនីតិវិធីនេះឱ្យបានខ្ជាប់ខ្ជួននៅពេលដែលបណ្តុះបណ្តាលត្រូវបានផ្តល់ឱ្យសម្រាប់បុគ្គលិកចូលថ្មី និងការបណ្តុះបណ្តាល រំលឹកឡើងវិញចំពោះបុគ្គលិកចាស់។ ធនាគារបានប្រើប្រាស់នូវប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ សម្រាប់ជាយន្តការបន្ថែមទៅក្នុងការការពារ និងទប់ស្កាត់កុំឱ្យធនាគារមានការពាក់ព័ន្ធនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងហិរញ្ញប្បទានដល់ការរឹកសាយភាយអារុធមហាប្រល័យ។ បទប្បញ្ញត្តិថ្មីៗ និងការផ្លាស់ប្តូរផ្សេងៗដែលពាក់ព័ន្ធក្នុងការអនុលោមតាម ត្រូវបានចែកចាយទៅកាន់ផ្នែកដែលពាក់ព័ន្ធ ដើម្បីជាព័ត៌មាន ចំណេះដឹង ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ខ. ការអនុលោមតាមច្បាប់

ធនាគារ បន្តប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានានាដែលពាក់ព័ន្ធ។ ធនាគារមានបញ្ជីត្រួតពិនិត្យការអនុលោមតាម ដើម្បីវាយតម្លៃទៅលើការអនុវត្តន៍ពីផ្នែកពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតឱ្យស្របទៅតាមបរិបទនាពេលបច្ចុប្បន្ននេះ។ នាយកដ្ឋានប្រតិបត្តិការនៃធនាគារ គឺជាអ្នកសម្របសម្រួលយ៉ាងសំខាន់ និងត្រួតពិនិត្យ លើការអនុវត្តន៍របស់ធនាគារទាំងមូលក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដោយមានការសហការពីភាគីពាក់ព័ន្ធនៅក្នុងធនាគារ។

គ. និរទេសកម្ម

និរទេសកម្មគឺជាបទប្បញ្ញត្តិដែលតម្រូវឱ្យធនាគារជាតិទឹកកម្ពុជា ដើម្បីអនុវត្ត និងអនុលោមដើម្បីសម្រេចបាននូវបទដ្ឋានខ្ពស់បំផុតក្នុងការបើកចំហទៅលើការបញ្ចេញមតិសុចរិតភាព និងគណនេយ្យភាព។ ភាគីពាក់ព័ន្ធ ឬបុគ្គលិកនៅគ្រប់កម្រិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តដោយភាពស្មោះត្រង់មិនលម្អៀង និងសុចរិតភាពប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តន៍នេះត្រូវបានពង្រឹងនៅក្នុងធនាគារទាំងមូល ដោយលើកទឹកចិត្តបុគ្គលិកធនាគារឱ្យរាយការណ៍ពីបញ្ហាសំខាន់ៗដោយគ្មានការរារាំងដូចជា៖

- ការមិនប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិធម៌
- ការមិនប្រកាន់ភ្ជាប់នូវគោលការណ៍ផ្ទៃក្នុង និងនីតិវិធីរបស់ធនាគារ
- ការកេងប្រវ័ញ្ច លួច ឆបោកឬទទួលប្រាក់កាសដែលផ្ទុយនឹងច្បាប់ជាធរមាន
- អំពើពុករលួយឬការគ្រប់គ្រងមិនល្អ
- អាកប្បកិរិយាដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់អនុស្ស
- អាកប្បកិរិយាដែលមិនសមរម្យ និងអសីលធម៌
- ការបំពានសិទ្ធិអំណាចឬរូបភាពនៃការរំខាន និងការរុករានផ្សេងៗ
- សកម្មភាពបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ
- ការបង្ហាញនូវការសោកសៅណាមួយ និង
- ការលាក់បាំងនូវអំពើណាមួយខាងលើដោយចេតនា

បុគ្គលិកអាចធ្វើការរាយការណ៍បានតាមរយៈមធ្យោបាយជាច្រើនមានដូចជា តាមរយៈប្រអប់ផ្តល់មតិយោបល់នៅតាមសាខា អ៊ីម៉ែល ឬរាយការណ៍ដោយផ្ទាល់តាមរយៈទូរសព្ទដោយយោងទៅតាមស្ថានភាពជាក់ស្តែង និងភាពងាយស្រួលរបស់បុគ្គលិក។

ឃ. ការដោះស្រាយបណ្តឹងអតិថិជន

យោងទៅតាមប្រកាសលេខ ធ៧-០១៧-២៩៩ ប្រ.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ របស់ធនាគារជាតិ ទឹកកម្ពុជា។ គោលនយោបាយ និងនីតិវិធីបានបង្កើតឡើង ដើម្បីអនុវត្តនៅក្នុងរង្វង់ធនាគារ ដែលទាក់ទងទៅនឹងផលិតផល សេវាកម្ម បុគ្គលិក និងការដោះស្រាយបណ្តឹង។ អតិថិជនអាចដាក់ពាក្យប្តឹងបានទៅតាមសាខាធនាគារ ហើយយើងមានផ្នែកសេវាកម្មអតិថិជនដែលបម្រើការ ២៤/៧ ជាប្រចាំរាល់ថ្ងៃសម្រាប់បម្រើអតិថិជននូវរាល់បញ្ហានានា។ រាល់បណ្តឹងដែលទទួលបានពីសំណាក់អតិថិជន ត្រូវបានពិនិត្យ និងដោះស្រាយដោយយកចិត្តទុកដាក់ ដើម្បីពង្រឹងសេវាកម្មឱ្យកាន់តែល្អប្រសើរ។

ង. អនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA)

ធនាគារបានបង្កើតនូវនីតិវិធី ដើម្បីអនុវត្តនៅក្នុងរង្វង់ធនាគារ ក្នុងគោលបំណងកំណត់នូវអត្តសញ្ញាណរបស់បុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិអាមេរិកដែលបានបើកគណនីជាមួយធនាគារ ដើម្បីជាយន្តការក្នុងការប្រមូលព័ត៌មានដែលពាក់ព័ន្ធដែលជាធុរកិច្ចសំខាន់ៗក្នុងការធ្វើរបាយការណ៍រាយការណ៍បន្តទៅអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ធនាគារសហការជាមួយអគ្គនាយកដ្ឋានពន្ធដារយ៉ាងជិតស្និទ្ធ ក្នុងការរាយការណ៍ជារៀងរាល់ឆ្នាំទៅតាមលក្ខខណ្ឌតម្រូវ។ មិនតែប៉ុណ្ណោះ ការបណ្តុះបណ្តាលត្រូវបានផ្តល់ឱ្យបុគ្គលិកដែលពាក់ព័ន្ធសម្រាប់ការយល់ដឹង និងអនុវត្តឱ្យបានត្រឹមត្រូវប្រសិទ្ធភាពខ្ពស់។

គណនីសកម្ម

អតិថិជនអាចប្រើប្រាស់ប្រាក់ក្នុងគណនីជារៀងរាល់ថ្ងៃ
និងទទួលបានអត្រាការប្រាក់ខ្ពស់ជាងគេ

ការប្រាក់
ប្រចាំឆ្នាំខ្ពស់រហូតដល់

4.75%
ប្រាក់រៀល

3.75%
ប្រាក់ដុល្លារ

ផ្តល់ជូនពិសេសសម្រាប់
ដៃគូអាជីវកម្ម CPBank



070 200 002
Cambodia Post Bank
070 200 002

Member of
KHQR

Hotline 070 200 002 / 1600 200 888

▶ សមិទ្ធផលសម្រេចបាន

រួមបញ្ចូលជាមួយគ្រឹះស្ថាន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាបុគ្គលសម្ព័ន្ធរបស់ធនាគារ





ទ្រព្យសកម្មសរុប

១,៧៤ ពាន់លានដុល្លារ



សមតុល្យភាពទាន

១,១៩ ពាន់លានដុល្លារ





ប្រាក់ចំណូលសរុប

១៥៤ លានដុល្លារ



ប្រាក់ចំណេញសរុប

១៨ លានដុល្លារ



▶ យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល



**“ធនាគារនឹងបន្តរក្សាការប្រុងប្រយ័ត្ន និងព្យាយាមសម្របខ្លួនទៅតាម
ស្ថានភាពនានា ដើម្បីចាប់យកឱកាសថ្មីៗ”**

លោកអ្នកឧកញ៉ាបណ្ឌិត **ពុង យារ៉ៃសែ**
ប្រធានក្រុមប្រឹក្សាភិបាល

ខ្ញុំពិតជាមានមោទនភាពចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ដែលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្រេចបានក្នុងឆ្នាំ២០២៤ ហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងការបន្តគាំទ្រពីសំណាក់អតិថិជន និងដៃគូនានារបស់ធនាគារ។ ទោះបីធនាគារជួបបញ្ហាប្រឈមមួយចំនួនដោយសារការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចក៏ដោយ ក៏ធនាគារនៅតែអាចរក្សាកំណើនប្រកបដោយនិរន្តរភាព និងបន្តផ្តល់គុណតម្លៃជូនដល់ភាគីពាក់ព័ន្ធ។

ក្នុងឆ្នាំ២០២៤ ធនាគារបានផ្ដោតលើការពង្រឹងសេវាកម្មឌីជីថល ដោយធានាថាអតិថិជនអាចប្រើប្រាស់គណនីរបស់ពួកគេ ដើម្បីធ្វើប្រតិបត្តិការនានាដោយរលូនពីគ្រប់ទីកន្លែង។ ធនាគារជឿជាក់ថា ភាពច្នៃប្រឌិត គឺជាគន្លឹះក្នុងការបំពេញតម្រូវការនានារបស់អតិថិជន និងរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារ។

ការរួមចំណែកក្នុងសកម្មភាពសង្គម ក៏ជាមូលដ្ឋានគ្រឹះនៃបេសកកម្មរបស់ធនាគារផងដែរ។ ធនាគារមានមោទនភាព ដែលបានចូលរួមក្នុងគម្រោងជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងសហគមន៍ និងគាំទ្រដល់ម្ចាស់អាជីវកម្មនានា ដើម្បីឱ្យពួកគេអាចបន្តប្រតិបត្តិការក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះទំនួលខុសត្រូវសង្គម និងការជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។

ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ អាចរក្សាតារាងតុល្យការនៃទ្រព្យសកម្ម ១,៧៤ពាន់លានដុល្លារ ដែលក្នុងនោះផលបត្រគណនេយ្យបានកើនឡើង ៨,៩% ផលបត្រប្រាក់បញ្ញើសន្សំបានកើនឡើង ២៦,២% និងទទួលបានប្រាក់ចំណេញ ១៨លានដុល្លារសម្រាប់ឆ្នាំ២០២៤។ យើងបានគ្រប់គ្រងធនាគារប្រកបដោយប្រសិទ្ធភាព ដោយរក្សាសន្ទនីយភាព និងដើមទុនបានល្អពេញមួយឆ្នាំ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ គឺហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានគ្រប់គ្រងប្រាក់ចំណេញបានយ៉ាងល្អក្នុងអំឡុងឆ្នាំ២០២៤ ផងដែរ បើទោះជាតម្រូវការទីផ្សារធ្លាក់ចុះក៏ដោយ។

សម្រាប់ឆ្នាំបន្ទាប់ ធនាគារនឹងបន្តរក្សាការប្រុងប្រយ័ត្ន និងព្យាយាមសម្របខ្លួនទៅតាមស្ថានភាពនានា ដើម្បីចាប់យកឱកាសថ្មីៗ។ យើងនឹងបន្តរួមគ្នា កសាងអនាគតដ៏ប្រសើរសម្រាប់ធនាគារ អតិថិជន និងសហគមន៍របស់យើង។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេ ដើម្បីរុញច្រានរបស់ធនាគារកន្លងមក។ សូមអរគុណចំពោះការបន្តជឿជាក់ និងគាំទ្រចំពោះធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។ ខ្ញុំមានមោទនភាពចំពោះគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ដែលបានខិតខំបំពេញការងារឥតឈប់ឈរ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរ។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននិយ័តករទាំងអស់ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រមកលើធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឥតឈប់ឈរកន្លងមក។ ខ្ញុំសង្ឃឹមថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងបន្តរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។



លោកអ្នកឧកញ៉ាបណ្ឌិត **ហង់ ឃារ៉ាស**
ប្រធានក្រុមប្រឹក្សាភិបាល

► យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ

“កំណត់គោលដៅច្បាស់លាស់
គ្រប់គ្រងស្ថានភាពរណីបានល្អ នោះ
ជោគជ័យទៅជាមួយយើងធានិច្ច”

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ពិតជាមានមោទនភាពក្នុងការប្រកាសថា ក្នុងឆ្នាំ២០២៤ ធនាគារបានរក្សាភាពធន់របស់ខ្លួន ដោយបានកំណត់ យុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការចាប់យកឱកាសថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះបីជាស្ថានភាពម៉ាក្រូ សេដ្ឋកិច្ចបានប្រែប្រួលយ៉ាងឆាប់រហ័ស ទីផ្សារអចលនវត្ថុនៅទ្រីង ស្ថានភាពភូមិសាស្ត្រនយោបាយសកលមិនច្បាស់លាស់ សង្គ្រាមរាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយក៏ដោយ ក៏ធនាគារនៅតែអាចទទួលបានប្រាក់ចំណេញសរុប ១៧,៧លានដុល្លារអាមេរិក ដែលបង្ហាញពី សមត្ថភាពក្នុងការបត់បែន និងសម្របខ្លួនទៅតាមស្ថានភាពនានា ធ្វើឱ្យធនាគារទទួលបានលទ្ធផលគួរឱ្យកោតសរសើរ។ ការទទួលបានអត្រា ប្រាក់ចំណេញធៀបនឹងដើមទុន៨.៣២% ក្នុងឆ្នាំ២០២៤ បានបង្ហាញថា ធនាគារមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងបានគ្រប់គ្រង ប្រតិបត្តិការធនាគារប្រកបដោយភាពបត់បែន និងប្រសិទ្ធភាពខ្ពស់ បើទោះបីជាប្រាក់ចំណេញប្រចាំឆ្នាំត្រូវថយចុះបន្តិច បើប្រៀបធៀបទៅនឹង ឆ្នាំ២០២៣ ដោយសារធនាគារត្រូវរ៉ាប់រងចំណាយលើថ្លៃដើមច្រើនជាងមុន ដែលបណ្តាលមកពីការកើនឡើងនៃសមតុល្យប្រាក់បញ្ញើសន្សំពី សាធារណជនប្រហែល១៥% លើសពីផែនការប្រចាំឆ្នាំ ហើយនេះក៏ជាសញ្ញាល្អសម្រាប់ធនាគារ ដែលបញ្ជាក់ថាអតិថិជនកាន់តែមានទំនុកចិត្ត ខ្ពស់ឡើងៗមកលើធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ ផងដែរ។

ជារួមក្នុងឆ្នាំ២០២៤ ធនាគារបានរីកចម្រើនទ្រព្យសកម្ម ១៩,៧% សមតុល្យប្រាក់បញ្ញើសន្សំ ២៤% និងសមតុល្យប្រាក់កម្ចី ៩% ព្រោះធនាគារ អាចបំពេញតាមគ្រប់តម្រូវការទីផ្សារ តាមរយៈផលិតផលដ៏សម្បូរបែប សេវាកម្មឌីជីថលដ៏ទំនើប និងការជ្រៀតចូលទីផ្សារថ្មីតាមរយៈសាខា ទាំង៦៤ទីតាំង ។ ធនាគារមានការប្តេជ្ញាចិត្តខ្ពស់ចំពោះបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបានបង្កើតផលិតផលច្រើនចម្រុះ សាមញ្ញៗ ងាយយល់ ស្រួលប្រើប្រាស់ ទៅតាមតម្រូវការរបស់អតិថិជនទាំងសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ និងសេវាទូទាត់។

ទន្ទឹមនឹងនេះ ធនាគារក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរដូចជា ទីផ្សារអចលនវត្ថុនៅទ្រីង កំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់ការសងត្រឡប់មកធនាគារវិញ ធ្វើឱ្យអត្រាយឺតយ៉ាវសងមិនទៀងទាត់ មិនបានចម្រើន ប៉ះពាល់ដល់ការចំណាយលើឥណទានមិនដំណើរការច្រើនជាងមុន ស្របជាមួយនឹងការដំឡើងអត្រាការប្រាក់គោលរបស់ រាជធានីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយធ្វើឱ្យអត្រាការប្រាក់បញ្ញើសន្សំនៅប្រទេសកម្ពុជា បន្តកើនឡើងផងដែរទៅដើមឆ្នាំ ហេតុនេះធ្វើឱ្យ ធនាគារត្រូវរ៉ាប់រងថ្លៃដើមកាន់តែខ្ពស់ថែមទៀត។

ក្នុងឆ្នាំខាងមុខនេះ ធនាគារបានដាក់ផែនការរក្សាកំណើន និងបង្កើនអត្រាប្រាក់ចំណេញដើម្បីរក្សានិរន្តរភាពរបស់ធនាគារ ចូលរួមចំណែកក្នុង ការការពារបរិស្ថានសង្គម និងការការពារអតិថិជន ក្នុងគោលដៅច្បាស់លាស់គឺ និរន្តរភាពបរិស្ថានសង្គម អតិថិជន បុគ្គលិក និងធនាគារ។ ដើម្បី ឱ្យកាន់តែមានភាពងាយស្រួល សាមញ្ញ ធនាគារនឹងវិនិយោគបន្ថែមលើប្រព័ន្ធឌីជីថល ដែលនឹងផ្តល់បទពិសោធន៍កាន់តែប្រសើរជូនអតិថិជន និងតាមឱ្យទាន់បច្ចេកវិទ្យា fintech ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ ធនាគារផងដែរ។ ការធ្វើពិពិធកម្មប្រភពដើមទុន និងរៀបចំឱ្យមានផលិតផលប្រាក់បញ្ញើសន្សំជាច្រើនប្រភេទផ្សេងៗគ្នា ជួយបន្ថយបន្ថយថ្លៃដើម និង ទាក់ទាញអតិថិជនថ្មីបន្ថែមទៀតអោយងាកមកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ។ ធនាគារនឹងពង្រឹងបន្ថែមទៀតលើការគ្រប់គ្រង ហានិភ័យ ដោយពង្រឹងក្របខ័ណ្ឌហានិភ័យឥណទាន និងការគ្រប់គ្រងសន្ទនីយភាព ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាណាមួយ និងគ្រោះ ថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងនាពេលអនាគត។

សមិទ្ធផលទាំងអស់របស់ធនាគារនៅក្នុងឆ្នាំ២០២៤ អាចសម្រេចបានក៏ដោយសារការខិតខំប្រឹងប្រែងបំពេញការងារមិនខ្ចាចឡើយហាត់ពី បុគ្គលិកគ្រប់ជាន់ថ្នាក់ និងការបន្តគាំទ្រស្រលាញ់ចូលចិត្តរបស់អតិថិជន ការជ្រោមជ្រែងពីម្ចាស់ភាគទុនិក និងស្ថាប័ននិយ័តករទាំងអស់។ ខ្ញុំសូម ថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿជាក់ និងគាំទ្រធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កន្លងមកផងដែរ។

លោក **តូច ចៅចេក**
ប្រធាននាយកប្រតិបត្តិ

▶ ក្រុមប្រឹក្សាភិបាល



លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហារសែ
ប្រធានក្រុមប្រឹក្សាភិបាល

▶ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហារសែ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ កាណាឌីយ៉ា ក.អ និងក្រុមហ៊ុនវិនិយោគទុនអាណិកធនកម្ពុជា (OCIC)។ លោកអ្នកឧកញ៉ាបណ្ឌិត បានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ស្ថាប័នទាំងបី។ លោកអ្នកឧកញ៉ាបណ្ឌិត ជាសហគ្រិនដ៏ឆ្លើម និងជាអ្នកដឹកនាំគួរឱ្យគោរពក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសកាណាដា និងធ្លាប់បានបម្រើការងារក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើន រួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Oriental Ship Supplies និង ក្រុមហ៊ុន Oriental Commercial Inc.។ លោកអ្នកឧកញ៉ាបណ្ឌិត បានដឹកនាំ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ក.អ ចាប់តាំងពីឆ្នាំ១៩៩១ មក។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកឧកញ៉ាបណ្ឌិត មានតួនាទីជាប្រធានសមាគមអ្នកសាងសង់កម្ពុជា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំស្យាបកម្មដើម្បីដឹកនាំការអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅកម្ពុជា និងធ្លាប់មានតួនាទីជាប្រធានសមាគមធនាគារនៅកម្ពុជាផងដែរ។

លោកអ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវឌ្ឍនៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០២ និងទទួលបានមេដៃស្ថាបនាជាតិថ្នាក់លេខមួយ ដែលប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងនៅតែបន្ត របស់លោកអ្នកឧកញ៉ាបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហារសែ បានទទួលកិត្តិយសជា “បណ្ឌិតគ្រប់គ្រងផ្នែកពាណិជ្ជកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី នៃ រាជបណ្ឌិតសភាកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត Pung Carlyne
អនុប្រធានក្រុមប្រឹក្សាភិបាល

▶ លោកស្រីវេជ្ជបណ្ឌិត Carlyne Pung បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យ និងបញ្ចប់ការសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្ត្រគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យMontreal នៅក្នុងឆ្នាំ២០០២។ អស់រយៈពេលជិត ៥ឆ្នាំមកហើយដែលលោកស្រីបានមមាញឹក និងអាជីពការងារជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនពីរនៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario។

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងលើអាជីវកម្មរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបន្តការអនុវត្តន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ លោកស្រីបានបម្រើការក្រៅម៉ោងនៅគ្លីនិក SOS international Clinic និង Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ២០២០។

លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧ មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។



ឯកឧត្តមបណ្ឌិត ហ៊ិន ថាវ៉ា
ទីប្រឹក្សាក្រុមប្រឹក្សាភិបាល

▶ ឯកឧត្តមបណ្ឌិត ហ៊ិន ថាវ៉ា ត្រូវបានតែងតាំងជាអគ្គនាយកប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងឆ្នាំ២០២១។ ឯកឧត្តម ក៏បានបម្រើការងារនៅ MPTC ក្នុងតួនាទីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យអូសាកា (Osaka University) ប្រទេសជប៉ុនក្នុងឆ្នាំ២០១២។ ឯកឧត្តម បានធ្វើការស្រាវជ្រាវលើប្រធានបទមួយចំនួន រួមមាន៖ ការវិភាគទៅលើផលិតភាព និងប្រសិទ្ធភាព ស្តីពីការប្រើប្រាស់សេវា-ឧបករណ៍សាធារណៈដែលគ្រប់គ្រងដោយរដ្ឋាភិបាល ការចំណាយរបស់រដ្ឋាភិបាល ប្រតិបត្តិការ រួមទាំងការបណ្តុះបណ្តាលឯកទេសដែលពាក់ព័ន្ធ និងឧស្សាហកម្មសាធារណៈ។



លោក Giang Sovann
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

▶ លោក Giang Sovann ជាស្ថាបនិក និងជាប្រធានរបស់ Corporate Governance Academy លោកបង្ហាត់បង្រៀននៅសាកលវិទ្យាល័យ Singapore Management និងសាកលវិទ្យាល័យ Social Sciences នៃប្រទេសសិង្ហបុរី ទៅលើមុខជំនាញជាច្រើនដែលរួមមានដូចជា ផ្នែកអភិបាលកិច្ចសាធារណៈ ច្បាប់ចុះបញ្ជី ការគ្រប់គ្រងហានិភ័យ បម្រែបម្រួលអាកាសធាតុ និងរបាយការណ៍និរន្តរភាពជាដើម។ លោកក៏បង្រៀនមុខវិជ្ជា អភិបាលកិច្ចសហគមន៍នៅសាកលវិទ្យាល័យ Social Service និងសាកលវិទ្យាល័យ Chartered Accountants ក្នុងប្រទេសសិង្ហបុរី ផងដែរ។ លោក Giang Sovann ជានាយកដ្ឋានខ្ពស់ផ្នែកក្រុមប្រឹក្សាអាជីវកម្ម នៃក្រុមហ៊ុន RSM ប្រទេសសិង្ហបុរី ជាប្រធាននៃ អង្គភាពសេវា Environmental Sustainability និងជាប្រធាននាយករង នៃអង្គភាពមិនរកប្រាក់ចំណេញ។ លោកបានចងក្រងអត្ថបទជាច្រើនស្តីពីអភិបាលកិច្ចសាធារណៈ ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍និរន្តរភាពជាដើម។ គំនិតនៃការគ្រប់គ្រងរបស់លោក គឺស្តីអំពី “សសស្ត្រទាំង៤ នៃការត្រួតពិនិត្យសាធារណៈកម្មប្រកបដោយប្រសិទ្ធភាព” និង “គន្លឹះ៨ចំនួននៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព” ហើយត្រូវបានក្រុមហ៊ុនជាច្រើនយកទៅអនុវត្តតាម។

លោក Giang Sovann ជានាយកប្រតិបត្តិ នៃវិទ្យាស្ថាន The Singapore Institute of Directors នៃប្រទេសសិង្ហបុរី ដែលជាទីកន្លែងដែលលោកបានបម្រើការជាសមាជិកនៃគណៈកម្មាធិការ Organizing Committee of the Singapore Corporate Award និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកមានបទពិសោធន៍និងទំនួលខុសត្រូវជាចម្បងរបស់លោក គឺរួមមាន ប្រធានមិនប្រតិបត្តិគ្រប់គ្រងអភិបាលឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងជាសមាជិកគណៈកម្មាធិការជ្រើសតាំងជាដើម។

លោក Giang Sovann មានលក្ខណៈគ្រប់គ្រាន់ជាគណនេយ្យករជំនាញ (Chartered Accountant) ពីស្ថាប័ន Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃ Singapore Institute of Directors។ លោកធ្លាប់ជាសមាជិកនៃគណៈកម្មាធិការបណ្តឹង និងវិវាទ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគណនេយ្យករសាធារណៈ និង Accounting & Corporate Regulatory Authority (ACRA)។

▶ លោក Jimmy បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា នៅឆ្នាំ២០០៦ និងជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅឆ្នាំ២០២៤។ លោក គឺជាប្រធាននៃអនុគណៈកម្មាធិការផ្សេងៗនៃធនាគារទាំងពីរ។ លោកមានតួនាទីក្នុងការចូលរួមបង្កើតផែនការ យុទ្ធសាស្ត្ររបស់ធនាគារ ដើម្បីការពារផលប្រយោជន៍របស់ភាគទុនិក ត្រួតពិនិត្យជាមួយសវនករផ្ទៃក្នុង និង ខាងក្រៅអំពីផែនការសវនកម្ម វិសាលភាពការងារ ការរាយការណ៍ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ ការ ឆ្លើយតបរបស់គណៈគ្រប់គ្រង និងលទ្ធផលនៃសវនកម្ម ដែលចងក្រងដោយសវនករផ្ទៃក្នុង និងខាងក្រៅ។ លោកក៏មានតួនាទី ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ និងពិនិត្យការគ្រប់គ្រង ការងារដោយមានជំហានរក្សាផងដែរ។

លោក Jimmy ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិនៃ Hap Seng Consolidated Berhad ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុន Jawala Incorporated ដែលបាន ចុះបញ្ជីនៅក្នុងផ្សារហ៊ុនសិង្ហបុរីផងដែរ។ លោក Jimmy ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ នៃ ក្រុមហ៊ុន សុវណ្ណភូមិ ឡាយហ្វី អ៊ីស្ទរីនស៍ ភីអិលស៊ី និងតាក អ៊ុនស៊ុរីន ម.ក ផងដែរ។

លោក Jimmy មានបទពិសោធន៍ជាង ៤០ឆ្នាំក្នុងផ្នែកហិរញ្ញវត្ថុ ពន្ធដារ គណនេយ្យ និងសវនកម្ម។

លោក Jimmy បានចូលរួមជាមួយក្រុមហ៊ុនខេត្តអ៊ីមដីម៉ាឡេស៊ី ក្នុងនាមជាដៃគូសវនកម្ម និងបាន ចូលរួមនិពន្ធតីក្រុមហ៊ុននៅក្នុងឆ្នាំ២០០៥។ ក្នុងអំឡុងឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ លោកគឺជាដៃគូសវនកម្ម ទទួលបន្ទុកក្រុមហ៊ុនខេត្តអ៊ីមដី ប្រចាំកម្ពុជា។

ក្នុងបទពិសោធន៍ ៣២ឆ្នាំ ជាមួយក្រុមហ៊ុនខេត្តអ៊ីមដី លោក Jimmy បានធ្វើសវនកម្មលើក្រុមហ៊ុនជាច្រើន វិស័យរួមមាន វិស័យធនាគារ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និងព្រៃឈើ វិស័យធពលកម្ម វិស័យពាណិជ្ជកម្ម និងជំនួញ មន្ទីរពេទ្យ សណ្ឋាគារ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច និងសេវាកម្មផ្សេងៗទៀត។ លោកក៏បានចូលរួមនៅក្នុងការងារពិសេស លើការស៊ើបអង្កេតការក្លែងបន្លំ ដោយសិក្សាទៅលើក្រុមហ៊ុនថ្មី ដែលទើបតែទិញយក ឬរួមបញ្ចូលគ្នា និងសិក្សារបាយការណ៍គណនេយ្យករ សម្រាប់ការអនុវត្តសាធារណៈកម្មផ្សេងៗសម្រាប់ក្រុមហ៊ុនចុះបញ្ជីសាធារណៈ។

លោក Jimmy គឺជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករសាធារណៈ និងគណនេយ្យករម៉ាឡេស៊ី និងជា សមាជិកនៃវិទ្យាស្ថានជំនាញគណនេយ្យករនៅប្រទេសអង់គ្លេស និងប្រទេសលីស។

▶ ចាប់ពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការរបស់អគ្គលេខាធិការដ្ឋាន ទាំងមូល ក៏ដូចជាគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ លោក រស់ ភីរុណ កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវជាចម្បងទៅលើកម្មវិធី គ្រប់គ្រងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាន និងសវនកម្មរបស់អគ្គនាយកដ្ឋាន។

ចាប់ពីឆ្នាំ២០០៨ រហូតដល់ខែសីហា ឆ្នាំ២០១៣ លោក រស់ ភីរុណ មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃ នាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវក្នុងការរៀបចំ បង្កើត និងចូលរួមអភិវឌ្ឍន៍វិស័យមូលបត្ររដ្ឋ ទីផ្សារទំនិញ មូលនិធិអធិបតេយ្យ គោលនយោបាយ ស្ថិរភាពហិរញ្ញវត្ថុ និងតំបន់ហិរញ្ញវត្ថុពិសេស ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល កម្ពុជា។ លោកក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.)។

ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៨ លោក រស់ ភីរុណ មានតួនាទីជាប្រធានការិយាល័យគ្រប់គ្រង កាស៊ីណូនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនឆ្នាំ២០០៤ លោកជា អនុប្រធានការិយាល័យពិនិត្យអនុលោមភាពនៃច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ទទួលបន្ទុកផ្នែកនីតិកម្ម និងប្រតិបត្តិការ និងជាជំនួយការរបស់ឧត្តមរដ្ឋមន្ត្រីសេដ្ឋកិច្ចតំណាងកម្ពុជា ដែលស្ថិតនៅក្រោមនាយកដ្ឋាន អាស៊ាន និងទំនាក់ទំនងអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម។

លោក រស់ ភីរុណ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្ត្រនៅក្នុងវិស័យទេសចរណ៍ពី សាកលវិទ្យាល័យ CERAM ESC Sophia Antipolis ប្រទេសបារាំងក្នុងឆ្នាំ២០០២ និងបានបញ្ចប់ ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពី Asian Institute of Technology (AIT) ប្រទេសថៃ នៅឆ្នាំ២០០២។



លោក Leow Ming Fong (Jimmy)
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
និងមិនប្រតិបត្តិ



លោក រស់ ភីរុណ
សមាជិកក្រុមប្រឹក្សាភិបាល

▶ គណៈគ្រប់គ្រងជាន់ខ្ពស់



លោក លូត ចៅចេក

ប្រធាននាយកប្រតិបត្តិ

▶ លោក លូត ចៅចេក គឺជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ២៣ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។ ជាមួយជំនាញ និងបទពិសោធន៍ ជាថ្នាក់ដឹកនាំនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងមក លោកបានអភិវឌ្ឍធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់តាំងពីបើកដំបូង ដោយប្រទេសជា ធនាគារពាណិជ្ជ ដ៏ធំមួយនៅប្រទេសកម្ពុជា។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានកាន់ តំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ លោក ក៏ធ្លាប់បម្រើការងារនៅធនាគារអេស៊ីលីដា ក្នុងមុខតំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងផ្នែកពាណិជ្ជកម្ម ឥណទាន ប្រតិបត្តិការ និងហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកបានចាប់ផ្តើមការងារក្នុងវិស័យធនាគារដំបូង របស់លោកគឺនៅធនាគារអេស៊ីលីដា។

លោក លូត ចៅចេក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យកម្ពុជា បរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និង បរិញ្ញាបត្រពាណិជ្ជសាស្ត្រផ្នែកទីផ្សារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ម៉ាលៃ កុម្ម៉ុយ ប៉ូល

អនុប្រធាននាយកប្រតិបត្តិ

▶ លោក ម៉ាលៃ កុម្ម៉ុយ ប៉ូល មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិជាង ៣០ឆ្នាំ នៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មជ្ឈិមបូព៌ាថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០១៨ ក្នុងមុខតំណែង ជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយក ប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានបន្ទុកលើផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការរបស់ ធនាគារ។

លោកបានបម្រើការងារក្នុងតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរួមមានអនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ នៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៅ ធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាន និង ដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្មឆ្នាំ២០១៥ នៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុងប្រទេសបង់ក្លាដេស លោកក៏បានកាន់តំណែងជា នាយកប្រតិបត្តិដោះស្រាយបំណុល ប្រចាំតំបន់ នៅធនាគារ Standard Chartered Bank ក្នុងប្រទេស Bahrain, Qatar, Jordan និង Lebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ ANZ Grindlays Bank ក្នុងប្រទេសបង់ក្លាដេស។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ (ថ្នាក់ដំបូង) នៅសាកលវិទ្យាល័យកាដា និងអនុបណ្ឌិត មួយទៀតនៅសាកលវិទ្យាល័យ Brac ក្នុងប្រទេសបង់ក្លាដេស។



លោក យី សាកុណ

ប្រធាននាយកប្រតិបត្តិធនធានមនុស្ស

▶ លោក យី សាកុណ ជាអ្នកជំនាញខាងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធន៍ជាង ២១ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច។ លោកបានចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្នុងតួនាទីជានាយកប្រតិបត្តិធនធានមនុស្ស និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិធនធានមនុស្សចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

មុនពេលចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកធ្លាប់មានមុខតំណែងជានាយករងប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជានាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួលកិច្ចការធនធានមនុស្សនៃធនាគារ ANZ Royal ហើយក៏ធ្លាប់ជានាយកប្រតិបត្តិធនធានមនុស្សនៃសណ្ឋាគារនិងរមណីយដ្ឋានសុខាគ្របផងដែរ។ លោក យី សាកុណ មានចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងកិច្ចការគ្រប់គ្រងនិងរៀបចំទៅលើ ការជ្រើសរើសបុគ្គលិក យុទ្ធសាស្ត្រគ្រប់គ្រងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក ការហ្វឹកហ្វឺនិងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងារ និងទំនាក់ទំនងអាជីវកម្ម។ លោក យី សាកុណ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការអនុវត្តកិច្ចការធនធានមនុស្ស តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ។ លោកមានបទពិសោធន៍ជាដៃគូយុទ្ធសាស្ត្រក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងយល់ច្បាស់ពីច្បាប់ការងារនៃប្រទេសកម្ពុជា។

លោក យី សាកុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងវិញ្ញាបនបត្រអ្នកជំនាញជាន់ខ្ពស់ផ្នែកធនធានមនុស្ស – អន្តរជាតិ ពីវិទ្យាស្ថាន HRCI ។



លោក ជា ប៉ុងហ៊ាន

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

▶ លោក ជា ប៉ុងហ៊ាន មានបទពិសោធន៍ជាង ១៩ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងតំបន់អាស៊ាន។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបានបំពេញតួនាទីសំខាន់ក្នុងការបំប្លែង CIFRS នៅ CPBank Group ។

មុនពេលចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានបម្រើការងារក្នុងតួនាទីជា អនុប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារ កាណាឌីយ៉ា ក.អ និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាស៊ីយូរីជី។

លោក ជា ប៉ុងហ៊ាន មានបទពិសោធន៍យ៉ាងច្រើន ក្នុងមុខតំណែងសំខាន់ ជាមួយធនាគារក្នុងតំបន់ និងក្នុងក្រុមហ៊ុនសវនកម្មផងដែរ។ លោកធ្លាប់កាន់មុខតំណែងជាអនុប្រធាននាយកប្រតិបត្តិសំរាប់ធនាគារកិច្ចពាណិជ្ជអស័រយៈពេល ៤ឆ្នាំ។ លោកក៏បានចំណាយពេលជាង ៧ឆ្នាំ ជាមួយនឹងក្រុមហ៊ុនសវនកម្មក្នុងស្រុក និងអន្តរជាតិធំៗ នៅប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ជាមួយនឹងមុខតំណែងចុងក្រោយជានាយកគ្រប់គ្រងសវនកម្ម។

លោក ជា ប៉ុងហ៊ាន ទទួលបានសញ្ញាបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា KICPAA។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពី សកលវិទ្យាល័យ Paris ។



លោក សង់ ឆាយឡុង

ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ

▶ លោក សង់ ឆាយឡុង គឺជាអ្នកជំនាញផ្នែកប្រតិបត្តិការ និងគ្រប់គ្រងបច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២៨ឆ្នាំ នៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា។ លោកបានចូលបម្រើការងារជាមួយ ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបត្តិប្រតិបត្តិការ និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្នុងតួនាទីរបស់លោក លោកមិនត្រឹមតែគ្រប់គ្រងផ្នែកប្រតិបត្តិការប៉ុណ្ណោះទេ លោកថែមទាំងគ្រប់គ្រងផ្នែកអចលនទ្រព្យ រដ្ឋបាល ភស្តុភារ និងលទ្ធកម្មផងដែរ។

មុនពេលចូលរួមជាមួយ CPBank លោកធ្លាប់បម្រើការនៅធនាគារ ANZ Royal អស់រយៈពេល ១០ ឆ្នាំ គ្រប់គ្រងផ្នែកបច្ចេកវិទ្យា ធនាគារអេឡិចត្រូនិក និងបណ្តាញចែកចាយ សេវាទូទាត់ក្នុងស្រុក និងក្រៅស្រុក។ លោក សង់ ឆាយឡុង ធ្លាប់ធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួនពីរផងដែរ។ បទពិសោធន៍ ផ្នែកបច្ចេកវិទ្យាចម្រុះ និងបទពិសោធន៍ផ្នែកប្រតិបត្តិការរបស់លោក បានធ្វើឱ្យលោក ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរដំណើរការប្រតិបត្តិការ ដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតនៅក្នុងទីផ្សារ។ លោក ក៏បានជំរុញការផ្លាស់ប្តូរជាច្រើន និងដំណើរការគម្រោងវិស្វកម្មឡើងវិញដោយជោគជ័យ។

លោក សង់ ឆាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា និងជាសមាជិកនៃ International Compliance Association ផងដែរ។



លោក ស្រី ចាន់ថុល

ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

▶ លោក ស្រី ចាន់ថុល មានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ គាត់បានចូលរួមជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៦ ជាប្រធានផ្នែកព័ត៌មានវិទ្យា និងត្រូវ បានតែងតាំងជាប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ២០២០។ បច្ចុប្បន្នលោកដឹកនាំមុខងារ IT និង Digital Banking របស់ធនាគារ ដោយជំរុញការផ្ទេរប្រព័ន្ធប្រព័ន្ធស្នូលធនាគារ ការផ្លាស់ប្តូរឌីជីថល និងការពង្រឹងសុវត្ថិភាពសន្តិសុខតាមអ៊ីនធឺណិត។ ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ គាត់បានដើរតួយ៉ាង សំខាន់ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ CPBank និង ផ្តល់នូវដំណោះស្រាយឌីជីថល ដែលផ្តោតលើអតិថិជនរួម។ មុនពេលចូល CPBank លោក ចាន់ថុល មានតួនាទី IT ជាន់ខ្ពស់នៅក្នុង ធនាគារក្នុងស្រុក និងក្នុងតំបន់ ក៏ដូចជាក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិផងដែរ។ លោកទទួលបានសញ្ញាបត្រ សិក្សាជាច្រើនផ្នែក ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សេដ្ឋកិច្ច និងការគ្រប់គ្រងពាណិជ្ជកម្ម រួមទាំងសញ្ញាបត្របណ្ឌិត ដែលរួមបញ្ចូលគ្នានូវចំណេះដឹងបច្ចេកទេសយ៉ាងស៊ីជម្រៅជាមួយនឹងការយល់ដឹងអំពីអាជីវកម្មជីវិតមាំ។







ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធកម្រិត “មាស”
ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបាន ពានរង្វាន់ “Best Financier for Women Entrepreneurs Asia category” នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីលពីស្ថាប័ន Global Small and Medium Enterprise Finance Forum 2024 នៅថ្ងៃទី ១៦-១៨ ខែកញ្ញា ឆ្នាំ២០២៤



សូមអបអរសាទរចំពោះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានពានរង្វាន់
BEYOND SUCCESS AWARD - Best Retail Bank 2024
Houston, Texas, USA



សេវាបើកប្រាក់បៀវត្សបុគ្គលិក



- ✓ កាន់តែងាយស្រួល
- ✓ មិនគិតថ្លៃ
- ✓ សុវត្ថិភាពខ្ពស់



▶ ការចូលរួមចំណែកក្នុងសង្គម

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភ “គម្រោងបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា”



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានកិត្តិយសដែលបានចូលរួមសហការជាមួយ ធនាគារជាតិ នៃកម្ពុជា ក្នុងការឧបត្ថម្ភ “គម្រោងបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣” ដែលជាដំណាក់កាលចុងក្រោយមានរយៈពេលបីឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦។

ក្នុងដំណាក់កាលទី៣នេះ ការងារជាអាទិភាព គឺការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួនប្រាំពីរ (ថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង១២) ដោយផ្ដោតលើមុខវិជ្ជាចំនួន៤គឺ គណិតវិទ្យា ពលរដ្ឋវិទ្យា គេហសេដ្ឋកិច្ច និងបំណិនជីវិត, ការបណ្តុះបណ្តាលគ្រូបង្គោល, និងការធ្វើតេស្តសាកល្បងទៅតាមសាលារៀនជាក់ស្តែង។

ការចូលរួមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងគម្រោងនេះគឺ បង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបណ្តុះជំនាញហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្សរដ្ឋបាល ការយល់ដឹងអំពីប្រាក់ ការវិនិយោគ និងការចាក់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការសម្រេចចិត្តត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន ឧបត្ថម្ភលើដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស មកកាន់សារមន្ទីរ ស.ស.វ.

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមជួយឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សប្រមាណ ១១០នាក់ មកពីអនុវិទ្យាល័យសែប ខេត្តកំពង់ឆ្នាំង មកកាន់សារមន្ទីរ ស.ស.វ. ដែលជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយប្រទេសកម្ពុជា តាមរយៈប្រវត្តិសាស្ត្ររបស់ប្រទេស។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភក្នុងបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភក្នុងបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជាក្នុងការពិនិត្យ និងរក្សាបង្ការបាត់បង់ ក្រអូបដែលប្រើប្រាស់ការពារមុខមាត់ពីកំណើត ដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ និងបានចូលរួមក្នុងកម្មវិធី «ដើរដើម្បីស្នាមញញឹម ២០២៤» ដែលមានចម្ងាយ២៣គីឡូម៉ែត្រ ស្ថិតនៅខេត្តសៀមរាប។

ការពិនិត្យ និងរក្សាបង្ការបាត់បង់ធ្វើឡើងនៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបានព្យាបាលអ្នកជំងឺចំនួន៤៤នាក់ដោយជោគជ័យ។

កម្មវិធី «ដើរដើម្បីស្នាមញញឹម ២០២៤» ត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយត្រូវបានចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិ និងអន្តរជាតិ និងអ្នកឧបត្ថម្ភបេសកកម្មពិនិត្យ និងរក្សាបង្ការបាត់បង់អង្គការ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ»



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាត បរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំឡើងចំនួន២ដងក្នុងឆ្នាំ២០២៤ គឺថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្ស និងនិរន្តរភាព បរិស្ថាន ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក។

សកម្មភាពនេះក៏ជាសារព្រឹត្តិការណ៍សាធារណៈផ្សេងៗទៀតដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវាងការចោលសំរាមពាសពេញពាសកាល ដើម្បីការពារប្រកបដោយ ជាសុភាព បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមដាំដើមឈើ និងជួសជុលកែលម្អអគារសិក្សាសាលាបឋមសិក្សាស្អាតរាម

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមដាំដើមឈើ និងជួសជុលកែលម្អអគារសិក្សាសាលាបឋមសិក្សាស្អាតរាម ជាមួយសមាគមធនាគារនៅកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ ភូមិតារុង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។ ការចូលរួមនេះ ធ្វើឡើងក្នុងគោលបំណង រួមចំណែកជួយសាលាដែលខ្វះខាតឱ្យមានអគារសិក្សាស្អាត និងជួយបង្កើនភាពស្រស់បំព្រងនៃបរិស្ថាននៅជុំវិញខ្លួន ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។ គួរបញ្ជាក់ផងដែរថា ក្រៅពីការដាំដើមឈើ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏តែងតែរៀបចំកម្មវិធីសម្អាតទីក្រុង នៅតាមផ្លូវ និងសួនសាធារណៈ នៅទូទាំងប្រទេស ចំនួន ២៨៥ ក្នុងមួយឆ្នាំផងដែរ ដើម្បីរួមចំណែកក្នុងសកម្មភាពបរិស្ថាន។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ រៀបចំកម្មវិធីសប្បុរសធម៌ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយនាំយកគ្រឿងឧបតោត បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ចែកជូនគ្រួសារក្រីក្រចំនួន ៩គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។


គ្រួសារនីមួយៗទទួលបានអង្ករ២៣ (១០០គីឡូក្រាម) ត្រីខ្នាត១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ុំ១យួរ មី១កេស និងថវិកាចំនួន ២០០,០០០រៀលខណៈកូនៗនៅក្នុងគ្រួសារ ដែលកំពុងសិក្សាទទួលបាន ឯកសណ្ឋានសិស្ស២ឈុត កាបូបស្ពាយ១ សៀវភៅសរសេរ១០ក្បាល និងសម្ភារៈសិក្សា១ឈុត។

ក្នុងកម្មវិធីសំណេះសំណាល លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឱ្យកសិប្រឹងប្រែងសិក្សា ដើម្បីឱ្យខ្លួនមានចំណេះដឹងច្បាស់លាស់ ពីព្រោះមានតែការមានចំណេះ និងជំនាញទេ ដែលជួយលើកស្ទួយជីវភាពគ្រួសារឱ្យចាកចេញពីភាពក្រីក្រ។

គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងជួយរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមនានា។ កន្លងមក ធនាគារបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបសភាព ចូលរួមដាំដើមឈើ សម្អាតទីក្រុង ឧបត្ថម្ភខ្ចីពេទ្យគន្ធបុប្ផា និងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិច្ចាគឈាម»



នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាម។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវរៀបចំឡើង នៅទីតាំងផ្សេងៗគ្នាក្នុងពេលតែមួយ គឺនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិកមកពីស្នាក់ការកណ្តាល និងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ ខេត្ត និងស្រុក របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងគណៈគ្រប់គ្រង និងបុគ្គលិកបណ្តាញ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ។

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយបំពេញតម្រូវការឈាម ដែលកំពុងខ្វះខាតផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានកិត្តិយសដែលបានចូលរួមចំណែកជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានកិត្តិយសដែលបានចូលរួមចំណែកជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដោយបានចូលរួមឧបត្ថម្ភគាំទ្រការបោះពុម្ពសៀវភៅកម្រងមេរៀនស្តីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍។

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានប្រព្រឹត្តទ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជានៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

ក្នុងគម្រោងនេះ សៀវភៅកម្រងមេរៀនស្តីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានបែងចែកជា ៥មេរៀន និងត្រូវបានបោះពុម្ព និងចែកចាយទៅក្នុងសហគមន៍។

មេរៀនទាំង៥រួមមាន៖ ១. មេរៀនទី១៖ មូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ២. មេរៀនទី២៖ ការស្វែងយល់អំពីសេវាហិរញ្ញវត្ថុ ៣. មេរៀនទី៣៖ ការត្រួតពិនិត្យឈានចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ ៤. មេរៀនទី៤៖ សិទ្ធិ និងកាតព្វកិច្ចអ្នកប្រើប្រាស់ ៥. មេរៀនទី៥៖ ការត្រួតពិនិត្យ និងការធ្វើឱ្យប្រសើរឡើងនូវឥរិយាបថផ្នែកហិរញ្ញវត្ថុ



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភ ព្រឹត្តិការណ៍ រត់ដើម្បីកុមារកម្ពុជា ដែលរៀបចំដោយ គម្រោងពាណិជ្ជកម្ម ទីក្រុងជ្រោយចង្វារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមឧបត្ថម្ភ ព្រឹត្តិការណ៍ រត់ដើម្បីកុមារកម្ពុជា ចម្ងាយ៨គីឡូម៉ែត្រ ដែលរៀបចំដោយ គម្រោងពាណិជ្ជកម្ម ទីក្រុងជ្រោយចង្វារ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

ក្រៅពីចូលរួមឧបត្ថម្ភ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានទិញសំបុត្រចូលរួមបន្ថែមសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ដើម្បីបង្ហាញពីការគាំទ្រដល់គម្រោងនេះផងដែរ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តន៍យ៉ាងជោគជ័យនូវការឧបត្ថម្ភគាំទ្រដល់កុមារ និងការលក់សំបុត្រជូនសាធារណៈជន ហើយដែលថវិកា ១០០%ដែលប្រមូលបាន នឹងត្រូវប្រើប្រាស់ទៅកាន់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការជំរុញឱ្យមន្ទីរពេទ្យអាចបន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់សេវាសុខភាពនានាដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរ ការចូលរួមនេះ គឺជាការរួមចំណែកមួយទៀតក្នុងសកម្មភាពជួយសង្គមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលកន្លងមកធនាគារតែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមមានដូចជា ការបរិច្ចាគផ្ទាល់ទៅមូលនិធិគន្ធបុប្ផា ការបរិច្ចាគឈាមការដាំដើមឈើ ការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ។ល។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា ដែលប្រព្រឹត្តទៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោម ប្រធានបទ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល»។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភនូវបង់អង្គុយចំនួន ៣០បង់ដល់គម្រោងផ្សាររាត្រី និងសួនកម្សាន្តជ្រោយចង្វារ

នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានឧបត្ថម្ភនូវបង់អង្គុយចំនួន ៣០បង់ ដល់គម្រោងផ្សាររាត្រី និងសួនកម្សាន្តជ្រោយចង្វារ ដើម្បីប្រើប្រាស់ជា ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅទីសាធារណៈ ក្នុងតំបន់រាជធានីភ្នំពេញ។





អបអរសាទរ ទិវាសន្សំអាស៊ាន

“សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ”

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ”

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ” ដែលរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ ជាពិសេសការចាប់ផ្តើមសន្សំប្រាក់តាំងពីវ័យកុមារ ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពហិរញ្ញវត្ថុនាពេលអនាគត។



▶ ព្រឹត្តិការណ៍សំខាន់ៗ

សាខាថ្មីរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ



សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខេត្តមណ្ឌលគិរី)

អាសយដ្ឋាន៖ ក្បាលដីលេខ២៧៣ ផ្ទះលេខ៧-៨ ផ្លូវជាតិលេខ៧ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
លេខទូរសព្ទ៖ ០៧០ ៨០០ ០៣៣





សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ស្រុកចំការលើ-ឃុំស្វាយទាប)

អាសយដ្ឋាន៖ ក្បាលដីលេខ០៣០១ & ២០៣៥ ផ្លូវជាតិលេខ៧១ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
លេខទូរសព្ទ៖ ០៩៣ ៥០០ ០៧៤





សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី) (ប្តូរទីតាំងថ្មី)

អាសយដ្ឋាន៖ ផ្ទះលេខ១៧៥ ១៧៧ & ១៧៩ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ ០៦៩ ៧០០ ០៩៩



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការអភិវឌ្ឍគុណវិជ្ជាផ្នែកទំនាក់ទំនងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៤»



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការអភិវឌ្ឍគុណវិជ្ជាផ្នែកទំនាក់ទំនងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៤» ដែលមានការចូលរួមដោយលោក តូច ចៅចេក ជាប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយិកាសេវាកម្មអតិថិជន ប្រធានក្រុមទំនាក់ទំនងពាណិជ្ជកម្ម មន្ត្រីទំនាក់ទំនងពាណិជ្ជកម្មជាន់ខ្ពស់ និងមន្ត្រីទំនាក់ទំនងពាណិជ្ជកម្ម ជាច្រើនរូប ពីគ្រប់សាខាទាំងអស់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។

វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្រោមគោលបំណងដើម្បីបង្កើនសមត្ថភាព ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្មសាខាទូទាំងប្រទេស លើការគ្រប់គ្រងប្រាក់បញ្ញើសន្សំ និងការផ្តល់សេវាកម្មល្អឥតខ្ចោះជូនដល់អតិថិជន។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំប្រចាំខែស្តីអំពី «លទ្ធផលអនុវត្តការងារ បញ្ហាប្រឈមដែលត្រូវដោះស្រាយ និងកិច្ចការដែលត្រូវអនុវត្តបន្ត»



កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំប្រចាំខែស្តីអំពី “លទ្ធផលអនុវត្តការងារ បញ្ហាប្រឈមដែលត្រូវដោះស្រាយ និងកិច្ចការដែលត្រូវអនុវត្តបន្ត របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ” ដែលមានការអញ្ជើញចូលរួមដោយ លោក តូច ចៅចេក ជាប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកាសាខា និងនាយិកាសេវាកម្មអតិថិជនទាំងអស់។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីជុំរុញការឆ្លើយតបសាស្ត្រអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការគ្រប់គ្រងប្រាក់កម្ចីប្រកបដោយគុណភាពខ្ពស់ សម្រាប់បង្កើនលទ្ធផលហិរញ្ញវត្ថុឱ្យកាន់តែប្រសើរក្នុងឆ្នាំ២០២៤។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
រៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីអំពី
«ការពង្រឹងសមត្ថភាពបុគ្គលិកពាក់ព័ន្ធនឹងកិច្ចការ
ផ្តល់ឥណទានដើម្បីធានាប្រសិទ្ធភាពនៃប្រតិបត្តិការ
ប្រកបដោយ ចីរភាព និងការទទួលខុសត្រូវ»



- វគ្គ១ នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤
- វគ្គ២ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤
- វគ្គ៥ នៅខេត្តបាត់ដំបង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
- វគ្គ៧ នៅខេត្តក្រចេះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤
- វគ្គ៩ នៅខេត្តសៀមរាប ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

- វគ្គ២ នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤
- វគ្គ៤ នៅរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤
- វគ្គ៦ នៅខេត្តកំពង់ចាម ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
- វគ្គ៨ នៅខេត្តកែប ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ អបអរសាទរ ទិវាអន្តរជាតិនារី



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចែករំលែកក្តីស្រឡាញ់ដល់អ្នកបុគ្គលិកជាស្ត្រីគ្រប់រូប ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោមាទេវី អង្គរវិសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

បន្ទាប់ពីកិច្ចប្រជុំ គណៈគ្រប់គ្រងទាំងអស់នៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានចូលរួមតំណាងពី ប្រាសាទអង្គរវត្ត ទៅកាន់ព្រះពន្លាជល់ដំរី (លានជល់ដំរី) ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាពផងដែរ។

កិច្ចប្រជុំនេះ បានបញ្ចប់ដោយ ពិធីលៀងសោយភោជន នាពេលរាត្រី ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងបុគ្គលិកមិត្តភក្តិប្រចាំឆ្នាំ ក៏ដូចជាពង្រឹងសុខភាពផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកដឹកហូណានតេជោ”



គណៈគ្រប់គ្រងដាន់ខ្ពស់នៃស្នាក់ការកណ្តាល និងបុគ្គលិកទាំងអស់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកដឹកហូណានតេជោ នៅ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។



អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១ នៃការបង្កើត ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ



☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គឺជាខួបអនុស្សាវរីយ៍លើកទី១១ នៃការបង្កើតធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលជាធនាគារពាណិជ្ជកម្មដំបូងបង្អស់ប្រទេសកម្ពុជា។ ធនាគារបានសម្រេចចិត្តវិស័យរបស់ខ្លួនដោយបានប្រែក្លាយជាគ្រឹះស្ថានធនាគារដ៏រឹងមាំមួយ ក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មជាច្រើននៅក្នុងប្រទេស។

ក្នុងរយៈពេល ១១ឆ្នាំ នៃប្រតិបត្តិការធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ អតិថិជនអាចស្នើសុំស្ថិតានានា បើកគណនីអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារដោយផ្ទាល់ឡើយ។



គួររំលឹកផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏សម្រេចបាននូវប្រសិទ្ធិនានា និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៤ ធនាគារទទួលបានពានរង្វាន់អន្តរជាតិចំនួន ០២ គឺពានរង្វាន់ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business និងពានរង្វាន់ «អ្នកផ្តល់ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីអាស៊ី (Best Financing Provider for Asian Women Entrepreneurs)» នៅក្នុងកម្មវិធី Global SME Finance Forum Awards 2024។

ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព ការផ្តល់ទំនុកចិត្ត និងភាពច្នៃប្រឌិតខ្ពស់ បានធ្វើឱ្យធនាគារលេចធ្លោពីដៃគូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ សមិទ្ធផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារ កន្លងមក និងសូមថ្លែងអំណរគុណផងដែរចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិកទាំងអស់ សម្រាប់ការគាំទ្រគម្រោងទិស និងអាជ្ញាធរនីយ័តករជាតិសេសធនាគារជាតិ នៃកម្ពុជា សម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ប្តេជ្ញានឹងបន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែបន្តធ្វើជាធនាគារគំរូល្អបំផុតមួយក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុដោយសង្ឃឹមថាធនាគារនៅតែបន្តទទួលបានជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។

វិភាគយុទ្ធសាស្ត្រអនុស្សាវរីយ៍លើកទី១១ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ!!!



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការផ្តល់ឥណទានសម្រាប់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ ដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រារព្ធឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងបង្កើតនូវកិច្ចសហការជា យុទ្ធសាស្ត្រ និងការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបាននូវទំហំឥណទានដ៏សមស្រប ជាមួយអត្រា ការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុនមេធាវី អេស ភី អ និងសហការី

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមេធាវី អេស ភី អ និងសហការី ក្នុងគោលបំណង បង្កើតនូវកិច្ចសហប្រតិបត្តិការជាដៃគូជាមួយគ្នា ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់ច្បាប់ពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម និងការគំណាងឱ្យ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុង ការដោះស្រាយវិវាទនានារបស់ធនាគារផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១១



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១១ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យទី០៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាសាខាទាំងអស់។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងប្រកួតប្រជែងផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។

មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។





លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាឆ្នើម ប្រចាំឆ្នាំ២០២៤ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារបានយ៉ាងល្អប្រសើរផងដែរ។



ពិព័រណ៍ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួម



ពិព័រណ៍ការងារ និងវេទិកាពិភាក្សាស្តីពី “ឱកាសការងារក្នុងយុគសម័យឌីជីថល”
ស្ថិតនៅ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤



កម្មវិធី “ទិវារត់ប្រណាំងស្រ្តី ចម្ងាយ១០គ.ម”
ស្ថិតនៅសួនច្បារខាងមុខរូបទុមរតី លើកទី៣
នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤



វេទិកាផ្លាស់ប្តូរឌីជីថល និង ពិព័រណ៍បច្ចេកវិទ្យាឌីជីថលលើកទី១
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤



ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម
ស្ថិតនៅទីលានកេដា ខេត្តព្រះសីហនុ
នៅថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤



កម្មវិធីកិច្ចប្រជុំលើកទី៤៧ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី
និងប៉ាស៊ីហ្វិក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា
នៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤



ពិព័រណ៍ពាក់កណ្តាលឆ្នាំ
នៅអគារពិព័រណ៍កោះពេជ្រ
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤



វេទិកាការងារ
ស្ថិតនៅវិទ្យាស្ថាន វ៉ាន់ដា
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤



កម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មសិទ្ធិប្តីឆ្នាំ២០២៤”
នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ
នៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៤



ពិធីបុណ្យកាន់បិណ្ឌ
នៅវត្តខ្សែប្បូលដោត្តនារាម
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤



វេទិកាគណនេយ្យជាតិ
នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ
នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤



ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤



ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានដកស្រង់

របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយនេះត្រូវបានដកស្រង់ និងធ្វើកំណែទម្រង់ចេញពីរបាយការណ៍
ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទាំងមូល។ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹង
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
និងរបាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ចុះបញ្ជីពាណិជ្ជកម្មលេខ

Co. ១៧៩៤ M/២០១៣

ទីស្នាក់ការចុះបញ្ជី

អគារលេខ ២៦៣

ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌិន ក.អ

Fullerton Financial Capital Pte. Ltd. (“Fullerton”)

ប្រៃសណីយ៍កម្ពុជា (ប.ក)

ក្រុមប្រឹក្សាភិបាល

លោកអ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវសៃ

ប្រធានក្រុមប្រឹក្សាភិបាល

លោក Yeo Hong Ping

អនុប្រធានក្រុមប្រឹក្សាភិបាល

លាឈប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក រស់ គីរុណា

អភិបាលមិនប្រតិបត្តិ

បណ្ឌិត Pung Carolyne

អភិបាលមិនប្រតិបត្តិ

លោក Teo Meng Poh Philip

អភិបាលមិនប្រតិបត្តិ

លាឈប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក Neo Poh Kiat

អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

លាឈប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក Giang Sovann

អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

លោក Leow Ming Fong

អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

តែងតាំងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

សវនករ

ក្រុមហ៊ុន ប្រាយវ៉តធើរហារខូតើស៍ (ខេមបូឌា)

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

៦៧

របាយការណ៍របស់សវនករឯករាជ្យ

៦៩

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ហិរញ្ញវត្ថុរួម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

៧១

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

៧២

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម

៧៣

របាយការណ៍លំហូរសាច់ប្រាក់រួម

៧៤

របាយការណ៍ហិរញ្ញវត្ថុដោយឡែក៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក

៧៥

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក

៧៦

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយឡែក

៧៧

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក

៧៨

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

៧៩

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ រួម ដែលបានធ្វើសវនកម្មច្បាប់សម្រាប់ឆ្នាំ ២០២៤ កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធក៏ ហ្វូណេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ជាមួយ ហៅកាត់ថា ក្រុមហ៊ុនរួម) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ សម្រាប់ ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្ម ធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យ កណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ ហ្វូណេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រួមមាន ការ ផ្តល់ឥណទាន និងសេវាមីក្រូហិរញ្ញវត្ថុផ្សេងៗ ដើម្បីលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ក្នុងន័យអភិវឌ្ឍជនបទ តាមរយៈការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និង ការិយាល័យសាខាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំៗណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗនេះ ទេ។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបាន បង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលប្រតិបត្តិការនៅលើទំព័រទី ១១ និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលប្រតិបត្តិការដោយឡែក នៅលើទំព័រទី ១៥។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនរួម និងធនាគារ ទេ (កំណត់សម្គាល់ ២២)។ ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានចុះបញ្ជី និង ដើមទុនបានបង់ របស់ក្រុមហ៊ុនរួម និងធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធទៅនឹងការ ជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកកស្ទះវិធានធនសម្រាប់ ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថារាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកកស្ទះ វិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ គ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សា ភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទាន អាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតដែលបណ្តាល មកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និង ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការ អាជីវកម្មធម្មតា នៅតាមតម្លៃក្នុងបញ្ជីឥណទានរបស់ក្រុមហ៊ុនរួម និងធនាគារ ត្រូវបាន កកស្ទះបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សា ភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ ក្រុមហ៊ុនរួម និងធនាគារ មិន ត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការ អាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗ របស់ក្រុមហ៊ុនរួម និងធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារ ឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផល ប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួននៅថ្ងៃដែលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈ ណាមួយដែលមិនបាន រែកប្រែនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែល បានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានលទ្ធផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាម យោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹង កាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផលប៉ះពាល់ជាសារវន្តចំពោះ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃ របាយការណ៍នេះ មានរាយនាមដូចខាងក្រោម ៖

លោកអ្នកឧកញ៉ា បណ្ឌិត ពុង យ៉ាវ៉ែស ប្រធានក្រុមប្រឹក្សាភិបាល	
លោក Yeo Hong Ping	អនុប្រធានក្រុមប្រឹក្សាភិបាល លាឈប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
បណ្ឌិត Pung Carolyne	អភិបាលមិនប្រតិបត្តិ
លោក Teo Meng Poh Philip	អភិបាលមិនប្រតិបត្តិ លាឈប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក រស់ គីរណា	អភិបាលមិនប្រតិបត្តិ
លោក Giang Sovann	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Neo Poh Kiat	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ លាឈប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក Leow Ming Fong	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ តែងតាំងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- I. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- II. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

- III. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- IV. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានលក្ខណៈសមស្របក្នុងការសន្មតថាក្រុមហ៊ុនរួម និងធនាគារ នឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- V. គ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនរួម និងធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុនរួម និងធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនរួម និងធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ក្រុមហ៊ុនរួម និងធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោកអ្នកឧកញ៉ាបណ្ឌិត ពុង ហារសៃ
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ជាមួយហៅកាត់ថា ក្រុមហ៊ុនរួម) និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ និងដោយឡែក ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារ សវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុនរួម និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ រគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌រគសក។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលនាការលំអិតនៃរបាយការណ៍សវនករនេះរួមមាន ព័ត៌មានដែលត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មាន ហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថា តើព័ត៌មានផ្សេងៗទាំងនោះមានភាពជួយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការអានដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសិទ្ធិឆ្លងថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមែនអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអតិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរាយការណ៍អំពីលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអតិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការភ្លេចបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជាទីពឹងនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការភ្លេចបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងរាយការណ៍ហានិភ័យនៃភាពខុសគ្នាសារនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយកាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកកំហុសតាមសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារនៃការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមាន ការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធគ្រូកពិនិត្យ ផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីកាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនរួម និងធនាគារទេ។
- រាយការណ៍អំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើកំហុសតាមសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើមានភាពមិនច្បាស់លាស់ជាសារនៃការក្លែងបន្លំដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារនៃការក្លែងបន្លំបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើកំហុសតាមសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ច្រើនប្រាំបីលានដុល្លារអាស៊ានរបស់របាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនរួម និងធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- រាយការណ៍ការបង្ហាញទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែងដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- រៀបចំផែនការ និងធ្វើសវនកម្មក្រុមហ៊ុនរួម ដើម្បីទទួលបាននូវកំណត់សវនកម្មសមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននានា ឬផ្នែកអាជីវកម្មដែលស្ថិតនៅក្រោមក្រុមហ៊ុនរួម ជាមូលដ្ឋានដើម្បីបង្កើតមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការត្រួតពិនិត្យ ការងារសវនកម្មដែលបានប្រតិបត្តិសម្រាប់គោលបំណងនៃការធ្វើសវនកម្មរបស់ក្រុមហ៊ុនរួម។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារនៃការគ្រប់គ្រង ផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយ័តជីវហរទូភីស៍ (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៤២.៨៥៥.៧៦៣	៣៣.៥៣៤.៦៤២	១៧២.៤៩៤.៤៤៦	១៣៦.៩៨៩.០១៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង ធនាគារផ្សេងៗ	៥	៣៦៥.៣១៤.៥៦៧	២៣៦.៦៧៤.១២៨	១.៤៧០.៣៩១.១៣២	៩៦៦.៨១៣.៨១៣
គណនាទាន និងបុណ្យប្រទានអតិថិជន	៦	១.១៧២.៣៨៧.៥១៤	១.០៧៩.១១៥.៨២៥	៤.៧១៨.៨៥៩.៧៤៤	៤.៤០៨.១៨៨.១៤៥
ការវិនិយោគមូលបត្ររាស់រវៃតាមថ្លៃដើមដករំលស់	៧	៤៩.១៤៤.៧៣៧	១០.៣៥៥.៣៣០	១៩៧.៨០៧.៥៦៦	៤២.៣០១.៥២៣
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	៨	៨៥.៥៦៥.៧០២	៨២.៥៨១.៤៣២	៣៤៤.៤០១.៩៥១	៣៣៧.៣៤៥.១៥០
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៤.០២៣.៣៧៣	៤.៥៣៥.៤៦៩	១៦.១៩៤.០៧៦	១៨.៥២៧.៣៩១
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១០	៩.៩៦៣.០៩៩	៩.២៩៣.៣៩០	៤០.១០១.៤៧៣	៣៧.៩៦៣.៤៩៨
ទ្រព្យសកម្មអរូបី	១១	៩៦៩.២២៦	១.១៥៩.៧០២	៣.៩០១.១៣៥	៤.៧៣៧.៣៨៣
កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម	១២	៧៥៤.២១៥	៧៥៤.២១៥	៣.០៣៥.៧១៥	៣.០៨០.៩៦៨
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	-	៤៤.០៦៣	-	១៧៩.៩៩៧
ទ្រព្យសកម្មផ្សេងៗ	១៤	៤.១៨១.៣២១	៤.២២៧.២៤៨	១៦.៨២៩.៨១៧	១៧.២៦៨.៣០៨
ទ្រព្យសកម្មសរុប		១.៧៣៥.១៥៩.៥១៧	១.៤៦២.២៧៥.៤៤៤	៦.៩៨៤.០១៧.០៥៥	៥.៩៧៣.៣៩៥.១៨៩
បំណុល និងមូលធនភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	២១៣.២៥៤.៤៩២	២៣២.០១៥.៦៧៤	៨៥៨.៣៤៩.៣៣០	៩៤៧.៧៨៤.០២៨
ប្រាក់បញ្ញើរបស់អតិថិជន	១៦	១.១៦០.៤០២.០៣៣	៨៥៧.០៨៧.៥៣៦	៤.៦៧០.៦១៨.១៨៣	៣.៥០១.២០២.៥៨៥
ប្រាក់កម្ចី	១៧	៩២.៩៧៦.៧៤៩	១២០.៥៦៦.៩៨០	៣៧៤.២៣១.៤១៥	៤៩២.៥១៦.១១៣
បំណុលភតិសន្យា	១៨	៩.៦៥៥.៦៧៦	៩.០៧២.២៥៥	៣៨.៨៦៤.០៩៦	៣៧.០៧៦.៥០២
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៩	២.០១១.២១៤	២.៤៧៧.៦២៤	៨.១១៥.២៦១	១០.១២១.០៩៤
ពន្ធពន្យារជាបំណុល	២០	៨៩.១៧៥	-	៣៥៨.៩២៩	-
អត្ថប្រយោជន៍បុគ្គលិក	២១	១៨៦.៨៦៨	២១៤.៩៥៥	៧៥២.១៤៤	៨៧៨.០៩១
បំណុលផ្សេងៗ	២២	៤.៥៤២.៥៥០	៥.៧៩៥.០១៣	១៨.២៨៣.៧៦៣	២៣.៦៧២.៦២៨
បំណុលបន្ទាប់បន្សំ	២៣	៣៨.៣៨០.១៥៤	៣៩.១៥១.៦២០	១៥៤.៤៨០.១២០	១៥៩.៩៣៤.៣៦៨
បំណុលសរុប		១.៥២១.៥០៣.៩១១	១.២៦៦.៣៨៥.៦៥៧	៦.១២៤.០៥៣.២៤១	៥.១៧៣.១៨៥.៤០៩
មូលធនភាគទុនិក					
ដើមទុន	២៤	៧៦.០០០.០០០	៧៦.០០០.០០០	៣០៤.០៩៣.៧៨០	៣០៤.០៩៣.៧៨០
ចំណេញរក្សាទុក	២៥	៦៧.៦០២.៣០០	៥៤.៦០២.៩២៨	២៧៤.២១៦.១១៦	២២១.២៩៥.៦៧៣
ទុនបម្រុងមិនសម្រាប់បែងចែក	២៦	៤៤.០០០.០០០	៤៤.០០០.០០០	១៨០.០៥៥.០០០	១៨០.០៥៥.០០០
ទុនបម្រុងតាមច្បាប់	២៧	២៦.០៥៣.៣០៦	២១.២៨៦.៨៥៩	១០៦.២២៧.០១៤	៨៦.៨២២.៨០៨
ទុនបម្រុងផ្សេងៗ	២៨	-	-	(៤.៦៦៨.០៩៦)	៧.៩០២.៥១៩
មូលធនភាគទុនិកសរុប		២១៣.៦៥៥.៦០៦	១៩៥.៨៨៩.៧៨៧	៨៥៩.៩១៣.៨១៤	៨០០.២៦៨.៧៨០
បំណុល និងមូលធនភាគទុនិកសរុប		១.៧៣៥.១៥៩.៥១៧	១.៤៦២.២៧៥.៤៤៤	៦.៩៨៤.០១៧.០៥៥	៥.៩៧៣.៣៩៥.១៨៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៩ ដល់ទំព័រទី ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤	២០២៣	២០២៤	២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់	២៣	១៥០.៩៥៤.៩១២	១៣៧.៦៦១.១៧៨	៦១៤.៥៣៧.៤៤៧	៥៦៥.៧៨៧.៤៤២
ចំណាយការប្រាក់	២៣	(៩១.៩៩៧.៧១៩)	(៧៦.៤៩៨.៨០២)	(៣៧៤.៥២២.៧១៤)	(៣១៤.៤១០.០៧៦)
ចំណូលការប្រាក់សុទ្ធ		៥៨.៩៥៧.១៩៣	៦១.១៦២.៣៧៦	២៤០.០១៤.៧៣៣	២៥១.៣៧៧.៣៦៦
ចំណូលកម្រៃជើងសារ	២៤	១.៥៩៧.៤៤០	១.៩១៣.៥២៧	៦.៥០៣.១៧៨	៧.៨៦៤.៥៩៦
ចំណាយកម្រៃជើងសារ	២៤	(៦៦.៦៦៥)	(៣៨.២៣៤)	(២៧១.៣៩៣)	(១៥៧.១៤២)
ចំណូលកម្រៃជើងសារសុទ្ធ		១.៥៣០.៧៧៥	១.៨៧៥.២៩៣	៦.២៣១.៧៨៥	៧.៧០៧.៤៥៤
ចំណូលផ្សេងៗ	២៥	១.៤៥៧.៥៨៨	១.១០៧.៩៨៨	៥.៩៣៣.៨៤១	៤.៥៥៣.៨៣១
ចំណូលប្រតិបត្តិការផ្សេងៗសរុប		១.៤៥៧.៥៨៨	១.១០៧.៩៨៨	៥.៩៣៣.៨៤១	៤.៥៥៣.៨៣១
ខាតពីការថយចុះតម្លៃឥណទាន	២៦	(៦.៨៩៥.៤៩២)	(១.១៦៤.៦៩៣)	(២៨.០៧១.៥៤៨)	(៤.៧៨៦.៨៨៩)
ខាតប្រតិបត្តិផ្សេងៗសុទ្ធ		(៦.៨៩៥.៤៩២)	(១.១៦៤.៦៩៣)	(២៨.០៧១.៥៤៨)	(៤.៧៨៦.៨៨៩)
ចំណាយបុគ្គលិក	២៧	(១៩.៥៨៥.៤០៨)	(១៩.៤៧៦.៤០៣)	(៧៩.៧៣២.១៩៦)	(៨០.០៤៨.០១៦)
ចំណាយផ្សេងៗ	២៨	(១៤.១៥៤.៩៧៨)	(១៥.១៧២.១៧៣)	(៥៧.៦២៤.៩១៦)	(៦២.៣៥៧.៦៣១)
ចំណេញមុនពន្ធលើប្រាក់ចំណូល		២១.៣០៩.៦៧៨	២៨.៣៣២.៣៨៨	៨៦.៧៥១.៦៩៩	១១៦.៤៤៦.១១៥
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(៣.៥៤៣.៨៥៩)	(៥.៤៥៦.០៧៦)	(១៤.៤២៧.០៥០)	(២២.៤២៤.៤៧២)
ចំណេញក្នុងឆ្នាំ		១៧.៧៦៥.៨១៩	២២.៨៧៦.៣១២	៧២.៣២៤.៦៤៩	៩៤.០២១.៦៤៣
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង					
ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(១២.៥៧០.៦១៥)	(៦.១០៨.៣៤០)
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធច		-	-	(១២.៥៧០.៦១៥)	(៦.១០៨.៣៤០)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		១៧.៧៦៥.៨១៩	២២.៨៧៦.៣១២	៥៩.៧៥៤.០៣៤	៨៧.៩១៣.៣០៣
ចំណេញរបស់៖					
ម្ចាស់ធនាគារ		១៧.៧៦៥.៨១៩	២២.៨៧៦.៣១២	៧២.៣២៤.៦៤៩	៩៤.០២១.៦៤៣
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		១៧.៧៦៥.៨១៩	២២.៨៧៦.៣១២	៥៩.៧៥៤.០៣៤	៨៧.៩១៣.៣០៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៩ ដល់ទំព័រទី ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍បម្រែបម្រួលមូលធនរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ជាបសុទ្ធសំធនាគារ

ដើមទុន		ចំណេញរហូត		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
៧៦.០០០.០០០	៣០៤.០៥៣.៧៩០	៦.៣៦៥.៥៣៤	២៥៧.៥១៥.៥២៦	២០.០០០.០០០	៨១.៤៥៥.០០០	១.៣៣៥.៣៤៩	៥៤.២១៧.៧៨២	-	១៤.០១០.៨៥៥	១.៧៣០.១៣៤.៧៥	៧១២.២១៦.៤៧៧
-	-	២២.៨៧២.៣១២	៥៤.០២១.៤៤៣	-	-	-	-	-	-	២២.៨៧២.៣១២	៥៤.០២១.៤៤៣
-	-	-	-	-	-	-	-	-	(៦.១០៨.៣៤០)	-	(៦.១០៨.៣៤០)
-	-	២២.៨៧២.៣១២	៥៤.០២១.៤៤៣	-	-	-	-	-	-	២២.៨៧២.៣១២	៥៤.០២១.៤៤៣
-	-	-	-	-	-	-	-	-	-	-	-
-	-	(២៤.៧០០.០០០)	(៥៨.៦២៤.០០០)	២៤.៧០០.០០០	៥៨.៦២៤.០០០	-	-	-	-	-	-
-	-	(៧.៥៣៣.២១៨)	(១៧.២៦៦.៥២៦)	-	-	៧.៥៣៣.២១៨	១៧.២៦៦.៥២៦	-	-	-	-
-	-	(៣១.៥៣៣.២១៨)	(៦១.២៦៦.៥២៦)	២៤.៧០០.០០០	៥៨.៦២៤.០០០	៧.៥៣៣.២១៨	១៧.២៦៦.៥២៦	-	-	-	-
៧៦.០០០.០០០	៣០៤.០៥៣.៧៩០	៥៤.០២២.៥២៨	២៥៧.៥១៥.៥២៦	២៤.៧០០.០០០	៩៨.១០៥.៥២៨	២១.២៥៧.៨៥៥	៨៦.៧២២.៧០៨	-	៧.៥០២.៥១៥	១៥៥.៨៥៥.៧៨៧	៨០០.២០៥.៧៨០
៧៦.០០០.០០០	៣០៤.០៥៣.៧៩០	៥៤.០២២.៥២៨	២៥៧.៥១៥.៥២៦	២៤.៧០០.០០០	៩៨.១០៥.៥២៨	២១.២៥៧.៨៥៥	៨៦.៧២២.៧០៨	-	៧.៥០២.៥១៥	១៥៥.៨៥៥.៧៨៧	៨០០.២០៥.៧៨០
-	-	១៧.៧៦៥.៨១៩	៧២.៣២៤.៦៤៥	-	-	-	-	-	-	១៧.៧៦៥.៨១៩	៧២.៣២៤.៦៤៥
-	-	-	-	-	-	-	-	-	(១២.៥៧០.៦១៥)	-	(១២.៥៧០.៦១៥)
-	-	១៧.៧៦៥.៨១៩	៧២.៣២៤.៦៤៥	-	-	-	-	-	(១២.៥៧០.៦១៥)	-	(១២.៥៧០.៦១៥)
-	-	-	-	-	-	-	-	-	-	-	-
-	-	(៧.២៦៦.៧៧)	(១៥.៥៤៤.២២៦)	-	-	៧.២៦៦.៧៧	១៥.៥៤៤.២២៦	-	-	-	-
-	-	(៧.២៦៦.៧៧)	(១៥.៥៤៤.២២៦)	-	-	៧.២៦៦.៧៧	១៥.៥៤៤.២២៦	-	-	-	-
៧៦.០០០.០០០	៣០៤.០៥៣.៧៩០	៦.២០២.៣០០	២៧.២៦៦.១១១	២៤.៧០០.០០០	៩៨.១០៥.៥២៨	១៥.០៥៣.៣០០	៦១.០២២.២២៦	-	(៤.៦៥៨.០៥៦)	២១.៣០៥.៥០០	៨៥៥.៥១៣.៨១៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ព័ត៌មាន ៧៥ ដល់ទំព័រ ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍លំហូរសាច់ប្រាក់រួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤	២០២៣	២០២៤	២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ពី/(ប្រើក្នុង)ប្រតិបត្តិការ	៣១	១៨៤.៥៩០.៨៣៦	(២៣.២១៤.៥៦៣)	៧៥១.៤៦៩.២៩៤	(៩៥.៤១១.៨៥១)
ការប្រាក់បានទទួល		១៤៥.៩៤៦.៤៣០	១៣៤.៥៣២.២០២	៥៩៤.១៤៧.៩១៧	៥៥២.៩២៧.៣៤៨
ការប្រាក់បានបង់		(៨៥.០៤៧.៣៣៥)	(៦៧.៩៧៧.៤៣៥)	(៣៤៦.២២៧.៧០១)	(២៧៩.៣៨៧.២៥៨)
ពន្ធលើប្រាក់ចំណូលបានបង់	១៨	(៣.៨៧២.០៣១)	(៦.២៥៣.០១៨)	(១៥.៧៦៣.០៣៨)	(២៥.៦៩៩.៩០៤)
សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		២៤១.៦១៧.៩០០	៣៧.០៨៧.១៨៦	៩៨៣.៦២៦.៤៧២	១៩២.៤២៨.៣៣៣
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១.៤១៧.១១៦)	(១.៩០២.៤២៨)	(៥.៧៦៩.០៧៩)	(៧.៨១៩.៩៧៩)
ការទិញទ្រព្យសកម្មអរូបី	១១	(១៧៦.៥៩៨)	(៣១១.០៤៤)	(៧១៨.៩៣០)	(១.២៧៨.៣៩១)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៦.១១៧	៩.៧៧១	២៤.៩០២	៤០.១៥៩
ការទិញមូលបត្រវិនិយោគ		(៥០.០០០.០០០)	-	(២០៣.៥៥០.០០០)	-
ទឹកប្រាក់ប្រមូលបានមកវិញពីការវិនិយោគ		១០.០០០.០០០	-	៤០.៧១០.០០០	-
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(៤១.៥៨៧.៥៩៧)	(២.២០៣.៧០១)	(១៦៩.៣០៣.១០៧)	(៩.០៥៧.២១១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		៣៣.០៤៥.៦៦៦	៦៨.០១៣.៤៧០	១៣៤.៥២៨.៩០៦	២៧៩.៥៣៥.៣៦២
ការទូទាត់សងប្រាក់កម្ចី		(៥៩.៦០៨.២៥៦)	(៦៣.១៥៦.៥៨៣)	(២៤២.៦៦៥.២១០)	(២៥៩.៥៧៣.៥៥៦)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៨.០០០.០០០	១០.០០០.០០០	៣២.៨៦៨.០០០	៤១.១០០.០០០
ការទូទាត់សងបំណុលបន្ទាប់បន្សំ		(៨.៨០០.០០០)	(៦.៨០០.០០០)	(៣៥.៨២៤.៨០០)	(២៧.៩៤៨.០០០)
ការទូទាត់ភតិសន្យាជាប្រាក់ដើម	១០	(២.៥០៦.០០១)	(២.២២៩.១០៧)	(១០.២០១.៩៣២)	(៩.១៦១.៦៣០)
សាច់ប្រាក់(ប្រើក្នុង)/ពីសកម្មភាព ហិរញ្ញប្បទាន		(២៩.៨៦៨.៥៩១)	៥.៨២៧.៧៨០	(១២១.៥៩៥.០៣៦)	២៣.៩៥២.១៧៦
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		១៧០.១១១.៧១២	៤០.៧១១.២៦៥	៦៩២.៧២៨.៣២៩	១៦៧.៣២៣.៣០០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(២១.០៥២.២៦៥)	(៦.៧៦៨.២៦៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	៣៩០.៥៧៥.៥១២	២២០.៤១៣.៨០០	១.៥៧២.០៦៦.០៦៤	៩០០.៣៩០.៣៧៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៩ ដល់ទំព័រទី ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៤២.៣៩៤.២២៣	៣៣.០៧៧.៧៧២	១៧០.៦៣៦.៧៨៨	១៣៥.១២២.៦៩៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ	៥	៣៦៣.៧៩៨.៥៨៦	២៣៤.៩៧៣.៦០៨	១.៤៦៤.២៨៩.៣០៩	៩៥៩.៨៦៧.១៨៩
គណនាទាន និងបុរេប្រទានអតិថិជន	៦	១.០៩៦.១១២.០២៥	១.០០២.៩៥៧.០១៤	៤.៤១១.៨៥០.៩០១	៤.០៩៧.០៧៩.៤០២
ការវិនិយោគមូលបត្ររាស់រងតាមថ្លៃដើមដករំលស់	៧	៤៩.១៤៤.៧៣៧	១០.៣៥៥.៣៣០	១៩៧.៨០៧.៥៦៦	៤២.៣០១.៥២៣
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	៨	៨៥.១៦៥.៧០២	៨២.១៨១.៤៣២	៣៤២.៧៩១.៩៥១	៣៣៥.៧១១.១៥០
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៣.៧០២.២៥១	៣.៩៥១.៩២៤	១៤.៩០១.៥៦០	១៦.១៤៣.៦១០
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១០	៩.០០១.៦២១	៨.៥០០.៨៨៦	៣៦.២៣១.៥២៥	៣៤.៧២៦.១១៩
ទ្រព្យសកម្មអរូបី	១១	៨២៧.៣០០	៩៦១.៧៥៤	៣.៣២៩.៨៨៣	៣.៩២៨.៧៦៥
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	៨.៦៨៥.៨១៨	៨.៦៨៥.៨១៨	៣៤.៩០០.៤១៧	៣៥.៤៨១.៥៦៧
ទ្រព្យសកម្មផ្សេងៗ	១៤	៣.៦១០.៧៩៥	៣.៧៧១.២៤៥	១៤.៥៣៣.៤៤៩	១៥.៤០៥.៥៣៦
ទ្រព្យសកម្មសរុប		១.៦៦២.៤៤៣.០៥៨	១.៣៨៩.៤១៦.៧៨៣	៦.៦៩១.៣៣៣.៣០៩	៥.៦៧៥.៧៦៧.៥៦០
បំណុល និងមូលធនភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥	២១៤.៤៣៨.៤៣៦	២៣៤.២៥៨.៣២៤	៨៦៣.១១៤.៧០៥	៩៥៦.៩៤៥.២៥៤
ប្រាក់បញ្ញើរបស់អតិថិជន	១៦	១.១៦០.៤០២.០៣៣	៨៥៧.០៨៧.៥៣៦	៤.៦៧០.៦១៨.១៨៣	៣.៥០១.២០២.៥៨៥
ប្រាក់កម្ចី	១៧	៤៥.២០១.៧២៦	៦៧.០៧៦.២៨៦	១៨១.៩៣៦.៩៤៧	២៧៤.០០១.៦២៨
បំណុលភកិសន្យា	១០	៨.៧៨៧.១៣៧	៨.៣៨៥.៤២៥	៣៥.៣៦៨.២២៦	៣៤.២៥៤.៤៦១
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	១៨	១.៧៤៧.០៩២	២.០០១.៦១៩	៧.០៣២.០៤៥	៨.១៧៦.៦១៤
ពន្ធពន្យារជាបំណុល	១៣	៦.៨២០	៧៤.៨៥៩	២៧.៤៥១	៣០៥.៧៩៩
អត្ថប្រយោជន៍បុគ្គលិក	១៩	១៥០.០២៥	១៧៤.៧៦០	៦០៣.៨៥១	៧១៣.៨៩៥
បំណុលផ្សេងៗ	២០	៣.០៥៦.៣០៨	៤.១៧១.៣៣៧	១២.៣០១.៦៤០	១៧.០៣៩.៩១២
បំណុលបន្ទាប់បន្សំ	២១	៣៤.១៤៥.៥៥៦	៣៧.៣៤០.០០០	១៣៧.៤៣៥.៨៦៣	១៥២.៥៣៣.៩០០
បំណុលសរុប		១.៤៦៧.៩៣៥.១៣៣	១.២១០.៥៧០.១៤៦	៥.៩០៨.៤៣៨.៩១១	៤.៩៤៥.១៧៩.០៤៨
មូលធនភាគទុនិក					
ដើមទុន	២២	៧៦.០០០.០០០	៧៦.០០០.០០០	៣០៤.០៩៣.៧៨០	៣០៤.០៩៣.៧៨០
ចំណេញរក្សាទុក		៥១.០៨៧.៦១១	៣៨.៦៥៧.៩២១	២០៧.១៩១.៥៩៦	១៥៦.៥៩០.៣២៦
ទុនបម្រុងមិនសម្រាប់បែងចែក		៤៤.០០០.០០០	៤៤.០០០.០០០	១៨០.០៩៥.០០០	១៨០.០៩៥.០០០
ទុនបម្រុងតាមច្បាប់		២៣.៤២០.៣១៤	២០.១៨៨.៧១៦	៩៥.៤៩៣.៥១០	៨២.៣៣៧.៦៧៥
ទុនបម្រុងផ្សេងៗ		-	-	(៣.៩៧៩.៤៨៨)	៧.៤៧១.៧៣១
មូលធនភាគទុនិកសរុប		១៩៤.៥០៧.៩២៥	១៧៨.៨៤៦.៦៣៧	៧៨២.៨៩៤.៣៩៨	៧៣០.៥៨៨.៥១២
បំណុល និងមូលធនភាគទុនិកសរុប		១.៦៦២.៤៤៣.០៥៨	១.៣៨៩.៤១៦.៧៨៣	៦.៦៩១.៣៣៣.៣០៩	៥.៦៧៥.៧៦៧.៥៦០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៩ ដល់ទំព័រទី ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤	២០២៣	២០២៤	២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់	២៣	១៣៤.១០៨.២៩១	១២០.៦០៥.៧០៦	៥៤៥.៩៥៤.៨៥៣	៤៩៥.៦៨៩.៤៥២
ចំណាយការប្រាក់	២៣	(៨៧.៤៤៤.៣១៥)	(៧១.៨០៤.០៤៣)	(៣៥៥.៩៨៥.៨០៦)	(២៩៥.១១៤.៦១៧)
ចំណូលការប្រាក់សុទ្ធ	២៣	៤៦.៦៦៣.៩៧៦	៤៨.៨០១.៦៦៣	១៨៩.៩៦៩.០៤៧	២០០.៥៧៤.៨៣៥
ចំណូលកម្រៃជើងសារ	២៤	១.៣៧០.៩៣៦	១.៦៣៦.០២១	៥.៥៨១.០៨០	៦.៧២៤.០៤៦
ចំណាយកម្រៃជើងសារ	២៤	(៦៦.៦៦៥)	(៣៨.២៣៤)	(២៧១.៣៩៣)	(១៥៧.១៤២)
ចំណូលកម្រៃជើងសារសុទ្ធ	២៤	១.៣០៤.២៧១	១.៥៩៧.៧៨៧	៥.៣០៩.៦៨៧	៦.៥៦៦.៩០៤
ចំណូលផ្សេងៗ	២៥	១.១៦២.០០១	៨៩៨.៦៦០	៤.៧៣០.៥០៦	៣.៦៩៣.៤៩៣
ចំណូលប្រតិបត្តិការផ្សេងៗសរុប		១.១៦២.០០១	៨៩៨.៦៦០	៤.៧៣០.៥០៦	៣.៦៩៣.៤៩៣
(ខាត)/ចំណេញពីការថយចុះតម្លៃឥណទាន	២៦	(៤.២៣៤.០០៤)	១៤៤.៣៦៩	(១៧.២៣៦.៦៣១)	៥៩៣.៣៥៧
(ខាត)/ចំណេញប្រតិបត្តិផ្សេងៗសុទ្ធ		(៤.២៣៤.០០៤)	១៤៤.៣៦៩	(១៧.២៣៦.៦៣១)	៥៩៣.៣៥៧
ចំណាយបុគ្គលិក	២៧	(១៥.១៥៨.១០៧)	(១៥.០៧៨.៧០៤)	(៦១.៧០៨.៦៥៤)	(៦១.៩៧៣.៤៧៣)
ចំណាយផ្សេងៗ	២៨	(១១.១៣០.៨៦១)	(១២.០២១.៨៦៦)	(៤៥.៣១៣.៧៣៤)	(៤៩.៤០៩.៨៦៨)
ចំណេញមុនពន្ធលើប្រាក់ចំណូល		១៨.៦០៧.២៧៦	២៤.៣៤១.៩០៩	៧៥.៧៥០.២២១	១០០.០៨៥.២៤៨
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(២.៩៤៥.៩៨៨)	(៤.៦៩១.០៩១)	(១១.៩៩៣.១១៦)	(១៩.២៨០.៣៨៣)
ចំណេញក្នុងឆ្នាំ		១៥.៦៦១.២៨៨	១៩.៦៥០.៨១៨	៦៣.៧៥៧.១០៥	៨០.៧០៤.៨៦៥
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង					
ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(១១.៤៥១.២១៩)	(៥.៥៨៥.៥៤០)
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធច		-	-	(១១.៤៥១.២១៩)	(៥.៥៨៥.៥៤០)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		១៥.៦៦១.២៨៨	១៩.៦៥០.៨១៨	៥២.៣០៥.៨៨៦	៧៥.១៧៩.៣២៥
ចំណេញរបស់៖					
ម្ចាស់ធនាគារ		១៥.៦៦១.២៨៨	១៩.៦៥០.៨១៨	៦៣.៧៥៧.១០៥	៨០.៧០៤.៨៦៥
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		១៥.៦៦១.២៨៨	១៩.៦៥០.៨១៨	៥២.៣០៥.៨៨៦	៧៥.១៧៩.៣២៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៩ ដល់ទំព័រទី ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

**របាយការណ៍ប្រែប្រួលមូលធនដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

តារាងសម្គាល់ធនាគារ

ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
អនុប្បត្តិភាព	កាន់រៀល	អនុប្បត្តិភាព	កាន់រៀល	អនុប្បត្តិភាព	កាន់រៀល	អនុប្បត្តិភាព	កាន់រៀល	អនុប្បត្តិភាព	កាន់រៀល	អនុប្បត្តិភាព	កាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៧៦.០០០.០០០	៣០៤.០៥៣.៧៨០	៥០.១២៥.២៤០	២០៣.៧៣៣.៣៣៤	២០.០០០.០០០	៨១.៤៥៥.០០០	១៣.០៦៧.៥៧៥	-	១៣.០៦៧.៥៧៥	១៥.១៥៥.៨១៥	៦៥៥.៤០៥.១៨៧
	-	-	១៥.៦៥០.៨១៨	៨០.៧៦៤.៨១៥	-	-	-	-	-	១៥.៦៥០.៨១៨	៨០.៧៦៤.៨១៥
	-	-	-	-	-	-	-	-	(៥.៥៥៥.៥៥០)	-	(៥.៥៥៥.៥៥០)
	-	-	១៥.៦៥០.៨១៨	៨០.៧៦៤.៨១៥	-	-	-	-	(៥.៥៥៥.៥៥០)	១៥.៦៥០.៨១៨	៧៥.១៧៥.៣២៥
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន	-	-	(២៤.០០០.០០០)	(៥៨.៦៤០.០០០)	២៤.០០០.០០០	៥៨.៦៤០.០០០	-	-	-	-	-
	-	-	(៧.១២១.១៣៧)	(២៥.២៦៧.៨៧៣)	-	-	៧.១២១.១៣៧	-	-	-	-
	-	-	(៣១.១២១.១៣៧)	(៨៣.៩០៧.៨៧៣)	២៤.០០០.០០០	៥៨.៦៤០.០០០	៧.១២១.១៣៧	-	-	-	-
	-	-	(៣១.១២១.១៣៧)	(៨៣.៩០៧.៨៧៣)	២៤.០០០.០០០	៥៨.៦៤០.០០០	២៥.២៦៧.៨៧៣	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧៦.០០០.០០០	៣០៤.០៥៣.៧៨០	៣១.៦៥៦.៨១៨	១៥៦.៥៦០.៣២៦	៤៤.០០០.០០០	១៤០.០៥៥.០០០	២០.១៨៨.៧១៦	-	៧.៤៧១.៧១៦	១៧.៨៥៦.៥៣២	៧៣០.៥៨៥.៥១២
	៧៦.០០០.០០០	៣០៤.០៥៣.៧៨០	៣១.៦៥៦.៨១៨	១៥៦.៥៦០.៣២៦	៤៤.០០០.០០០	១៤០.០៥៥.០០០	២០.១៨៨.៧១៦	-	៧.៤៧១.៧១៦	១៧.៨៥៦.៥៣២	៧៣០.៥៨៥.៥១២
សមតុល្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤	-	-	១៥.៦៥០.៨១៨	៦៣.៧៥៧.១០៥	-	-	-	-	-	១៥.៦៥០.៨១៨	៦៣.៧៥៧.១០៥
	-	-	-	-	-	-	-	-	(១១.៤៥១.២១៥)	-	(១១.៤៥១.២១៥)
	-	-	១៥.៦៥០.៨១៨	៦៣.៧៥៧.១០៥	-	-	-	-	(១១.៤៥១.២១៥)	១៥.៦៥០.៨១៨	៥២.៣០៥.៨៩០
	-	-	១៥.៦៥០.៨១៨	៦៣.៧៥៧.១០៥	-	-	-	-	(១១.៤៥១.២១៥)	១៥.៦៥០.៨១៨	៥២.៣០៥.៨៩០
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន	-	-	-	-	-	-	-	-	-	-	-
	-	-	(៣.២៣១.៥៥៨)	(១៣.១៥៥.៨៧៣)	-	-	៣.២៣១.៥៥៨	-	-	-	-
	-	-	(៣.២៣១.៥៥៨)	(១៣.១៥៥.៨៧៣)	-	-	៣.២៣១.៥៥៨	-	-	-	-
	-	-	(៣.២៣១.៥៥៨)	(១៣.១៥៥.៨៧៣)	-	-	៣.២៣១.៥៥៨	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៧៦.០០០.០០០	៣០៤.០៥៣.៧៨០	៥១.០៨៧.១០៦	២០៧.៦១៦.៥៥១	៤៤.០០០.០០០	១៤០.០៥៥.០០០	២០.១៨៨.៧១៦	-	(៣.៨៧៥.៤៥៨)	១៥.៦៥០.៨១៨	៧៣០.៥៨៥.៥១២
	៧៦.០០០.០០០	៣០៤.០៥៣.៧៨០	៥១.០៨៧.១០៦	២០៧.៦១៦.៥៥១	៤៤.០០០.០០០	១៤០.០៥៥.០០០	២០.១៨៨.៧១៦	-	(៣.៨៧៥.៤៥៨)	១៥.៦៥០.៨១៨	៧៣០.៥៨៥.៥១២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ព័ត៌មាន ៤៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ដុល្លារអាមេរិក	២០២៣ ដុល្លារអាមេរិក	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ពី/(ប្រើក្នុង)ប្រតិបត្តិការ	៣១	១៩២.២០៣.១០៩	(១៥.២២៨.៦៧៧)	៧៨២.៤៥៨.៨៥៨	(៦២.៥៨៩.៨៦២)
ការប្រាក់បានទទួល		១២៩.៤៧៣.៨៧៤	១១៧.៦៥៥.៤២៦	៥២៧.០៨៨.១៤១	៤៨៣.៥៦៣.៨០១
ការប្រាក់បានបង់		(៨០.៦០០.១៦៤)	(៦៣.៣២៤.១៤៤)	(៣២៨.១២៣.២៦៨)	(២៦០.២៦២.២៣២)
ពន្ធលើប្រាក់ចំណូលបានបង់	១៨	(៣.២៦៨.៥៥៤)	(៥.៣៧១.៩៨៨)	(១៣.៣០៦.២៨៣)	(២២.០៧៨.៨៧១)
សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		២៣៧.៨០៨.២៦៥	៣៣.៧៣០.៦១៧	៩៦៨.១១៧.៤៤៨	១៣៨.៦៣២.៨៣៦
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១.៣៩២.១៦៨)	(១.៧៩៦.២៦៥)	(៥.៦៦៧.៥១៦)	(៧.៣៨២.៦៤៩)
ការទិញទ្រព្យសកម្មអរូបី	១១	(១៧៦.៥៩៨)	(២៩០.០៦៧)	(៧១៨.៩៣០)	(១.១៩២.១៧៥)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៤៩៧	៩.៧៧១	២.០២៣	៤០.១៥៩
ការទិញមូលបត្រវិនិយោគ		(៥០.០០០.០០០)	-	(២០៣.៥៥០.០០០)	-
ទឹកប្រាក់ប្រមូលបានមកវិញពីការវិនិយោគ		១០.០០០.០០០	-	៤០.៧១០.០០០	-
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(៤១.៥៦៨.២៦៩)	(២០.០៧៦.៥៦១)	(១៦៩.២២៤.៤២៣)	(៨.៥៣៤.៦៦៥)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		៣០.០៦៤.៣០០	៦៦.០៦៦.៩៩៨	១២២.៣៩១.៧៦៥	២៧១.៥៣៥.៣៦២
ការទូទាត់សងប្រាក់កម្ចី		(៥០.៨៩៣.២៩៣)	(៥៩.៣២៨.៣៣២)	(២០៧.១៨៦.៥៩៦)	(២៤៣.៨៣៩.៤៤៥)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៥.០០០.០០០	១០.០០០.០០០	២០.៣៥៥.០០០	៤១.១០០.០០០
ការទូទាត់សងបំណុលបន្ទាប់បន្សំ		(៨.២០០.០០០)	(៦.២០០.០០០)	(៣៣.៣៨២.២០០)	(២៥.៤៨២.០០០)
ការទូទាត់ភតិសន្យាជាប្រាក់ដើម	១០	(១.៨៥៥.៦៦៥)	(១.៧៥៩.០៨៦)	(៧.៥៥៤.៤១២)	(៧.២២៩.៨៤៣)
សាច់ប្រាក់(ប្រើក្នុង)/ពីសកម្មភាព ហិរញ្ញប្បទាន		(២៥.៨៨៤.៦៥៨)	៨.៧៧៩.៥៨០	(១០៥.៣៧៦.៤៤៣)	៣៦.០៨៤.០៧៤
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		១៧០.៣៥៥.៣៣៨	៤០.៤៣៣.៦៣៦	៦៩៣.៥១៦.៥៨២	១៦៦.១៨២.២៤៥
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(២០.៩២៩.២៧៤)	(៦.៦៩៩.៨៦០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣០	៣៨៨.៥៧០.៧៩៣	៤១.៤៣៣.៦៣៦	៦៧២.៥៨៧.៣០៨	១៥៩.៤៨២.៣៨៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៩ ដល់ទំព័រទី ៩៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធក៏ ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺអិលស៊ី (ជាមួយហៅកាត់ថា ក្រុមហ៊ុនរួម) ត្រូវបាន បង្កើតឡើង និងត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារ

ធនាគារគឺជាធនាគារពាណិជ្ជធ្វើប្រតិបត្តិការអាជីវកម្ម ដោយអនុលោមទៅតាមច្បាប់ ស្តីពី សហគ្រាស ពាណិជ្ជកម្ម និងក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល) ដោយយោងទៅតាមច្បាប់ស្តីពី ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនៃកម្ពុជា និងយោងទៅតាមអាជ្ញាប័ណ្ណធនាគារលេខ ៣៨ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ចេញដោយធនាគារកណ្តាល។

ភាគទុរិករបស់ធនាគាររួមមាន ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមែន ហ្វូលឌីង ក.អ (CIHP) ជាក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ប្រៃសណីយ៍ កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (កំណត់សម្គាល់ ២២)។

ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមែន ហ្វូលឌីង ក.អ (CIHP) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្រុមហ៊ុនមេរបស់ធនាគារ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្មធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យកណ្តាល របស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀត។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ ២៦៣ ផ្លូវ១១០កែងនឹងផ្លូវ១១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។ ធនាគារមានសាខាសរុបចំនួន ៦៤ សាខា ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំដុំណាមួយ ចំពោះសកម្មភាពអាជីវកម្មសំខាន់ៗរបស់ធនាគារទេ។

អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែលមាន៥១សាខា នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទានខ្នាតតូច និងមធ្យម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវបាន ចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែល មានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. ២១៣៣ KH២០១៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក នេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារន្ត

គោលការណ៍គណនេយ្យជាសារន្តដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ និងដោយឡែកនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវ បានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែ មានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS) រួមទាំង បំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុង កាលៈទេសៈណាមួយ ចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ក្រុមហ៊ុនរួម និងធនាគារ លាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយ បរិច្ឆេទរបាយការណ៍ជាមួយរយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទ របាយការណ៍ ជាមួយរយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដែលស្របទៅតាម CIFRS តម្រូវ ឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាចាំបាច់លាក់សំខាន់ៗ ហើយភាគីតម្រូវឱ្យគណៈ គ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យ នេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែក ដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ រួម និងដោយឡែក ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ ហិរញ្ញវត្ថុ និងដោយឡែកជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារ បានអនុវត្ត

ក្រុមហ៊ុនរួម និងធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ដែលប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ៖

- ការធ្វើចំណាត់ថ្នាក់បំណុលជាបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង ឬ បំណុលរយៈពេលវែងដែលមានលក្ខខណ្ឌ - វិសោធនកម្ម CIAS 1
- បំណុលកតិកសន្យាក្នុងការលក់ និងជួលត្រឡប់មកវិញ - វិសោធនកម្ម CIFRS 16 និង
- ការរៀបចំហិរញ្ញប្បទានសម្រាប់អ្នកផ្គត់ផ្គង់ - វិសោធនកម្ម CIAS 7 និង CIFRS 7

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុង ការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជា សារន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារមិនទាន់បាន អនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែ មិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយក្រុមហ៊ុនរួម និងធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្ម CIFRS 9 និង CIFRS 7
- CIFRS 18 ការបង្ហាញ និងការលាតត្រដាងឧបករណ៍ហិរញ្ញវត្ថុ (ចូលជាធរមាន សម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ឬ បន្ទាប់ពីនេះ)

ស្តង់ដារគណនេយ្យថ្មីនិងវិសោធនកម្មស្តង់ដារគណនេយ្យទាំងនេះ មិនត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និង ប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- CIFRS 19 ការលាតត្រដាងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានការទទួលខុសត្រូវជា សាធារណៈ

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ – CIFRS 18

CIFRS 18 នឹងជំនួស CIAS 1 ស្តីពី ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំទូទៅសម្រាប់ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងការកែតម្រូវការបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងផ្សេងៗទៀតនៃរបាយការណ៍ហិរញ្ញវត្ថុដោយ ក៏ដល់ការបង្ហាញ និងការលាតត្រដាង ត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះដែលពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិត នៃការអនុវត្តស្តង់ដារថ្មីចំពោះរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួច និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ។

ក្រុមហ៊ុនរួមនិងធនាគារនឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តគ្រប់លក្ខណៈត្រូវបានត្រួតពិនិត្យ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦ នឹងត្រូវរាយការណ៍ឡើងវិញ អនុលោមតាម CIFRS 18 ។

២.៣ គោលការណ៍នៃការរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វុណ្ណ គ្រឹះស្ថានមីត្រហិរញ្ញវត្ថុ គឺអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធតែមួយគត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរួម។ ក្រុមហ៊ុនរួមគ្រប់គ្រងអង្គភាពមួយប្រសិនបើក្រុមហ៊ុនរួមត្រូវទទួល ឬមានសិទ្ធិទទួលបាននូវភាគលាភផ្សេងៗ ពីការទាក់ទងរបស់ខ្លួនជាមួយអង្គភាពនោះ និងមានលទ្ធភាពដោះស្រាយទៅលើភាគលាភទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុង ចាប់ពីកាលបរិច្ឆេទដែលបានផ្ទេរការគ្រប់គ្រងមកឱ្យក្រុមហ៊ុនរួម។ ការរួមបញ្ចូលគ្នាត្រូវបានរំលាយចោលវិញ ចាប់ពីកាលបរិច្ឆេទដែលការគ្រប់គ្រងត្រូវបានបញ្ចប់។

វិធីសាស្ត្រគណនេយ្យសម្រាប់ការទិញ ត្រូវបានប្រើប្រាស់ដើម្បីកត់ត្រាការរួមបញ្ចូលអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ។

ប្រតិបត្តិការ និងសមតុល្យអនុរូបក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរវាងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលុបចោល។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះ ផ្តល់នូវភស្តុតាងដាក់ស្តែងអំពីការថយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរ តាមការចាំបាច់ ដើម្បីឱ្យស្របគ្នាជាមួយនឹងគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម។

២.៤ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុននិងធនាគារ ត្រូវបានរាវតម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ក្រុមហ៊ុនរួម និងធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជាប្រតិបត្តិការរបស់ក្រុមហ៊ុនរួម និងធនាគារ។ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្រតិបត្តិការគោល និងជាប្រតិបត្តិការសម្រាប់បង្ហាញរបស់ក្រុមហ៊ុនរួម និងធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រតិបត្តិការទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជាប្រតិបត្តិការគោល តាមអត្រាប្តូរប្រាក់នាការលំដាប់ថ្ងៃនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណនៅក្នុងដំណាច់ឆ្នាំហិរញ្ញវត្ថុផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់ដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាតរួម និងដោយឡែក ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញនិងខាតពីការប្តូរ

រូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក និងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រាថ្ងៃបិទបញ្ជីនាការលំដាប់ថ្ងៃនៃរបាយការណ៍ ហើយមូលធនរបស់ភាគទុទិក និងទុបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលំដាប់ថ្ងៃប្រតិបត្តិការនោះ។ លម្អៀងពីការ ប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនរួម និងធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរប្រាក់ជាតិ ១ដុល្លារអាមេរិកស្មើនឹង៤.០៧១ រៀល (២០២៣ ៖ ៤.១១០ រៀល) ហើយអត្រាថ្ងៃបិទបញ្ជី ១ដុល្លារអាមេរិក ស្មើនឹង ៤.០២៥ រៀល (២០២៣ ៖ ៤.០៨៥ រៀល)។

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាចបង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ក្រុមហ៊ុនរួម និងធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មរវាងនៃតាមថ្លៃដើម ដករំលស់ ដែលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេទាន ការវិនិយោគមូលបត្ររវាងនៃតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងក្រុមហ៊ុនក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាត់កាត់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលទាក់ទងនឹងការបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ក្រុមហ៊ុនរួមនិងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការលុបបំបាត់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនរួម និងធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់នា កាលបរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទដែលក្រុមហ៊ុនរួម និងធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបបំបាត់នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយក្រុមហ៊ុនបានផ្ទេររាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលុបបំបាត់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាវតម្លៃដោយថ្លៃដើមដករំលស់ ត្រូវ

បានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេ ឈប់ទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ក្រុមហ៊ុនរួម និងធនាគារ វាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយ ផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែល ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវ បានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់ លើកដំបូងក្លាយ សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបាន ទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដែល ធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុង ចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើតំរូវការជីវកម្មរបស់ក្រុមហ៊ុនរួម និង ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្ម នោះ។ យោងតាមកត្តាទាំងនេះ ក្រុមហ៊ុនរួម និងធនាគារធ្វើ ចំណាត់ថ្នាក់ឧបករណ៍ បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរ សាច់ប្រាក់ក្នុងកិច្ចសន្យា ដែល លំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និង ការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធន ការខាតឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រ អត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ក្រុមហ៊ុនរួមនិងធនាគាររាយការណ៍តម្លៃការខាតឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងមើលទៅ ថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើម ដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ ឥណទាន។ ក្រុមហ៊ុនរួម និងធនាគារ ទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទ រាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានប្តឹងប្រកាស ដែលត្រូវបានកំណត់ដោយធ្វើ ការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំ ចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត

ក្រុមហ៊ុន និងធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ដើម្បីវាស់វែងការខាត ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្របីដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពី ការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ៖

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើង នោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយអាយុកាល ដែលទាក់ទងនឹងប្រ បាបនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពី ការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវាត្រូវបាន

ទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពោលគឺ ឆ្លុះបញ្ចាំងពីអាយុកាលនៅសល់ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានរាយការណ៍ថាមានការថយចុះតម្លៃឥណទាន នៅពេលដែលមាន ព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាន នាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះចំនួនមានហានិភ័យ ដែល បានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញ មួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់ មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដកដករំលស់ (កាត់កងជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL មិនត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ- ខាតទេ។

២.៦.២ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ ក្លាយជា ភាគីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាម ថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ រួមមាន ប្រាក់បញ្ញើ របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី បំណុល បន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយ ប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនរស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែល វាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់ តទៅទៀត។

២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលក្រុមហ៊ុនរួម និងធនាគារបានផ្តល់ ត្រូវបានវាស់វែងតាម ចំនួនសំវិធានធនសម្រាប់ការខាតបង់។ ក្រុមហ៊ុនរួម និងធនាគារមិនបានផ្តល់កិច្ចសន្យា ឥណទានណាមួយ តាមអត្រាក្រោមអត្រាជំរឿនទេ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជា សំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះ កិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលនូវឥណទាន និងកិច្ចសន្យាមិនទាន់ដកប្រាក់ ក្រុមហ៊ុនរួម និងធនាគារ មិនអាចកំណត់រកការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះ បានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវ បានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលបណ្តា ការខាតឥណទានរំពឹងទុក លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទាន រំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធ បន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និង ដោយឡែក នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបាន ទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណង ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គុរ និងការខាតដែល បណ្តាលមកពីការថយចុះតម្លៃបង្គុរ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសកម្មនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យរាប់ពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្លួននៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែល ត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសកម្ម

នៅពេលដែលមានភាពប្រាកដថាមានអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានរាយការណ៍ក្នុងប្រព័ន្ធសកម្មដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងក្រុមហ៊ុនរួម និងធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកចំណាយរំលស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្ងៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរោងចក្ររេលាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វាចំនួន ៥ឆ្នាំ
បរិក្ខារការិយាល័យ	៤ ឆ្នាំ
សង្ហារឹម និងបរិក្ខារបំពាក់	៤ ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារផ្នែកព័ត៌មានវិទ្យា (IT)	៤ ឆ្នាំ
យានយន្ត	៥ ឆ្នាំ

តម្លៃសំណល់របស់ទ្រព្យសកម្ម អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសម្របសម្រួល ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទ រាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសកម្មមួយត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្ងៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរយៈពេល៥ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធត្រូវបានរាយការណ៍តាមថ្ងៃដើមដករំលស់ ដកការខាតពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ នៅពេលលក់ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធចេញវិញ ចំនួនលម្អៀងរវាងសាច់ប្រាក់បានពីការលក់ ជាមួយនឹងតម្លៃយោងរបស់ការវិនិយោគនោះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត។ ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធដំណាក់ ដែលធនាគារមិនពឹងថាអាចប្រមូលបានមកវិញ ក្នុងពេលអនាគតខាងមុខនេះ ត្រូវបានចាត់ទុកថាជាចំណែកនៃការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ។

២.១១ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ នឹងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១២ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកាត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមាន រយៈពេលកំណត់ ដូចខាងក្រោម៖

(ក) ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗ គិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

(ខ) ប្រាក់បំណាច់អតីតភាពការងាររំពូក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពូក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុនរួម និងធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពូក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពូក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ។ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកាត់ត្រាបង្គរក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

iii) ផ្នែករបបប្រាក់សោធន

ក្រុមហ៊ុនរួមនិងធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានភាគពូកិច្ច ទៅបណ្តាញជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេស កម្ពុជា។ ក្រុមហ៊ុនរួមនិងធនាគារមិនមានភាគពូកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកាត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

២.១៣ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលរស់រវើកតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងរបាយការណ៍ ចំណេញ-ខាតរួម និងដោយឡែក ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនា ថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រ ក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ- ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើ អប្បបរមាដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគត ប៉ាន់ស្មាន ឬបង្កាន់ដៃ ទទួលបាន ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្រប ចំពោះតម្លៃ យោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនរួម និងធនាគារបានកត់ត្រា រាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវា ជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទានរំពឹងទុក ទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះ តម្លៃយោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែល មានការថយចុះតម្លៃមួយផ្នែកធំ (ឬ ‘ដំណាក់កាលទី ៣’) ដែលចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់ របស់វា (ឧ. កាត់កង់ជាមួយនឹងសិរិរិធានធនការខាតឥណទានរំពឹងទុក)។

២.១៤ ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាម តំលៃក្នុងកិច្ចសន្យាទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវ បានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាច ត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូល ដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបាន ទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ ហិរញ្ញវត្ថុនោះ។

២.១៥ ភតិសន្យា

ក្រុមហ៊ុនរួម និងធនាគារជាតិភីអ៊ីអ៊ីអ៊ី

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនរួម និងធនាគាររាយកម្រៃតាមកិច្ចសន្យានោះ ឬ ខ្លឹមសាររបស់វា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាផ្លូវនឹងការ បង់ប្រាក់។

កិច្ចសន្យាអាចមានទាំងភតិសន្យា និងជាតុល្យភាពនៃភតិសន្យា។ ក្រុមហ៊ុនរួម និង ធនាគារ បានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាជាតុល្យភាពនៃភតិសន្យា និងជាតុល្យភាពនៃ ភតិសន្យា អាស្រ័យទៅតាមថ្លៃល្អដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមាន លក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យា ណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវ បានកាន់កាប់ដោយភតិសន្យាដូចនោះទេ។ ទ្រព្យសកម្មដែលត្រូវបានផ្តល់ អាចនឹងមិន ត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុល ពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានផ្តល់ មានការរំលោភសម្រាប់ ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាម មូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការ បង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការផ្តល់ដែលត្រូវទទួល បាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការរស់រវើកបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាដាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅ ចំពោះករណីភតិសន្យានៅក្នុងក្រុមហ៊ុនរួម និងធនាគារ ភតិសន្យាត្រូវបានប្រើប្រាស់ អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភតិសន្យាផ្តល់និមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែល មានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាស សេដ្ឋកិច្ចត្រូវផ្សេងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនរួម និងធនាគារ ប្រើអត្រាប្រាក់កម្ចី ចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ថេរវេលាផ្តល់ ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយ ការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែល នៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានរស់រវើកលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុន កាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការផ្តល់
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការផ្តល់ផ្តល់ឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និង រយៈពេលផ្តល់។ ប្រសិនបើក្រុមហ៊ុនរួម និងធនាគារមានបំណងដាក់លក់សមហេតុផល ក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើ អាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានរស់រវើកតាមថ្លៃដើមដក រំលស់ និងការខាតដែល បណ្តាលមកពីការថយចុះតម្លៃបង្គោល ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យា ដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

២.១៦ សិរិរិធានធន

សិរិរិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ មានកាតព្វកិច្ច តាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រកាស ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយ វាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួន ទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាប្រាក់បញ្ញើ ដើម្បីឆ្លុះបញ្ចាំងការរាយការណ៍តម្លៃបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យដាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៧ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬឥណទានពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវបានអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្មពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតបង់ប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានលិខិតតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែការពាក់ព័ន្ធជាមួយនឹងខ្លួន ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលពន្ធអន្តរៈ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលពន្ធអន្តរៈ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៨ ទុនបម្រុង

(ក) ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៧៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៧៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសារាចរណែនាំលេខ ៧៧-០២១-២៣០៤៨.ក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ៨៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសំវិធានធនសរុប។ ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រព្យបំពេញ (រហូតដល់សូន្យ) ប្រសិនបើ សំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្ចីត់ចុះទុកមួយឡែក ជាទ្រទ្រង់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សន្ទុះទេ។

សំវិធានធនតាមច្បាប់ត្រូវបានគណនាដោយគុណអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ NBC ជាមួយនឹងតម្លៃយោងដុលដែលផ្អែកតាម CIFRS។ អត្រាទាំងនេះមានដូចតទៅ៖ ឥណទានធម្មតា ១% ឥណទានឃ្លាំមើល ៣% ឥណទានក្រោមស្តង់ដារ ២០% ឥណទានសង្ស័យ ៥០% និងឥណទានបាត់បង់ ១០០%។

(ខ) ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានរក្សាទុក ផ្អែកទៅតាមការអនុម័តចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ពីធនាគារកណ្តាល ចំពោះសំណើសុំផ្ទេរពីប្រាក់ចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០១៨-០១៨ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទ្រទ្រង់ដើមទុន របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ការផ្លាស់ប្តូរណាមួយតម្រូវឱ្យមានការអនុម័តរបស់ក្រុមប្រឹក្សាភិបាលនិងធនាគារកណ្តាល។

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

i) ការរាស់រែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក

ការរាស់រែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរាស់រែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតដាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការរាស់រែង ECL ត្រូវបានលម្អិតបន្ថែមទៀត នៅក្នុងកំណត់សម្គាល់ ៣៤.១(ក)។

ការវិនិច្ឆ័យដាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរាស់រែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរាស់រែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរាស់រែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍អំពី អនាគត ។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

ប្រាក់បំណាច់អតីតភាពការងាររំពងក្រ - តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចក្នុងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងាររួមមាន អត្រា បម្រែបម្រួលបុគ្គលិក និងអត្រាអប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

៤. សាច់ប្រាក់ក្នុងដៃ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី								
ដុល្លារអាមេរិក	៣៣.២៧៧.៥៨៨	២៥.០៦៣.១៨៤	១៣៣.៩៤២.២៩២	១០២.៣៨៣.១០៧	៣៣.០៤៨.២៨១	២៤.៨៣០.៤០១	១៣៣.០១៩.៣៣១	១០១.៤៣២.១៨៨
រូបិយប័ណ្ណផ្សេងៗ	៩.៥៧៨.១៧៥	៨.៤៧១.៤៨៨	៣៨.៥៥២.១៥៤	៣៤.៦០៥.៩០៦	៩.៣៤៥.៩៤២	៨.២៤៧.៣៧១	៣៧.៦១៧.៤១៧	៣៣.៦៩០.៥១១
	៤២.៨៥៥.៧៦៣	៣៣.៥៣៤.៦៧២	១៧២.៤៩៤.៤៤៦	១៣៦.៩៨៩.០១៣	៤២.៣៩៤.២២៣	៣៣.០៧៧.៧៧២	១៧០.៦៣៦.៧៤៨	១៣៥.១២២.៦៩៩

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៣១០.៤១១.៨៣៤	១៨៤.៥៦៤.៩២១	១.២៤៨.៤០៧.៦៣២	៧៥៣.៩៤៧.៧០៣	៣១០.៤០៤.២៣៣	១៨៤.៥៥៥.៥១១	១.២៤៨.៣៧៧.០៣៨	៧៥៣.៩០៩.២៨៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥៥.១៤៤.៦៩៣	៥២.៦០៨.៦០៦	២២១.៩៥៧.៣៨៩	២១៤.៩០៦.១៥៥	៥៣.៦០៩.១១៥	៥០.៨៧៦.៥៣៥	២១៥.៧៧៦.៦៨៨	២០៧.៨៣០.៦៤៦
	៣៦៥.៥៥៦.៥២៧	២៣៧.១៧៣.៥២៧	១.៤៧០.៣៦៥.០២១	៩៦៨.៨៥៣.៨៥៨	៣៦៤.០១៣.៣៤៨	២៣៥.៤៣២.០៤៦	១.៤៦៤.១៥៣.៧២៦	៩៦១.៧៣៩.៩២៩
ដក៖								
សំវិធានធនសម្រាប់ការខាតពីការបញ្ចុះតម្លៃ	(២៤១.៩៦០)	(៤៩៩.៣៩៩)	(៩៧៣.៨៨៩)	(២.០៤០.០៤៥)	(២១៤.៧៦២)	(៤៥៨.៤៤៣)	(៨៦៤.៤១៧)	(១.៨៧២.៧៤០)
	៣៦៥.៣១៤.៥៦៧	២៣៦.៦៧៤.១២៨	១.៤៧០.៣៦៥.០២១	៩៦៦.៨១៣.៨១៣	៣៦៣.៧៩៨.៥៨៦	២៣៤.៩៧៣.៦០៣	១.៤៦៤.២៨៩.៣០៩	៩៥៩.៨៦៧.១៨៩

៦. កណ្តាស និងបុរេប្រទានអតិថិជន

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
កណ្តាសពាណិជ្ជៈ								
កណ្តាសវិបាកប័ណ្ណ	៣៣៨.៤៦៧	៣០៨.៨២៤	១.៣៦២.៣៣០	១.២៦១.៥៤៦	៣៣៨.៤៦៧	៣០៨.៨២៤	១.៣៦២.៣៣០	១.២៦១.៥៤៦
កណ្តាសរយៈពេលខ្លី	២.៨០១.២៨៩	២.៥២១.៣៩៧	១១.២៧៥.១៨៨	១០.២៩៩.៩០៧	២.៧០១.២៨៤	២.៤៤១.៨៣៥	១០.៨៧២.៦៦៨	៩.៩៧៤.៨៩៦
កណ្តាសរយៈពេលវែង	១.១៨៩.៩១៨.៩០៣	១.០៩១.៤២៣.០៦៩	៤.៧៨៩.៤២៣.៥៨៥	៤.៤៥៨.៤៦៣.២៣៦	១.១១០.៨០០.៨១៤	១.០១៤.១០១.៩៨២	៤.៤៧០.៩៧៣.២៧៦	៤.១៤២.៦០១.៥៩៦
កណ្តាសចំពោះអ្នកប្រើប្រាស់	៩០.៧៩៨	១១៣.៧៦២	៣៦៥.៤៦២	៦៦៨.៩៦៨	៩០.៧៩៨	១១៣.៧៦២	៣៦៥.៤៦២	៦៦៨.៩៦៨
កណ្តាស និងបុរេប្រទានដុល សរុប	១.១២០.១៨៨.៤៥៧	១.០៩៤.៨៦៧.០៥២	៤.៨០២.៤២៦.៥៦៥	៤.៧៣០.៦៩៣.៦៥៧	១.១១៣.០៦៩.៣៦៣	១.០១៧.០៨១.៩៧៤	៤.៨០៩.៧៨៣.៧៦២	៤.១៨៤.៥១០.២៨៦
ដក៖								
សំវិធានធនសម្រាប់ការខាតពីការបញ្ចុះតម្លៃ	(២០.៧៦១.៩៤៣)	(១៥.៣០១.២២៧)	(៨៣.៥៦៦.៨២១)	(៦២.៥០៥.៥១២)	(១៧.៨១៩.៣៣៨)	(១៤.០៥៨.៩៦១)	(៧១.៧២២.៨៣៥)	(៥៧.៤៣០.៨៥៦)
	១.១០១.៤២៦.៥១៤	១.០៧៩.៥៦៥.៨២៥	៤.៧១៨.៨៥៩.៧៤៤	៤.៦៦៨.១៨៨.១៤៥	១.០៩៥.២៥០.០២៥	១.០០៣.០២២.០១៣	៤.៧៣៨.០៦០.៩២៧	៤.១២៧.០៧៩.៤៣០

៧. ការវិនិយោគមូលបត្ររាស់រែងតាមថ្ងៃដើមឆករិលស

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលវែង								
ចំនួនទឹកប្រាក់ដុល	៥០.០៥៨.២១៩	១០.៥៥១.៥០៤	២០១.៤៨៤.៣៣១	៤៣.១០២.៨៩៤	៥០.០៥៨.២១៩	១០.៥៥១.៥០៤	២០១.៤៨៤.៣៣១	៤៣.១០២.៨៩៤
សំវិធានធនសម្រាប់ការ	(៩១៣.៤៨២)	(១៩៦.១៧៤)	(៣.៦៧៦.៧៦៥)	(៨០១.៣៧១)	(៩១៣.៤៨២)	(១៩៦.១៧៤)	(៣.៦៧៦.៧៦៥)	(៨០១.៣៧១)
ខាតគណនានៃព័ត៌មានទុក	៤៩.១៤៤.៧៣៧	១០.៣៥៥.៣៣០	១៩៧.៨០៧.៥៦៦	៤២.៣០១.៥២៣	៤៩.១៤៤.៧៣៧	១០.៣៥៥.៣៣០	១៩៧.៨០៧.៥៦៦	៤២.៣០១.៥២៣

៨. ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី								
ទុនបម្រុងកាតព្វកិច្ច	៧៧.៥៦៥.៧០២	៧៤.៥៨១.៤៣២	៣១២.២០១.៩៥១	៣០៤.៦៦៥.១៥០	៧៧.៥៦៥.៧០២	៧៤.៥៨១.៤៣២	៣១២.២០១.៩៥១	៣០៤.៦៦៥.១៥០
រយៈពេលវែង								
ប្រាក់តម្កល់ធានាលើ	៨.០០០.០០០	៨.០០០.០០០	៣២.២០០.០០០	៣២.៦៨០.០០០	៧.៦០០.០០០	៧.៦០០.០០០	៣០.៥៩០.០០០	៣១.០៤៦.០០០
ដើមទុន	៨៥.៥៦៥.៧០២	៨២.៥៨១.៤៣២	៣៤៤.៤០១.៩៥១	៣៣៧.៣៤៥.១៥០	៨៥.១៦៥.៧០២	៨២.១៨១.៤៣២	៣៤២.៧៩១.៩៥១	៣៣៥.៧១១.១៥០

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យ	សំណង់កំពុង	បរិក្ខារ	សម្ភារៈ និង	កុំព្យូទ័រ និង	យានយន្ត	សរុប
	ជួល	សាងសង់	ការិយាល័យ	បរិក្ខារបំពាក់	បរិក្ខារផ្នែក		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		
ក្រុមហ៊ុនរួម							
រយៈពេលវែង							
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ថ្លៃដើម	៣.១៨៦.៣០៥	៧៤.៥៨៣	៤.០២៨.៥៣១	៧៥៩.៧១៦	៦.៧៩២.៨៧០	២.១៤៧.៧៩១	១៦.៩៨៩.៧៩៦
រំលស់បង្គរ	(១.៩៥៥.៤៨៧)	-	(៣.១០០.១៧០)	(៦១៩.៤៩៥)	(៤.៨៨០.៣២១)	(១.៨៨៨.៨៥៤)	(១២.៤៤៤.៣២៧)
តម្លៃចុះបញ្ជីសុទ្ធ	១.២៣០.៨១៨	៧៤.៥៨៣	៩២៨.៣៦១	១៤០.២២១	១.៩១២.៥៤៩	២៥៨.៩៣៧	៤.៥៤៥.៤៦៩
គិតជាពាន់រៀល	៥.០២៧.៨៩២	៣០៤.៦៧២	៣.៧៩២.៣៥៥	៥៧២.៨០៣	៧.៨១២.៧៦៣	១.០១៦.៩០៦	១៨.៥២៧.៣៩១
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.២៣០.៨១៨	៧៤.៥៨៣	៩២៨.៣៦១	១៤០.២២១	១.៩១២.៥៤៩	២៥៨.៩៣៧	៤.៥៤៥.៤៦៩
បន្ថែម	៩៣.៨៦២	១.០៣៥.២៦៧	៦៨.៥៥៤	៣៣.៦៩៤	៩៥.៨៦៤	៨៩.៨៧៥	១.៤១៧.១១៦
ផ្ទេរ	២៨៥.៥៤២	(៩៣១.៩៩៦)	២៣៥.៧៨៦	៣៩.៧៩៧	៣៧០.៨៧១	-	-
លក់ចេញ - ថ្លៃដើម	(៣០១.៣៩១)	-	(១១៧.៦១៩)	(២៣.០០៥)	(៥៥.០១៤)	(១៤.១៩៩)	(៥១១.២២៨)
លក់ចេញ - រំលស់បង្គរ	៣០០.៨៤២	-	១១៧.៦១៩	២៣.០០៥	៥៤.១៣៥	១៤.០០៩	៥០៩.៦១០
រំលស់	(៤៣២.៧៩៧)	-	(៤១៤.៦១៣)	(៦៣.៤៩២)	(៨៨៨.៤៨៧)	(១១៨.២០៥)	(១.៩២៧.៥៩៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.១៧៦.៨៧២	១៧៧.៨៥៥	៨១៨.០៨៤	១៥០.២២១	១.៤៧៩.៩៧៨	២២៥.៤១៧	៤.០២៧.៤៣៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ថ្លៃដើម	៣.២៦៤.៣១៨	១៧៧.៨៥៥	៤.២១៥.២៥២	៨១០.២២១	៧.២០៨.៥៩១	២.២២៣.២០៧	១៧.៨៩៥.៦០៤
រំលស់បង្គរ	(២.០៨៧.៤៤៦)	-	(៣.៣៩៧.១៦៨)	(៦៥៩.៩៩២)	(៥.៧២៦.៦១៣)	(២.០០៣.០៩០)	(១៣.៨៧២.៣១៩)
តម្លៃចុះបញ្ជីសុទ្ធ	១.១៧៦.៨៧២	១៧៧.៨៥៥	៨១៨.០៨៤	១៥០.២២១	១.៤៧៩.៩៧៨	២២៥.៤១៧	៤.០២៧.៤៣៣
គិតជាពាន់រៀល	៤.៧៣៦.៩២៦	៧១៥.៨៦២	៣.២៩២.៨០៤	៦០៤.៦៣៦	៥.៩៥៦.៦៧០	៨៨៧.១៧៨	១៦.១៩៤.០៧៦

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ធនាគារ

រយៈពេលវែង

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ការកែលម្អទ្រព្យ ធុល	សំណង់កំពុង សាងសង់	បរិក្ខារ ការិយាល័យ	សង្ហារឹម និង បរិក្ខារបំពាក់	កុំព្យូទ័រ និង បរិក្ខារផ្នែក ព័ត៌មានវិទ្យា	យានយន្ត	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម	៣.០៧៣.៨៨១	៥៩.៥៨៣	៣.៨៤៩.៩០៨	៦៧៥.៣៧៩	៥.១០៥.៥៦៤	១៤.៦០៧.១៦៥
រំលស់បង្គរ	(១.៨៥៩.៦១០)	-	(២.៩៧៤.៨៤៣)	(៥៤០.៩១២)	(៣.៦៣៣.២០៨)	(១០.៦៥៥.២៤៤)
តម្លៃចុះបញ្ជីសុទ្ធ	១.២១៤.២៧១	៥៩.៥៨៣	៨៧៥.០៦៥	១៣៤.៤៦៧	១.៤៧២.៣៥៦	៣.៩៥១.៩២១
គិតជាពាន់រៀល	៤.៩៦០.២៩៧	២៤៣.៣៩៧	៣.៥៧៤.៦៤១	៥៤៩.២៩៨	៦.០១៤.៥៧៤	១៦.១៤៣.៦១០

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.២១៤.២៧១	៥៩.៥៨៣	៨៧៥.០៦៥	១៣៤.៤៦៧	១.៤៧២.៣៥៦	១៩៦.១៨២	៣.៩៥១.៩២១
បន្ថែម	៩៣.៨៦៣	១.០២០.២៦៧	៥៩.០៩៤	៣៣.៦៩៤	៩៥.៣៧៤	៨៩.៨៧៦	១.៣៩២.១៦៨
ផ្ទេរ	២៨៥.៥៤២	(៩០១.៩៩៧)	២៣៥.៧៨៦	៣៩.៧៩៧	៣៤០.៨៧២	-	-
លក់ចេញ - ថ្លៃដើម	(២៩៩.៤២៣)	-	(១០៦.១៨៣)	(១៩.៦៤៥)	(២១.៥៧៤)	-	(៤៨៦.៨២៥)
លក់ចេញ - រំលស់បង្គរ	២៨៨.៩៩៣	-	១០៦.១៨៣	១៩.៦៤៥	២០.៧៨៥	-	៤៨៥.៦០៦
រំលស់	(៤២១.៩៥៨)	-	(៣៨៩.៥២០)	(៦១.១៦៤)	(៦៧២.៥៨២)	(៩៥.៣៨៨)	(១.៦៤០.៦២២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.១៧៦.២៨៨	១៧៧.៨៦៣	៧៨០.៤២៥	១៤៦.៧៩៤	១.២៣៥.២៣១	១៩០.៦៦០	៣.៧០២.២៥១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ថ្លៃដើម	៣.១៥៣.៨៦៣	១៧៧.៨៦៣	៤.០៣៨.៦០៥	៧២៩.២៦៥	៥.៥២០.២៣៦	១.៩៣២.៧២៩	១៥.៥៥២.៥៦១
រំលស់បង្គរ	(១.៩៨២.៥៧៥)	-	(៣.២៥៨.១៨០)	(៥៨២.៤៧១)	(៤.២៨៥.០០៥)	(១.៧៤២.០៦៩)	(១១.៨៤០.២៦០)
តម្លៃចុះបញ្ជីសុទ្ធ	១.១៧១.២៨៨	១៧៧.៨៦៣	៧៨០.៤២៥	១៤៦.៧៩៤	១.២៣៥.២៣១	១៩០.៦៦០	៣.៧១២.៣០១
គិតជាពាន់រៀល	៤.៧១៤.៤៣៤	៧១៥.៨៥៨	៣.១៤១.២១១	៥៩០.៨៤៦	៤.៩៧១.៨០៤	៧៦៧.៤០៧	១៤.៩០១.៥៦០

១០. ភក្តិសន្យា

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)៖								
អគារ	៩.៩៦៣.០៩៩	៩.២៩៣.៣៩០	៤០.១០១.៤៧៣	៣៧.៩៦៣.៤៨៨	៩.០០១.៦២១	៨.៥០០.៨៨៦	៣៦.២៣១.៥២៥	៣៤.៧២៦.១១៩
ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ	៣.០៨៥.៤២២	៥.២៧៨.១២១	១២.៥៦០.៧៥៣	២១.៦៩៣.០៧៧	២.២៥៧.៣៧៧	៤.៧៨៩.១៨៩	៩.១៨៩.៧៨២	១៩.៦៨៣.៥៦៧
បំណុលភក្តិសន្យា៖								
រយៈពេលខ្លី	២.១២៣.១៣៨	១.៨៤៣.៤៦៨	៨.៥៤៥.៦៣១	៧.៥៣០.៥៦៧	១.៦១៤.២០៦	១.៤៤៣.៦៦២	៦.៤៩៧.១៧៩	៥.៨៩៧.៣៤៩
រយៈពេលវែង	៧.៥៣២.៥៣៨	៧.២៣២.៧៧៧	៣០.៣១៨.៤៦៥	២៩.៥៤៥.៩៣៥	៧.១៧២.៩៣១	៦.៩៤១.៧០៣	២៨.៧៧១.០៤៧	២៨.៣៤៧.១០២
	៩.៦៥៥.៦៧៦	៩.០៧៦.២៤៥	៣៨.៨៦៤.០៩៦	៣៧.០៧៦.៥០២	៨.៧៨៧.១៣៧	៨.៣៨៥.៤៦៥	៣៥.២៧៨.២២៦	៣៤.២៤៤.៤៥១

១១. ទ្រព្យសកម្មអរូបី

	ក្រុមហ៊ុនរួម			ធនាគារ		
	កម្មវិធីកុំព្យូទ័រ	សំណង់កំពុងសាងសង់	សរុប	កម្មវិធីកុំព្យូទ័រ	សំណង់កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
រយៈពេលវែង						
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
កម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៦១២.៧៦៥	៦០៩.២៩៥	១.២២២.០៦០	៣៨០.៣៥៣	៦០៤.៨១៨	៩៨៥.១៧១
បន្ថែម	២៥.០៤៦	២៨៥.៩៩៨	៣១១.០៤៤	៤.០៦៩	២៨៥.៩៩៨	២៩០.០៦៧
ផ្ទេរ	៨៧៥.៦៩៧	(៨៧៥.៦៩៧)	-	៨៧១.២២០	(៨៧១.២២០)	-
រំលស់	(៣៧៣.៤០២)	-	(៣៧៣.៤០២)	(៣១៣.៤៨៤)	-	(៣១៣.៤៨៤)
កម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.១៤០.១០៦	១៩.៥៩៦	១.១៥៩.៧០២	៩៤២.១៥៨	១៩.៥៩៦	៩៦១.៧៥៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម	៤.១៣៦.៧៣៨	១៩.៥៩៦	៤.១៥៦.៣៣៤	៣.៤៩២.០៩០	១៩.៥៩៦	៣.៥១១.៦៨៦
រំលស់បង្គរ	(២.៩៩៦.៦៣២)	-	(២.៩៩៦.៦៣២)	(២.៥៤៩.៩៣២)	-	(២.៥៤៩.៩៣២)
កម្លៃចុះបញ្ជីសុទ្ធ	១.១៤០.១០៦	១៩.៥៩៦	១.១៥៩.៧០២	៩៤២.១៥៨	១៩.៥៩៦	៩៦១.៧៥៤
គិតជាពាន់រៀល	៤.៦៥៧.៣៣៣	៨០.០៥០	៤.៧៣៧.៣៨៣	៣.៨៤៨.៧១៥	៨០.០៥០	៣.៩២៨.៧៦៥
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
កម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.១៤០.១០៦	១៩.៥៩៦	១.១៥៩.៧០២	៩៤២.១៥៨	១៩.៥៩៦	៩៦១.៧៥៤
បន្ថែម	៣២.៧៤៥	១៤៣.៨៥៣	១៧៦.៥៩៨	៣២.៧៤៥	១៤៣.៨៥៣	១៧៦.៥៩៨
ផ្ទេរ	៩៣.៧៧៥	(៩៣.៧៧៥)	-	៩៣.៧៧៥	(៩៣.៧៧៥)	-
រំលស់	(៣៦៧.០៧៤)	-	(៣៦៧.០៧៤)	(៣១១.០៥២)	-	(៣១១.០៥២)
កម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៨៩៩.៥៥២	៦៩.៦៧៤	៩៦៩.២២៦	៧៥៧.៦២៦	៦៩.៦៧៤	៨២៧.៣០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ថ្លៃដើម	៤.២៦៣.២៥៨	៦៩.៦៧៤	៤.៣៣២.៩៣២	៣.៦១៨.៦១០	៦៩.៦៧៤	៣.៦៨៨.២៨៤
រំលស់បង្គរ	(៣.៣៦៣.៧០៦)	-	(៣.៣៦៣.៧០៦)	(២.៨៦០.៩៨៤)	-	(២.៨៦០.៩៨៤)
កម្លៃចុះបញ្ជីសុទ្ធ	៨៩៩.៥៥២	៦៩.៦៧៤	៩៦៩.២២៦	៧៥៧.៦២៦	៦៩.៦៧៤	៨២៧.៣០០
គិតជាពាន់រៀល	៣.៦២០.៦៩៧	២៨០.៤៣៨	៣.៩០១.១៣៥	៣.០៤៩.៤៤៥	២៨០.៤៣៨	៣.៣២៩.៨៨៣

១២. ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ/ភ្នាក់ងារពាណិជ្ជកម្ម

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បង្ហាញពីចំនួនទឹកប្រាក់សុទ្ធដែលបានបង់សម្រាប់ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនបានដាក់លក់លើទីផ្សារ។

ភ្នាក់ងារពាណិជ្ជកម្មបង្ហាញពីចំនួនទឹកប្រាក់បានបង់ ដែលលើសពីតម្លៃសមស្របរបស់ទ្រព្យសកម្មសុទ្ធដែលបានទិញ។

គណៈគ្រប់គ្រងក្រុមហ៊ុនរួម និងធនាគាររាយការណ៍ថ្លៃថ្នូរ មិនមានការខាតពីការថយចុះតម្លៃនៃការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភ្នាក់ងារពាណិជ្ជកម្ម ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទេ។

១៣. ពន្ធពន្យារជា(បំណុល)/ទ្រព្យសកម្ម - សុទ្ធ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលវែង								
ពន្ធពន្យារជាទ្រព្យសកម្ម	៣.៩១៥.២៨១	៣.៩០៧.៦៨៦	១៥.៧៥៩.០០៦	១៥.៩៦២.៨៩៧	៣.៥៧១.១៥៩	៣.៥៧៩.៤២៣	១៤.៣៧៣.៩១៥	១៤.៦២១.៩៤៣
ពន្ធពន្យារជាបំណុល	(៤.០០៤.៤៥៦)	(៣.៨៦៣.៦២៣)	(១៦.១១៧.៩៣៥)	(១៥.៧៨២.៩០០)	(៣.៥៧៧.៩៧៩)	(៣.៦៥៤.២៨២)	(១៤.៤០១.៣៦៦)	(១៤.៩២៧.៧៤២)
ពន្ធពន្យារជា(បំណុល)/ទ្រព្យសកម្ម - សុទ្ធ	(៨៩.១៧៥)	៤៤.០៦៣	(៣៥៨.៩២៩)	១៧៩.៩៩៧	(៦.៨២០)	(៧៤.៨៥៩)	(២៧.៤៥១)	(៣០៥.៨៣៩)

១៤. ទ្រព្យសកម្មផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណាយបង់មុន	១.១២៩.០៩៩	១.០៩៥.២៧១	៤.៥៤៤.៦២៣	៤.៤៧៤.១៨២	៨១៤.៥៥៧	៧៤៥.២២១	៣.២៧៨.៥៩២	៣.០៤៤.២២៨
ប្រាក់កក់ និងផ្សេងៗ	៣.០៥២.២២២	៣.១៣១.៩៧៧	១២.២៨៥.១៩៤	១២.៧៩៤.១២៦	២.៧៩៦.២៣៨	៣.០២៦.០២៤	១១.២៥៤.៨៥៧	១២.៣៦១.៣០៨
	៤.១៨១.៣២១	៤.២២៧.២៤៨	១៦.៨២៩.៨១៧	១៧.២៦៨.៣០៨	៣.៦១០.៧៩៥	៣.៧៧១.២៤៥	១៤.៥៣៣.៤៤៩	១៥.៤០៥.៥៣៦
រយៈពេលខ្លី	៣.៥៧០.៩៤២	៣.១២០.៨៩៤	១៤.៣៧៣.០៤២	១២.៧៤៨.៨៥២	៣.១២៩.៧៧៨	២.៩៦២.៦៣៩	១២.៥៩៧.៣៥៧	១២.១០២.៣៨០
រយៈពេលវែង	៦១០.៣៧៩	១.១០៦.៣៥៤	២.៤៥៦.៧៧៥	៤.៥១៩.៤៥៦	៤៨១.០១៧	៨០៨.៦០៦	១.៩៣៦.០៩២	៣.៣០៣.១៥៦
	៤.១៨១.៣២១	៤.២២៧.២៤៨	១៦.៨២៩.៨១៧	១៧.២៦៨.៣០៨	៣.៦១០.៧៩៥	៣.៧៧១.២៤៥	១៤.៥៣៣.៤៤៩	១៥.៤០៥.៥៣៦

១៥. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	១.១៩៦.៣៥៧	៦០៧.១៨៨	៤.៨១៥.៣៣៧	២.៤៨០.៣៦៣	១.៥៩២.៨៣៨	១.៥១៥.៦៩៦	៦.៤១១.១៧៣	៦.១៩១.៦១៨
គណនីសន្សំ	៩.៧២១.០៦៩	៦.០៣៦.៤២៣	៣៩.១២៧.៣០២	២៤.៦៥៨.៧៨៨	១០.៥០៨.៥៣២	៧.៣៧០.៥៦៥	៤២.២៩៦.៨៤១	៣០.១០៨.៧៥៨
ប្រាក់បញ្ញើមានកាលកំណត់	២០២.៣៣៧.០៦៦	២២៥.៣៧២.០៦៣	៨១៤.៤០៦.៦៩១	៩២០.៦៤៤.៨៧៧	២០២.៣៣៧.០៦៦	២២៥.៣៧២.០៦៣	៨១៤.៤០៦.៦៩១	៩២០.៦៤៤.៨៧៨
	២១៣.២៥៤.៤៥២	២៣២.០១៥.៦៧៤	៨៥៨.៣៤៨.៣៣៩	៩៤៧.៧៨៤.០២៨	២១៤.៤៣៨.៤៣៦	២៣២.២៥៨.៣១៤	៨៦០.១១៤.៧០៥	៩៥០.៩៤៩.២៥៤
រយៈពេលខ្លី	២០១.០២៥.០៨៥	២២០.២២៧.៨២៩	៨០៩.១២៥.៩៦៥	៨៩៩.៦៣០.៦៨១	២០២.២០៩.០២៩	២២២.៤៧០.៤៧៩	៨១៣.៨៩១.៣៤០	៩០៨.៧៩១.៩០៧
រយៈពេលវែង	១២.២២៩.៤០៧	១១.៧៨៧.៨៤៥	៤៩.២២២.៣៦៦	៤៨.១៥៣.៣៤៧	១២.២២៩.៤០៧	១១.៧៨៧.៨៤៥	៤៩.២២២.៣៦៥	៤៨.១៥៣.៣៤៧
	២១៣.២៥៤.៤៥២	២៣២.០១៥.៦៧៤	៨៥៨.៣៤៨.៣៣៩	៩៤៧.៧៨៤.០២៨	២១៤.៤៣៨.៤៣៦	២៣២.២៥៨.៣១៤	៨៦០.១១៤.៧០៥	៩៥០.៩៤៩.២៥៤

១៦. ប្រាក់បញ្ញើរបស់អតិថិជន

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	២២.៣៣៩.១៧៥	១០.០២៦.៧០៣	៨៩.៩១៥.១៧៩	៤០.៩៥៩.០៨២	២២.៣៣៩.១៧៥	១០.០២៦.៧០៣	៨៩.៩១៥.១៧៩	៤០.៩៥៩.០៨២
គណនីសន្សំ	១១២.៨១១.៧៥៨	៩៣.៩៧៨.៨៩០	៤៥៤.២៦៨.៥៧៦	៣៨៣.៩០៣.៧៦៦	១១២.៨១១.៧៥៨	៩៣.៩៧៨.៨៩០	៤៥៤.២៦៨.៥៧៦	៣៨៣.៩០៣.៧៦៦
ប្រាក់បញ្ញើមានកាលកំណត់	១.០១៣.១០១.១០០	៧៣៦.១៨១.៩៤៣	៤.០៧៧.៧៣១.៩២៨	៣.០០៧.៣០៣.២៣៧	១.០១៣.១០១.១០០	៧៣៦.១៨១.៩៤៣	៤.០៧៧.៧៣១.៩២៨	៣.០០៧.៣០៣.២៣៧
ប្រាក់បញ្ញើមានកម្រិត	១២.១០០.០០០	១៦.៩០០.០០០	៤៨.៧០២.៥០០	៦៩.០៣៦.៥០០	១២.១០០.០០០	១៦.៩០០.០០០	៤៨.៧០២.៥០០	៦៩.០៣៦.៥០០
	១.១៦០.៤០២.០៣៣	៨៥៧.០៨៧.៥៣៦	៤.៦៧០.៦១៨.១៨១	៣.៥០១.២០២.៥៨៥	១.១៦០.៤០២.០៣៣	៨៥៧.០៨៧.៥៣៦	៤.៦៧០.៦១៨.១៨១	៣.៥០១.២០២.៥៨៥
រយៈពេលខ្លី	១.០១៣.១០១.១០០	៧៣៦.១៨១.៩៤៣	៤.០៧៧.៧៣១.៩២៨	៣.០០៧.៣០៣.២៣៧	១.០១៣.១០១.១០០	៧៣៦.១៨១.៩៤៣	៤.០៧៧.៧៣១.៩២៨	៣.០០៧.៣០៣.២៣៧
រយៈពេលវែង	១៤៧.២៩៦.៦៥៨	១០១.០២៩.៦៤៧	៥៩២.៧០៨.០៣៧	៤១២.៧០៦.១១៣	១៤៧.២៩៦.៦៥៨	១០១.០២៩.៦៤៧	៥៩២.៧០៨.០៣៧	៤១២.៧០៦.១១៣
	១.១៦០.៤០២.០៣៣	៨៥៧.០៨៧.៥៣៦	៤.៦៧០.៦១៨.១៨១	៣.៥០១.២០២.៥៨៥	១.១៦០.៤០២.០៣៣	៨៥៧.០៨៧.៥៣៦	៤.៦៧០.៦១៨.១៨១	៣.៥០១.២០២.៥៨៥

១៧. ប្រាក់កម្ចី

ក្រុមហ៊ុនរួម				ធនាគារ				
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ភាគីពាក់ព័ន្ធ	៤២.៦៣២.០០០	៤៤.៩៤១.០៧៧	១៧១.៥៩៣.៨០០	១៨៣.៥៨៤.៣០០	-	-	-	-
ភាគីមិនពាក់ព័ន្ធ	៥០.៣៤៤.៧៤៩	៧៥.៦២៥.៩០៣	២០២.៦៣៧.៦១៥	៣០៨.៩៣១.៨១៣	៤៥.២០១.៧២៦	៦៧.០៧៦.២៨៦	១៨១.៩៣៦.៩៤៧	២៧៤.០០៦.៦២៨
	៩២.៩៧៦.៧៤៩	១២០.៥៦៦.៩៨០	៣៧៤.២៣១.៤១៥	៤៩២.៥១៦.១១៣	៤៥.២០១.៧២៦	៦៧.០៧៦.២៨៦	១៨១.៩៣៦.៩៤៧	២៧៤.០០៦.៦២៨
រយៈពេលខ្លី	១៥.១៤០.៩៨៤	៧០.៨៣០.២២២	៦០.៩៤២.៤៦១	២៨៩.៣៤១.៤៥៧	៨.១៥៩.៤៣៩	៥០.៣៧៣.៥៩១	៣២.៨៤១.៧៤២	២០៥.៧៧៦.១១៩
រយៈពេលវែង	៧៧.៨៣៥.៧៦៥	៤៩.៧៣៦.៧៥៨	៣១៣.២៨៩.៩៥៤	២០៣.១៧៤.៦៥៦	៣៧.០៤២.២៨៧	១៦.៧០២.៦៩៥	១៤៩.០៩៥.២០៥	៦៨.២៣០.៥០៩
	៩២.៩៧៦.៧៤៩	១២០.៥៦៦.៩៨០	៣៧៤.២៣១.៤១៥	៤៩២.៥១៦.១១៣	៤៥.២០១.៧២៦	៦៧.០៧៦.២៨៦	១៨១.៩៣៦.៩៤៧	២៧៤.០០៦.៦២៨

១៨. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២.៤៧៧.៦២៤	៤.៨៤២.៧៥៩	១០.១២១.០៩៤	១៩.៩៣៧.៦៣៩	២.០០១.៦១៩	៤.០៩៨.៩៧២	៨.១៧៦.៦១៤	១៦.៨៧៥.៤៦៨
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៣.៤១០.៦២៦	៣.៨៨៧.៨៨៣	១៣.៨៨៤.៦៣៧	១៥.៩៧៩.១៩៩	៣.០១៤.០២៧	៣.២៧៤.៦៣៥	១២.២៧០.១០៣	១៣.៤៥៨.៧៤៩
ពន្ធលើប្រាក់ចំណូលបានបង់	(៣.៨៧២.០៣១)	(៦.២៥៣.០១៨)	(១៥.៧៦៣.០៣៨)	(២៥.៦៩៩.៩០៤)	(៣.២៦៨.៥៥៤)	(៥.៣៧១.៩៨៨)	(១៣.៣០៦.២៨៣)	(២២.០៧៨.៨៧១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១២៧.៤៣២)	(៩៥.៨៤០)	-	-	(១០៨.៣៨៩)	(៧៨.៧៣២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.០១៦.២១៩	២.៤៧៧.៦២៤	៨.១១៥.២៦១	១០.១២១.០៩៤	១.៧៤៧.០៩២	២.០០១.៦១៩	៧.០៣២.០៤៥	៨.១៧៦.៦១៤

១៩. អត្ថប្រយោជន៍បុគ្គលិក

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៤	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ការទូទាត់ប្រាក់បំណាច់អតីតភាព								
ការងារ								
រយៈពេលខ្លី	២៤.៧៣៥	៣១.៦៤៦	៩៩.៥៥៩	១២៩.២៧៤	២៤.៧៣៥	៣១.៦៤៦	៩៩.៥៥៩	១២៩.២៧៤
រយៈពេលវែង	១៦២.១៣៣	១៨៣.៣០៩	៦៥២.៥៨៥	៧៤៨.៨១៧	១៦៥.២៩០	១៨៣.១១៤	៥០៤.២៩២	៥៨៤.៦២១
	១៨៦.៨៦៨	២១៥.៩៥៥	៧៥២.១៤៤	៨៧៨.០៩១	១៩០.០២៥	១៧៤.៧៦០	៦០៣.៨៥១	៧១៣.៨៩៥

២០. បំណុលផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
បង្គរចំណាយបុគ្គលិក	១.៩៣៧.៧៤៩	២.៥៤៥.៥៨០	៧.៧៩៩.៤៤០	១០.៣៩៨.៦៩៤	១.៥០២.៨៦៩	២.១៣៤.៨៨២	៦.០៤៩.០៤៨	៨.៧២០.៩៩៣
សាច់ប្រាក់បានទទួលពីអតិថិជន	៧៦៥.១៥២	៩៥៥.៩៧០	៣.០៧៩.៧៣៧	៣.៩០៩.១៣៧	-	-	-	-
បង្គរចំណាយ	៥១១.០៥៤	៤៤៥.៤១២	២.០៥៦.៩៩២	១.៨១៩.៥០៨	៣០៩.៨០៦	២៧៥.៥៧០	១.២៤៦.៩៦៩	១.១២៥.៧០៣
ពន្ធផ្សេងៗត្រូវបង់	៥៩៤.៩២៥	៦៤១.២៩២	២.៣៩៦.៥៧៣	២.៦១៩.៦៧៨	៥៦៥.៥៦៦	៦១៣.០៣០	២.២៧៦.៤០៣	២.៥០៤.២២៨
គណនីទឹកប្រាក់ត្រូវបង់	៦១៧.៩២៥	៣៣៤.៦៩២	២.៤៨៧.១៤៨	១.៣៦២.២១៧	៦១៧.៩២៥	៣៣៤.៦៩២	២.៤៨៧.១៤៨	១.៣៦២.២១៧
ផ្សេងៗ	១១៥.៧៤៥	៨៧២.០៦៧	៤៦៥.៨៧៣	៣.៥៦២.៣៩៤	៦០.១៤២	៨១៣.១១៣	២៤២.០៧២	៣.៣៦១.៧៧១
	៤.៥៤២.៥៥០	៥.៧៥៥.០១៣	១៨.២៨៣.៧៦៣	២៣.៦៧២.៦២៨	៣.០៥៦.៣០៨	៤.១៧១.៣៧៧	១២.៣០១.៦៤០	១៧.០៣៩.៩១២

២១. បំណុលបន្ទាប់បន្សំ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី	៩.៦៤២.១៦៤	៨.២០០.០០០	៣៨.៨០៩.៧១០	៣៣.៤៩៧.០០០	៨.២០៥.៥៥៦	៨.២០០.០០០	៣៣.០២៧.៣៦៣	៣៣.៤៩៧.០០០
រយៈពេលវែង	២៨.៧៣៧.៩៩០	៣០.៩៥១.៦២០	១១៥.៦៧០.៤១០	១២៦.៤៣៧.៣៦៨	២៥.៩៤០.០០០	២៩.១៤០.០០០	១០៤.៤០៨.៥០០	១១៩.០៣៦.៩០០
	៣៨.៣៨០.១៥៤	៣៩.១៥១.៦២០	១៥៤.៤៨០.១២០	១៥៩.៩៣៤.៣៦៨	៣៤.១៤៥.៥៥៦	៣៧.៣៤០.០០០	១៣៧.៤៣៥.៨៦៣	១៥២.៥៣៣.៩០០

២២. ដើមទុន

ដើមទុនបានអនុម័តសរុបមានចំនួន ៧៦លានភាគហ៊ុន (២០២៣ ៖ ៧៦លានភាគហ៊ុន) ដែលមានតម្លៃថ្នាក់ក្រោមដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០២៣ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	២០២៤		២០២៣	
	% នៃភាគហ៊ុនដែលកាន់កាប់	ដុល្លារអាមេរិក	% នៃភាគហ៊ុនដែលកាន់កាប់	ដុល្លារអាមេរិក
ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ក.អ	៩៥%	៧២.២០០.០០០	៥០%	៣៨.០០០.០០០
ក្រុមហ៊ុន Fullerton Financial Capital Pte. Ltd.	-	-	៤៥%	៣៤.២០០.០០០
ប្រៃសណីយ៍ កម្ពុជា	៥%	៣.៨០០.០០០	៥%	៣.៨០០.០០០
	១០០%	៧៦.០០០.០០០	១០០%	៧៦.០០០.០០០
គិតជាពាន់រៀល		៣០៤.០៩៣.៧៨០		៣០៤.០៩៣.៧៨០

២៣. ចំណូលការប្រាក់សន្សំ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ រាល់រយៈពេលដើមដករំលស់៖								
គណនី និងបុរេប្រទានប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៤៧.៣៩៣.៣៧០	១៣៥.៣៤៨.៥៨៦	៦០០.០៣៨.៤០៩	៥៥៦.២៩២.៦៨៨	១៣០.៥៨៣.៩៥៨	១១៨.៣១៤.១៨៧	៥៣១.៦០៧.២៩៣	៤៨៦.២៧១.៣០៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១.៧៦២.៨៨៥	៨៩០.៤២២	៧.១៧៦.៧០៥	៣.៦៥៩.៦៣៤	១.៧៣០.៨៧៦	៨៧៤.៣៩១	៧.០៤៦.៣៩៦	៣.៥៩៣.៧៤៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល	១.១៩១.៩៤១	៨៧២.១៧៣	៤.៨៥២.៣៩២	៣.៥៨៨.៦៣១	១.១៨៦.៧៤១	៨៦៧.១៣១	៤.៨៣១.២២៣	៣.៥៦៣.៩០៨
ការវិនិយោគមូលបត្ររាល់រយៈពេលដើមដករំលស់	៦០៦.៧១៦	៥៤៩.៩៩៧	២.៤៦៩.៩៤១	២.២៦០.៤៨៩	៦០៦.៧១៦	៥៤៩.៩៩៧	២.៤៦៩.៩៤១	២.២៦០.៤៨៩
	១៥០.៩៥៤.៩១២	១៣៧.៦៦១.១៨៩	៦១៤.៥៣៧.៤៤៧	៥៦៦.៧១៣.៤០២	១៣៤.១០៨.២៩១	១២០.៦០៥.៧០៦	៥៤៥.៩៥៥.៨៦៣	៤៩៥.៦៩៥.៤៥២
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ រាល់រយៈពេលដើមដករំលស់៖								
ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៨០.៣៤៣.៩៨០)	(៦៤.២១៤.៩១១)	(៣២៧.០៨០.៣៤៣)	(២៦៣.៩២៣.៤៩០)	(៨០.៣៤៣.៩៨០)	(៦៤.២១៤.៩១១)	(៣២៧.០៨០.៣៤៣)	(២៦៣.៩២៣.៤៩០)
ប្រាក់កម្ចី	(១១.០៣៧.៥០៨)	(១១.៨៤២.៥០៥)	(៤៤.៩៣៣.៦៩៥)	(៤៨.៦៧២.៦៩៥)	(១.៥៤៩.៤៣៣)	(៧.២០០.៣៥៨)	(២៦.៦៦២.៧៤១)	(២៩.៥៩៣.៤៧១)
ការប្រាក់លើបំណុលកតិកសន្យា	(៦១១.២៣១)	(៤៤១.៣៣៦)	(២.៥០៨.៦៧៦)	(១.៨១០.៨៩១)	(៥៥០.៩០២)	(៣៨៨.៧២៤)	(២.២៤២.៧២២)	(១.៥៩៧.៦៥៦)
	(៩១.៩៩២.៧១៩)	(៧៦.៤៩៨.៧៥២)	(៣៧៤.៥២២.៧១៤)	(៣១៤.៤០៧.០៧៦)	(៨២.៤៤៤.៣១៥)	(៧១.៨០៤.០៤៣)	(៣៥៤.៩៤៥.៨០៦)	(៣០៤.១១៤.៦១៧)
ចំណូលការប្រាក់សន្សំ	៥៩.០៦២.១៩៣	៦១.១៦២.៣៧៦	២៣៩.០១៤.៧៣៣	២៥១.០៧៧.៣២៦	៥១.៥៤៣.៩៦៦	៤៨.៧០១.៦០៣	១៨៩.៩៦៩.០៤៧	២០០.៥៧៤.៨៣៥

២៤. ចំណូលកម្រៃជើងសារ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលកម្រៃជើងសារ៖								
កម្រៃកិច្ចសន្យាឥណទាន	១៨១.៤២៥	១៥៧.០២០	៧៣៨.៥៨១	៦៤៥.៣៥២	១៨១.៤២៥	១៥៧.០២០	៧៣៨.៥៨១	៦៤៥.៣៥២
កម្រៃជើងសារផ្សេងៗ	១.៤១៦.០១៥	១.៧៥៦.៥០៧	៥.៧៦៤.៥៩៧	៧.២១៩.២៤៤	១.១៨៩.៥១១	១.៤៧៩.០០១	៤.៨៤២.៤៩៩	៦.០៧៨.៦៩៤
ចំណូលកម្រៃជើងសាររូប	១.៥៩៧.៤៤០	១.៩១៣.៥២៧	៦.៥០៣.១៧៨	៧.៨៦៤.៥៩៦	១.៣៧០.៩៣៦	១.៦៣៦.០២១	៥.៥៨១.០៨០	៦.៧២៤.០៤៦
ចំណាយកម្រៃជើងសាររូប	(៦៦.៦៦៥)	(៣៨.២៣៤)	(២៧១.៣៩៣)	(១៥៧.១៤២)	(៦៦.៦៦៥)	(៣៨.២៣៤)	(២៧១.៣៩៣)	(១៥៧.១៤២)
ចំណូលកម្រៃជើងសារសុទ្ធ	១.៥៣០.៧៧៥	១.៨៧៥.២៩៣	៦.២៣១.៧៨៥	៧.៧០៧.៤៥៤	១.៣០៤.២៧១	១.៥៩៧.៧៨៧	៥.៣០៩.៦៨៧	៦.៥៦៦.៩០៤

២៥. ចំណូលផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណ	៤០៦.៧៤៦	១០២.០២៨	១.៦៥៥.៨៦៣	៤១៩.៣៣៥	៣១៩.១៧៥	៩៦.៧១១	១.២៩៩.៣៦១	៣៩៧.៤៨២
ចំណូលផ្សេងៗ	១.០៥០.៨៤២	១.០០៥.៩៦០	៤.២៧៧.៩៧៨	៤.១៣៤.៤៩៦	៨៤២.៨២៦	៨០១.៩៤៩	៣.៤៣១.១៤៥	៣.២៩៦.០១១
	១.៤៥៧.៥៨៨	១.១០៧.៩៨៨	៥.៩៣៣.៨៤១	៤.៥៥៣.៨៣១	១.១៦២.០០១	៨៩៨.៦៦០	៤.៧៣០.៥០៦	៣.៦៩៣.៤៩៣

២៦. ខាតពីការថយចុះតម្លៃឥណទាន

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖								
ខាត/(ចំណេញ)ពីការថយចុះតម្លៃ								
ឥណទាន និងបុរេប្រទាន	៦.៤៣៥.៦២២	៨៧០.៥២៣	២៦.១៩៩.៤១៧	៣.៥៧៧.៨៥០	៣.៧៦០.៣៧៦	(៤៣១.៣៨៧)	១៥.៣០៨.៤៩១	(១.៧៧៣.០០១)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	(២៥៧.៤៣៩)	២៧៧.៣២៣	(១.០៤៨.០៣៤)	១.១៣៩.៧៩៨	(២៤៣.៦៨១)	២៧០.១៧១	(៩៩២.០២៥)	១.១១០.៤០៣
ការវិនិយោគមូលបត្ររាស់រែងតាម								
ថ្លៃដើមដករំលស់	៧១៧.៣០៩	១៦.៨៤៧	២.៩២០.១៦៥	៦៩.២៤១	៧១៧.៣០៩	១៦.៨៤៧	២.៩២០.១៦៥	៦៩.២៤១
	៦.៨៩៥.៤៩២	១.១០៤.៦៩៣	២៨.០៧១.៥៤៨	៤.៧៨៦.៨៨៩	៤.២៣៤.០០៤	(១៤៨.២៦៩)	១៧.២៣៦.៦៣១	(៥៩៣.៣៥៧)

២៧. ចំណាយបុគ្គលិក

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	១៨.៤០២.៧៨៨	១៨.២៩៧.២៧០	៧៤.៩១៧.៧៥០	៧៥.២០១.៧៨០	១៤.៤៥០.៨៣៤	១៤.៣៨៩.២២៨	៥៨.៨២៩.៣៤៥	៥៩.១៣៩.៧២៧
អត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ	១.១៨២.៦២០	១.១៧៩.១៣៣	៤.៨១៤.៤៤៦	៤.៨៤៦.២៣៦	៧០៧.២៧៣	៦៨៩.៤៧៦	២.៨៧៩.៣០៩	២.៨៣៣.៧៤៦
	១៩.៥៨៥.៤០៨	១៩.៤៧៦.៤០៣	៧៩.៧៣២.១៩៦	៨០.០៤៨.០១៦	១៥.១៥៨.១០៧	១៥.០៧៨.៧០៤	៦១.៧០៨.៦៥៤	៦១.៩៧៣.៤៧៣

២៨. ចំណាយផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
វិស័យសេវាសង្គម និងបរិស្ថាន	៤.៧១០.៣៧៧	៤.៦២៩.៤៤៤	១៩.១៧៥.៩៤៥	១៩.០២៧.០១៥	៣.៧០៨.៣១៤	៣.៧១៤.៨៨៥	១៥.០៩៦.៥៤៦	១៥.២៦៨.១៧៧
វិស័យសេវាសង្គម	២.១៤១.៦៣៩	១.៨០៨.៦០០	៨.៧១៨.១១២	៧.៤៣៣.៣៤៦	១.៦៣៧.០០៩	១.២៧០.១៧៨	៦.៦៦៤.២៦៤	៥.២២០.៤៣២
ជួសជុល និងថែទាំ	១.០៨៨.៦២៥	១.១៧៧.៣៣៤	៤.៤៣១.៧៩២	៤.៨៣៨.៨៤៣	១.០១០.២២៧	៨៩៥.៦០២	៤.១១២.៦៣៤	៣.៦៨០.៩២៤
ការជួល	៧១២.៥១៧	៧៣៣.៧១៦	២.៩០០.៦៥៧	៣.០១៥.៥៧៣	៥៥១.៤៧១	៥៧២.៤៩៣	២.២៤២.០៣៨	២.៣៥២.៩៤៦
ទំនាក់ទំនង	៦៨២.៩៥៦	៦៨៤.៦៣៩	២.៧៨០.៣១៤	២.៨១៣.៨៦៦	៤២៣.២៩៧	៤១៤.៤៩១	១.៧២៣.២៤២	១.៧០៣.៥៥៨
ចំណាយយានយន្ត	៦៣៤.១៣៦	៥៨១.៨៩១	២.៥៨១.៥៦៨	២.៣៩១.៥៧២	៥២១.៧៣២	៤៦៩.៩៦៨	២.១២៣.៩៧១	១.៩៣១.៥៦៨
ទឹក-ភ្លើង	៦០២.៧១៣	៥៨៦.៤៩៦	២.៤៥៣.១៤៥	២.៤១០.៤៩៩	៥៨២.៣៤៩	៥៦៥.៥៧០	២.៣៧០.៧៤៣	២.៣២៤.៤៩៣
កម្រៃអាជ្ញាប័ណ្ណ	៣៩២.៩៦៣	៣៧២.២០៥	១.៥៩៩.៧៥២	១.៥២៩.៧៦៣	២៧១.៥៦៩	២៧៦.៦០៤	១.១០៥.៥៥៧	១.១៣៦.៨៤២
សម្ភារការិយាល័យ និងសម្ភារផ្គត់ផ្គង់	៣៩១.៨៧៨	៣៤៧.៩៤១	១.៥៩៥.៣៣៥	១.៤៣០.០៣៨	៣៨១.៧៣៤	៣៣៨.៥១៧	១.៥៥៤.០៣៩	១.៣៩១.៣០៥
ការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង	៣៨៥.៤៨៦	១១៣.៨០២	១.៥៦៩.៣១៤	៤៦៧.៧២៦	៣៤៦.៤៩៧	៩២.៣២៦	១.៤១០.៥៨៩	៣៧៩.៤៦០
សាធារណៈ	៣០៩.០៩៣	៣៩១.៦៣៩	១.២៥៨.៣១៨	១.៦០៩.៦២០	២៧១.២៧៧	៣១២.៦១៨	១.១០៤.៣៦៩	១.២៨៤.៨៦០
ពន្ធ និងអាករ	២៨៦.៣២៩	២៦៧.១៧៧	១.១៦៥.៦៤៥	១.០៩០.០៨៧	១៦៤.៩៣១	១៤៥.២០០	៦៧១.៤៣៤	៥៩៦.៧៧២
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	១៣១.៥៦២	១៣១.១០៨	៥៣៥.៥៨៩	៥៣៨.៨៤៤	១២២.២៣៩	១០១.៩៦៩	៤៩៧.៦៣៥	៤១៩.០៩៣
ការធ្វើដំណើរ ការស្នាក់នៅ និងអាហារ	៣៤.១៩៥	៣១.៨២៣	១៣៩.២០៨	១៣០.៧៩២	៣១.៦៦០	២៧.០១៦	១២៩.៨៨៨	១១១.០៣៦
ចំណាយលើបរិក្ខារ និងបរិក្ខារបំពាក់	១៦៥០.៥០៩	៣.៣១៤.៣៦២	៦.៧១៧.២២២	១៣.៦២២.០២៧	១.១០១.៥៥៥	២.៨២៤.៤២៩	៤.៥០៤.៧៨៥	១១.១០៨.៤០២
ដែលមាន តម្លៃទាប	១៤.១៥៤.៩៧៨	១៥.១៧២.១៧៣	៥៧.៦២៤.៩១៦	៦២.៣៥៧.៦៣១	១១.១៣០.៨៦១	១២.០២១.៨៦៦	៤៥.៣១៣.៧៣៤	៤៩.៤០៩.៨៦៨

២៩. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ពន្ធក្នុងឆ្នាំ	៣.៤១០.៦២១	៣.៨៨៧.៨៨៣	១៣.៨៨៤.៦៣៨	១៥.៩៧៩.១៩៩	៣.០១៤.០២៧	៣.២៧៤.៦៣៥	១២.២៧០.១០៣	១៣.៤៥៨.៧៤៩
ពន្ធពន្យារ	១៣៣.២៣៨	១.៥៦៨.១៩៣	៥៤២.៤១២	៦.៤៤៥.២៧៣	(៦៨.០៣៩)	១.៤១០.៤៥៦	(២៧៦.៩៨៧)	៥.៨២១.៦៣៤
	៣.៥៤៣.៨៥៩	៥.៤៥៦.០៧៦	១៤.៤២៧.០៥០	២២.៤២៤.៤៧២	២.៩៤៥.៩៨៨	៤.៦៨៥.០៩១	១១.៩៩៣.១១៦	១៩.២៨០.៣៨៣

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤២.៨៥៥.៧៦៣	៣៣.៥៣៤.៦៤២	១៧២.៤៩៤.៤៤៦	១៣៦.៩៨៩.០១៣	៤២.៣៨៤.២២៣	៣៣.៧៧៧.៧៧២	១៧០.៦៣៦.៧៨៨	១៣៥.១២២.៦៩៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ								
កណ្តាល និងធនាគារ ៖								
គណនីចរន្ត	១៨៥.១៩៧.៤៤១	១៣៩.០៨៩.៩៤១	៧៤៥.៤១៩.៧០១	៥៦៨.១៩២.៤១៣	១៨៥.៩៣៩.៨៥៧	១៣៨.៦៩៥.១៤៩	៧៤៥.៣៨២.៩២៤	៥៦៦.៥៦៩.៦៨៤
គណនីសន្សំ	៧.១០៣.៣០៨	៩.៥០០.២១៧	២៨.៥០០.៨១៥	៣៩.១៧០.០៣២	៥.៨១៧.៧១៣	៩.២៤៣.៥៣៤	២៣.៤១០.២៩៥	៣៣.៦៧៤.៨៣៦
ប្រាក់បញ្ញើមានកាលកំណត់								
(កាលកំណត់ដំបូងបីខែ ឬ តិចជាង)	១៥៥.៤១៩.០០០	៣៨.១៩៩.០០០	៦២៥.៥៦១.៤៧៥	១៥៦.០៤២.៩១៥	១៥៥.៤១៩.០០០	៣៨.១៩៩.០០០	៦២៥.៥៦១.៤៧៥	១៥៦.០៤២.៩១៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល								
ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	៣៤៣.៤៦៨.៥១២	២២០.២៣៣.៨៦០	១.៥៦៣.០៦៦.៧៣៦	៩០០.៣០១.០៦០	៣៤៣.៨១២.០៤០	២៨០.១២៦.៣១៦	១.៥៦៣.៥៩៧.៤៦៨	៩៥១.៨០០.១៣៤

៣១. ព័ត៌មានអំពីលំហូរសាច់ប្រាក់

សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ

	ក្រុមហ៊ុនរួម				ធនាគារ			
	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣	២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២១.៣០៩.៦៧៨	២៨.៣៣២.៣៨៨	៨៦.៧៥១.៦៩៩	១១៦.៤៤៦.១១៥	១៨.៦០៧.២៧៦	២៤.៣៤១.៩០៩	៧៥.៧៥០.២២១	១០០.០៤៥.២៤៨
និយ័តកម្ម៖								
ខាតពីការចេញចុះតម្លៃ								
(កំណត់សម្គាល់ ២៦)	៦.៨៩៥.៤៩២	១.១៦៤.៦៩៣	២៨.០៧១.៥៤៨	៤.៧៨៦.៨៨៩	៤.២៣៤.០០៤	(១៤៤.៣៦៩)	១៧.២៣៦.៦៣១	(៥៩៣.៣៥៧)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់								
ទ្រព្យសកម្មអរូបី និងរំលស់ទ្រព្យសកម្មដែល								
មានសិទ្ធិប្រើប្រាស់	៤.៧១០.៣៨២	៤.៦២៩.៤៤៤	១៩.១៧៥.៩៦៥	១៩.០២៧.០១៥	៣.៧០៨.៣១៥	៣.៧១៤.៨៨៥	១៥.០៩៦.៥៥០	១៥.២៦៨.១៧៧
ការជម្រះភតិសន្យាចេញពីបញ្ជី	-	(២៣៦.៤៧៤)	-	(៩៧១.៩០៨)	-	(២៣៦.៤៧៤)	-	(៩៧១.៩០៨)
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៤.៥០០)	(៤.៣៥៩)	(១៨.៣២០)	(១៧.៩១៦)	៧២៣	(៥.១០៥)	២.៩៤២	(២០.៩៨២)
អត្ថប្រយោជន៍បុគ្គលិក	(២៨.០៨៧)	(២៨.៥៥០)	(១១៤.៣៤២)	(១១៧.៣៤១)	(២៤.៧៣៥)	(៣១.៦៤៦)	(១០០.៦៩៦)	(១៣០.០៦៥)
ចំណូលការប្រាក់សុទ្ធ	(៥៨.៩៥៧.១៩៣)	(៦១.១៦២.៣៧២)	(២៨០.០១៤.៧៣៣)	(២៥៦.៣៧៧.៣៦៦)	(៤៦.៦៦៣.៩៧៥)	(៤៨.៨០១.៦៦៣)	(១៨៩.៩៦៩.០៤២)	(២០០.៥៧៤.៨៣៥)
ខាតប្រតិបត្តិការមុនបម្រែបម្រួលទ្រព្យសកម្ម								
និងបំណុលប្រតិបត្តិការ	(២៦.០៧៤.២២៨)	(២៧.៣០៥.២៣៤)	(១០៦.១៤៨.១៨៣)	(១១២.២២៤.៥១២)	(២០.១៣៨.៣៩២)	(២១.១៦២.៤៦៣)	(៨១.៩៨៣.៣៩៤)	(៨៦.៩៧៧.៧២២)
បម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ								
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ -								
កាលបរិច្ឆេទកំណត់លើសពីបីខែ	៣២.៥៧២.៨១១	(៣០.៣២៥.៥៤១)	១៣២.៦០៣.៩១៤	(១២៤.៦៣៧.៩៧០)	៣២.៥៧២.៨១០	(៣០.៣២៥.៥៤២)	១៣២.៦០៣.៩១០	(១២៤.៦៣៧.៩៧០)
គណនេយ្យ និងបុរេប្រទានអតិថិជន	(៩៤.៣២០.៧៦៥)	(៧៣.៥១៩.៤២២)	(៣៨៣.៩៧៩.៨៣៤)	(៣០២.១៦៤.៨២៤)	(៩១.៩០២.៩០៧)	(៧១.៦២២.៤៩០)	(៣៧៤.៤៣៦.៧៣៤)	(២៩៤.៣៦៨.៤៣៤)
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	(២.៩៨៤.២៧០)	(២៣.៦៨៨.១៤៦)	(១២.១៤៨.៩៦៣)	(៩៧.៣៥៨.២៨០)	(២.៩៨៤.២៧០)	(២៣.៦៨៨.១៤៦)	(១២.១៤៨.៩៦៣)	(៩៧.៣៥៨.២៨០)
ទ្រព្យសកម្មផ្សេងៗ	៤៥.៩២៧	(៣.០៦០.២៨៧)	១៨៦.៩៦៩	(១២.៥៧៧.៧៨០)	១៦០.៤៥០	(២.៩៤៨.៣៦០)	៦៥៣.១៩២	(១២.១១៧.៧៦០)
ប្រាក់បញ្ញើរបស់ធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(១៨.២៧៨.៥៨១)	៣២.៩៨១.៨០៤	(៧៤.៤១២.១០៣)	១៣៥.៥៥៥.២១៤	(១៩.៣៣៧.២៨៧)	៣៣.២២២.១៩៩	(៧៨.៧២២.០៥៥)	១៣៦.៥៤៣.២៣៨
ប្រាក់បញ្ញើរបស់អតិថិជន	២៩៥.៤៩៨.៦៣៦	១០១.១៦៤.០៦១	១.២០២.៩៧៤.៩៤៧	៤១៥.៧៨៤.២៩១	២៩៥.៤៩៨.៦៣៦	១០១.១៦៤.០៦១	១.២០២.៩៧៤.៩៤៧	៤១៥.៧៨៤.២៩១
បំណុលផ្សេងៗ	(១.៨៦៨.៦៩៤)	៥៣៨.២០២	(៧.៦០៧.៤៥៣)	២.២១២.០១០	(១.៦៦៥.៩៣១)	១៣២.០៦៤	(៦.៧៨២.០០៥)	៥៤២.៧៨៣
សាច់ប្រាក់ពី/(ប្រើក្នុង)ប្រតិបត្តិការ	១៨៤.៥៩០.៨៣៦	(២៣.២១៤.៥៦៣)	៧៥១.៤៦៩.២៩៤	(៥៥.៤១៦.៥៦៦)	១៩២.២០៣.១០៩	(១៥២.២៨៦.៧៧៧)	៧៨២.៤៤៨.៨៥៨	(៦២.៥៨៩.៨៦២)



ការិយាល័យកណ្តាល: អគារលេខ ២៦៣ ជាន់ទី១ - ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១
ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

